




KINGDOM OF CAMBODIA



ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និង ជំនួយសម្រាប់ពាណិជ្ជកម្ម នៅប្រទេសកម្ពុជា



Ministry of Commerce
Phnom Penh, July 2011



KINGDOM OF CAMBODIA

ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម
និង ជំនួយសម្រាប់ពាណិជ្ជកម្ម
នៅក្នុងប្រទេសកម្ពុជា

ក្រសួងពាណិជ្ជកម្ម
រាជធានីភ្នំពេញ ខែកក្កដា ឆ្នាំ២០១១

ធ្វើនៅភ្នំពេញ
ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១

ប្រទេសកម្ពុជាបានទទួលបានជោគជ័យយ៉ាងច្រើនពីជំនួយបច្ចេកទេសទាក់ទងនឹងវិស័យពាណិជ្ជកម្មដែលបានផ្តល់ឲ្យដោយដៃគូអភិវឌ្ឍន៍របស់ខ្លួន។ ជំនួយសម្រាប់ពាណិជ្ជកម្មនេះបានជួយឲ្យ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងការពង្រីក និងការធ្វើពិពិធកម្ម(ឲ្យមានភាពសម្បូរបែប)នៃវិស័យនាំចេញរបស់ខ្លួន។ ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម គឺជាយន្តការដ៏សំខាន់នៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រជាមួយរបស់ប្រទេសកម្ពុជា និងវត្តមាននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDG) ដូចបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

នៅក្នុងបរិបទនៃការពិនិត្យឡើងវិញជាសកលលើកទី៣ នៃជំនួយសម្រាប់ពាណិជ្ជកម្មដែលបានរួមគ្នារៀបចំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នៅ (ទីក្រុងហ្សឺណែវខែកក្កដាឆ្នាំ២០១១) ប្រទេសកម្ពុជាបានឆ្លើយតបទៅនឹង ការអំពាវនាវដែលធ្វើឡើយដោយអង្គការទាំងពីរនេះ និងបានរៀបចំ "ករណីសិក្សា" ចំនួន ៥ នៃជំនួយសម្រាប់ពាណិជ្ជកម្ម។ សព្វថ្ងៃនេះ ករណីសិក្សាទាំងនោះត្រូវបានដាក់បញ្ចូលនៅក្នុងគេហទំព័ររបស់សន្និសីទហើយ។

យ៉ាងណាមិញ ប្រទេសកម្ពុជាយល់ឃើញថា វានឹងមានប្រយោជន៍ចំពោះអ្នកដទៃទៀតដែលមានចំណាប់អារម្មណ៍ទៅលើការសិក្សាពីបទពិសោធន៍របស់វាដើម្បីប្រមូលផ្តុំករណីសិក្សាទាំង ៥ នេះឲ្យទៅជាឯកសារតែមួយនិងដាក់វាទៅក្នុងបរិបទកាន់តែធំមួយនៃជំនួយសម្រាប់ពាណិជ្ជកម្មសម្រាប់ប្រទេសនេះ។ នេះគឺជាគោលបំណងនៃការបោះពុម្ពផ្សាយឯកសារខ្លីនេះ។

ដូចបានបញ្ជាក់នៅក្នុងករណីសិក្សាដែលមានក្នុងឯកសារនេះ ប្រទេសកម្ពុជាបានធ្វើឲ្យមានការរីកចម្រើនយ៉ាងធំ លើការធ្វើកំណែទម្រង់ច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងអាជីវកម្មបន្ទាប់ពីបានចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ដោយសារមានការអនុវត្តការគ្រប់ហានិភ័យ និងASYCUDA ដំណើរការនិងការត្រួតពិនិត្យពន្ធតមមានភាពប្រសើរឡើងយ៉ាងខ្លាំងហើយពេលវេលាក្នុងការដោះដូរការនាំចេញនិងការនាំចូលត្រូវបានកាត់បន្ថយជិតពាក់កណ្តាល។ ការវិនិយោគដោយផ្ទាល់ពីបរទេសបានកើនឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០០០ នេះ។ មូលដ្ឋាននៃការនាំចេញរបស់យើងកំពុងត្រូវបានធ្វើពិពិធកម្មជាមួយនឹងការរីក ចម្រើនយ៉ាងធំលើការនាំចេញអង្ករដំឡូងមី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ស្លក្រ និងវិស័យផ្សេងៗទៀត ដោយមានឥទ្ធិពលជាវិជ្ជមាន យ៉ាងខ្លាំងលើជនក្រីក្រ។ យើងកំពុងព្យាយាមធ្វើការយ៉ាងខ្លាំងផងដែរ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីរដ្ឋាភិបាល ដើម្បីផ្តល់សេវាកាន់តែប្រសើរទៅដល់អ្នកនាំចេញជាមួយនឹងការផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពី សេដ្ឋកិច្ចកាន់តែប្រសើរឡើង។ ការអភិវឌ្ឍជាច្រើនក្នុងចំណោមការអភិវឌ្ឍទាំងនេះគឺបានមកពីកិច្ចសហប្រតិបត្តិការវិជ្ជមានរវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជាជាមួយនឹងដៃគូអភិវឌ្ឍន៍នានា។

សរុបមក ខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្តល់ជំនួយគាំទ្ររបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) Tier 1 ហើយបើមិនមានជំនួយគាំទ្រនេះទេ ការងារទៅលើករណីសិក្សាដំបូងទាំងនេះ និងការបោះពុម្ពផ្សាយឯកសារខ្លីនេះនឹងមិនអាចធ្វើទៅបានឡើយ។

ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់សមាជិកក្រុមការងារទទួលបន្ទុកផ្នែកករណីសិក្សារបស់ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ ប៉ាន សូស័ក្តិ ឯកឧត្តម សុខ សុភ័ក្ត្រ ឯកឧត្តម ពេជ ប្ញទ្ធី លោក តាន់ យុវរដ្ឋ លោក ស៊ឹម សុខខេង លោក សួន ប្រសិទ្ធ និងជំនួយការបច្ចេកទេសរបស់បណ្ឌិត Thierry Noyelle ចំពោះការងាររបស់ពួកគាត់ ក្នុងការរៀបចំករណីសិក្សានិងឯកសារនេះ។

H.E. CHAM Prasidh
Senior Minister, Minister of Commerce
Kingdom of Cambodia

មាតិកា

បុព្វកថាផ្ទៃក្នុងដោយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម.....	5
ពាក្យបំព្រួញកាត់	8
អាទិភាពសម្រាប់អភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា	10
ការបញ្ឈប់ពាណិជ្ជកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០	10
អាទិភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាក្រោមអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)	12
គ្របដណ្តប់យុទ្ធសាស្ត្រនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្មកម្ពុជា	13
ករណីសិក្សា: ការអនុវត្ត កម្មវិធីការងារធ្វើកំណែទម្រង់ច្បាប់ និងការប្តេជ្ញាចិត្តដែលកើតចេញពីការចូលជាសមាជិករបស់	
អង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសកម្ពុជា	16
១. បញ្ហាដែលត្រូវបានដោះស្រាយ.....	16
២. វត្តមានដែលសម្រេចបាន	17
៣. បញ្ហាប្រឈម និងកត្តាឈានទៅរកជោគជ័យ	17
៤. លទ្ធផលដែលសម្រេចបាន- ប្រសិទ្ធភាពដែលអាចវាស់វែងបាន	20
៥. បទពិសោធន៍ដែលទទួលបាន	21
តារាងទី ១ ៖ កម្មវិធីការងារកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាដោយសារតែការចូលជាសមាជិក	
របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) (នៅខែតុលា ឆ្នាំ២០០៤)	
ស្ថានភាពនៃការអនុវត្តកម្មវិធីនេះខ្លះៗ ឆ្នាំ២០១១.....	22
ត្រាហ្វិក ១: ការចុះបញ្ជីម៉ាកតាមឆ្នាំ (២០០០-២០០៩)	26
រូបភាព ២: ការបង្ហាញទីតាំងភូមិសាស្ត្រ សួររកឆ្នាំ ខេត្តកំពង់ស្ពឺ	26
រូបភាព ៣ : ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រេចកំពត	26
ករណីសិក្សា: ការកែទម្រង់ការសម្របសម្រួលពាណិជ្ជកម្មនៅកម្ពុជា	27
១. បញ្ហាដែលត្រូវបានដោះស្រាយ.....	28
២. គោលដៅដែលត្រូវបន្ត.....	29
៣. បញ្ហាប្រឈមដែលបានជួបប្រទះ និងកត្តាធានាសម្រាប់ភាពជោគជ័យ	29
៤. លទ្ធផលដែលសម្រេចបាន - ប្រសិទ្ធភាពដែលអាចវាស់វែងបាន	31
៥. បទពិសោធន៍ដែលទទួលបាន	32
តារាងលេខ ១ ៖ ស្ថានភាពក្នុងឆ្នាំ ២០១១ នៃផែនការសកម្មភាពទាំង ១២ចំណុច ដែលបានអនុម័តដោយ	
ក្រុមការងារអន្តរក្រសួងពិសេសស្តីពីការសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ	
(SITF) នៅក្នុងខែមិថុនា ឆ្នាំ២០០៤	32
តារាងលេខ ២ ៖ ច្បាប់ អនុក្រឹត្យរបស់រដ្ឋាភិបាល និងប្រកាសអន្តរក្រសួង	35
តារាងលេខ ៣ ៖ ការគ្រប់គ្រងហានិភ័យ	36
ករណីសិក្សា: ការពង្រីក និងធ្វើពិពិធកម្មការនាំអង្ករចេញរបស់កម្ពុជា	37
១. បញ្ហាដែលត្រូវបានដោះស្រាយ.....	38
២. គោលដៅដែលត្រូវបន្ត	39
៣. បញ្ហាប្រឈមដែលបានជួបប្រទះ និងកត្តានាំទៅរកភាពជោគជ័យ.....	39
៤. លទ្ធផលដែលទទួលបាន - ប្រសិទ្ធភាពដែលអាចវាស់វែងបាន	42
៥. បទពិសោធន៍ដែលទទួលបាន	42

តារាងលេខ ១ ៖ តារាងតម្លៃអង្ករបស់កម្ពុជា (២០០៨-២០០៩)	43
តារាងលេខ ២ ៖ ទីផ្សារទាក់ទាញបំផុតទាំង ២៥ សម្រាប់អង្ករបស់កម្ពុជា ឆ្នាំ ២០០៨ (HS 100630)	44
តារាងទី ៣ ៖ ទីផ្សារទាក់ទាញបំផុតទាំង ២០ សម្រាប់អង្ករបាក់របស់កម្ពុជាឆ្នាំ ២០០៨ (HS 100640)	45
តារាងទី ៤ ៖ គោលនយោបាយស្រូវខែកក្កដា ឆ្នាំ ២០១០ របស់រដ្ឋាភិបាល	46
ករណីសិក្សា: ការពង្រីក និងធ្វើពិពិធកម្ម ការនាំចេញផលិតផលស្រូវកម្ពុជា	49
១. បញ្ហាដែលបានដោះស្រាយ	50
២. គោលដៅដែលត្រូវបន្ត.....	51
៣. បញ្ហាប្រឈមដែលជួបប្រទះ និងកត្តាឈានទៅរកជោគជ័យ	51
៤. លទ្ធផលសម្រេចបាន - ប្រសិទ្ធភាពដែលអាចវាស់វែងបាន	53
៤. បទពិសោធន៍ដែលទទួលបាន	53
តារាង ១ ៖ ចំនួន និងទីតាំងរបស់អ្នកតម្បាញស្រូវនៅប្រទេសកម្ពុជា ឆ្នាំ ២០១០.....	54
ករណីសិក្សា: ការកសាងសមត្ថភាពសម្រាប់ខ្សែចង្វាក់តម្លៃនៃការនាំចេញ និងព័ត៌មានអំពីពាណិជ្ជកម្មនៅប្រទេសកម្ពុជា	55
១. បញ្ហាដែលត្រូវបានដោះស្រាយ.....	56
២. គោលដៅដែលត្រូវបន្ត.....	56
៣. បញ្ហាប្រឈម និងកត្តាឈានទៅរកជោគជ័យ	57
៤. លទ្ធផលដែលសម្រេចបាន - ប្រសិទ្ធភាពដែលអាចវាស់វែងបាន	59
៥. បទពិសោធន៍ដែលទទួលបាន	59
ប្រកាសស្តីពីការបង្កើតក្រុមការងារសម្រាប់រៀបចំឯកសារស្តីពីការអនុវត្តជំនួយពាណិជ្ជកម្មនៅកម្ពុជា	60

នៅក្នុងឯកសារខ្លះនេះ បានរួមបញ្ចូលគ្នានូវមេរៀនជាច្រើនដែលបានមកពីករណីសិក្សាអំពីជំនួយសម្រាប់ពាណិជ្ជកម្មទាំង ៥ ដែលត្រូវបានរៀបចំឡើងដោយប្រទេសកម្ពុជាសម្រាប់ការត្រួតពិនិត្យឡើងវិញជាសកលលើកទី ៣ នៅខែកក្កដា ឆ្នាំ២០១១ នូវជំនួយសម្រាប់ពាណិជ្ជកម្មដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច (OECD) ។ ការរៀបចំឯកសារនេះបានទទួលការឧបត្ថម្ភថវិកាពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) Tier 1 របស់ប្រទេសកម្ពុជា។

ពាក្យបំព្រួញកាត់

ADB	ធនាគារអភិវឌ្ឍន៍អាស៊ី
ASEAN	សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
AFD	ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
AfT	ជំនួយសម្រាប់ពាណិជ្ជកម្ម
AusAid	ទីភ្នាក់ងារផ្តល់ជំនួយអូស្ត្រាលីសម្រាប់ការអភិវឌ្ឍ
Danida	ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសដាណឺម៉ាក
Camcontrol	អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញអាហារូបត្ថម្ភនិងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម
CDC	ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
CTIS 2007	យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០០៧
DICO	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
DTIS	ការវិភាគយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម
EC	គណៈកម្មការអឺរ៉ុប
ECAP (II or III)	កម្មវិធីសហប្រតិបត្តិការកម្មសិទ្ធិបញ្ញារបស់ EC-ASEAN
EIF	កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម
EU	សហភាពអឺរ៉ុប
FAO	អង្គការស្បៀងអាហារ និងកសិកម្ម
GDCE	អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
GI	ការកំណត់ភូមិសាស្ត្រទំនិញ
G-PSF	វេទិកាវេជ្ជសាស្ត្រពិបាល-ផ្នែកឯកជន
GTZ	កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់
ICAO	អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ
IF	ក្របខ័ណ្ឌសមាហរណកម្ម
IFC	សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
ILO	អង្គការពលកម្មអន្តរជាតិ
IMF	មូលនិធិរូបិយវត្ថុអន្តរជាតិ
ITC	មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ UNCTAD/WTO
JICA	ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
LDC	ប្រទេសអភិវឌ្ឍន៍តិចតួច
MAFF	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
MEF	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
MIME	ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
MLVT	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
MLMUPC	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

MoC	ក្រសួងពាណិជ្ជកម្ម
MoH	ក្រសួងសុខាភិបាល
MoI	ក្រសួងមហាផ្ទៃ
MoJ	ក្រសួងយុត្តិធម៌
MoT	ក្រសួងទេសចរណ៍
MPDF	មូលនិធិអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ
MPT	ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
MPWT	ក្រសួងសាធារណការ និងដឹកជញ្ជូន
MULTRAP	កម្មវិធីជំនួយគោលនយោបាយពាណិជ្ជកម្មពហុភាគី (EC)
NBC	ធនាគារជាតិនៃកម្ពុជា
NCIPR	គណៈកម្មាធិការជាតិទទួលបន្ទុកកម្មសិទ្ធិបញ្ញា
NZAid	កម្មវិធីជំនួយប្រទេសញ៉ូវហ្សឺឡែន
OECD	អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច
RGC	រាជរដ្ឋាភិបាលកម្ពុជា
SAD	ឯកសាររដ្ឋបាលតែមួយ
SECO	កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសស្វីស
SITF	ក្រុមការងារពិសេសអន្តរក្រសួងទទួលបន្ទុកសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ
SSCA	រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
SWAp	អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម
TA	ជំនួយបច្ចេកទេស
TDSP	កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម
TFCP	កម្មវិធីកិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែង
TPD	នាយកដ្ឋានជំរុញពាណិជ្ជកម្ម
UNCTAD	សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ
UNDP	កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
UNDP TRADE	គម្រោងជំនួយពាណិជ្ជកម្មដើម្បីការអភិវឌ្ឍ និងសមធម៌របស់ UNDP
UNESCAP	គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់ទ្វីបអាស៊ី និងប៉ាស៊ីហ្វិក
UNIDO	អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ
USAID	ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ
VCU	អង្គភាពខ្សែចង្វាក់តម្លៃ
WB	ធនាគារពិភពលោក
WCO	អង្គការពន្ធគយពិភពលោក
WIPO	អង្គការកម្មសិទ្ធិបញ្ញាពិភពលោក
WTO	អង្គការពាណិជ្ជកម្មពិភពលោក

អាទិភាពសម្រាប់អភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មនៅកម្ពុជា

ការបញ្ឈប់ពាណិជ្ជកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពាក់កណ្តាល ទសវត្សរ៍ឆ្នាំ ១៩៩០

អំឡុងពេលមុនក្រោយជម្លោះ

ការអភិវឌ្ឍទាំង ៣ បានស្ថិតនៅជាចំណុចស្នូលនៃកិច្ចខិតខំ
ប្រឹងប្រែងដំបូងរបស់ប្រទេសកម្ពុជាដើម្បីបង្វែរការអភិវឌ្ឍវិស័យ
ពាណិជ្ជកម្មឲ្យក្លាយទៅជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការកាត់បន្ថយ
ភាពក្រីក្រ និងការលូតលាស់សេដ្ឋកិច្ចនៅក្នុងអំឡុងពេលក្រោយជម្លោះ។

លើកទី១ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩៤ ប្រទេសកម្ពុជាបានដាក់
ពាក្យសុំចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ក្រុមការងារមួយត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ១៩៩៤។
អនុសាសន៍របស់ប្រទេសកម្ពុជា ស្តីពីរបបពាណិជ្ជកម្មបរទេសត្រូវ
បានដាក់នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩៩។ ការចរចាជាច្រើន
លើកទៅលើលក្ខន្តិកៈ នៃការក្លាយជាសមាជិករបស់ព្រះរាជាណាចក្រ
នេះ ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំ
ដំបូងនៃសហស្សវត្សរ៍ថ្មីនេះ។ ពិធីសារនៃការចូលជាសមាជិករបស់
ប្រទេសកម្ពុជាត្រូវបានយល់ព្រម និងចុះហត្ថលេខានៅថ្ងៃទី១១ ខែ
កញ្ញា ឆ្នាំ២០០៣ ស្ថិតក្រោមការធ្វើសច្ចាប័នដោយរដ្ឋសភា និង
ព្រឹទ្ធសភា។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកទី១៤៨របស់អង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០០៤។

លើកទី ២ ចាប់ផ្តើមនៅអំឡុងឆ្នាំ១៩៩៧ ប្រទេសកម្ពុជាបាន
អភិវឌ្ឍប្រកបដោយជោគជ័យវិស័យកាត់ដេរដ៏សំខាន់ ដែលក្នុងនោះ
វិស័យនេះ ត្រូវបានផ្តល់ដល់ប្រទេសដែលទទួលបានឋានៈអនុគ្រោះបំផុត
ផ្នែកពាណិជ្ជកម្ម (MFN) ដោយសហរដ្ឋអាមេរិកនិងបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀង ជាគ្របខ័ណ្ឌជាមួយនឹងសហភាពអឺរ៉ុប ដើម្បីទទួល
បានទីផ្សារក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន។ កិច្ច
ព្រមព្រៀងទ្វេភាគីរយៈពេល ៣ឆ្នាំដែលបានចុះហត្ថលេខាជាមួយនឹង
សហរដ្ឋអាមេរិកនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៩ បានបង្កើតឡើងនូវការ
កំណត់កូតា ក្នុងកិច្ចព្រមព្រៀងពហុភាគីយនកណ្តា (MFA) នៅក្នុងទីផ្សារ
ដែលស្របទៅតាមបទដ្ឋានពលកម្ម។ ទោះជាយ៉ាងណាក៏ដោយអត្រា
លូតលាស់ប្រចាំឆ្នាំនេះបានបង្កើតបន្ថែមនូវកូតា (៦% ក្នុងមួយឆ្នាំ)
ស្របតាមចំណុច នៃអត្រាលូតលាស់បន្ថែមដែលអាចទទួលបានពីការ
បំពេញនូវបទដ្ឋានពលកម្មដែលបញ្ជាក់ដោយអង្គការពលកម្មអន្តរជាតិ
(ILO) ដែលធ្វើឲ្យការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានការ
លូតលាស់យ៉ាងឆាប់រហ័ស។

លើកទី ៣ ជាមួយនឹងសន្តិភាពបានវិលត្រឡប់មកកាន់ប្រទេស
ជាតិវិញ ប្រទេសកម្ពុជាបានស្តារឡើងវិញនូវវិស័យទេសចរណ៍ដែល
ធ្លោតជាដំបូងទៅលើតំបន់អង្គរវត្តនៅភាគខាងលិចនៃប្រទេស។ ចន្លោះ
រវាងឆ្នាំ១៩៩៨ និងឆ្នាំ២០០៤ អ្នកទេសចរបានចូលមកច្រើនជាងបួន
ដងពីចំនួនមិនដល់ ៣០០,០០០ នាក់ផងក្នុងមួយឆ្នាំទៅរហូតដល់
លើស ១,៤ លាននាក់។

សហស្សវត្សរ៍ថ្មី

ខណៈពេលដែលការចរចាអំពីការចូលជាសមាជិករបស់អង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) ដែលបានដំណើរការក្នុងអំឡុង
ទសវត្សរ៍ឆ្នាំ ២០០០ ការដាក់ចេញនូវមូលដ្ឋានគោលនយោបាយនិង
ច្បាប់សំខាន់ៗសម្រាប់ការ បញ្ឈប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅ
ក្នុងការកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេស
កម្ពុជារាជរដ្ឋាភិបាលកម្ពុជា (RGC) ក៏មានភាពសកម្មផងដែរនៅក្នុង
ការកំណត់កំណែទម្រង់គោលនយោបាយ និងច្បាប់ផ្សេងៗ តម្រូវការ
ក្នុងការអភិវឌ្ឍស្ថាប័ន ព្រមទាំងតម្រូវការអភិវឌ្ឍន៍សមត្ថភាពផ្នែកផ្គត់
ផ្គង់ដែលនឹងត្រូវការឲ្យមានការយកចិត្តទុកដាក់ផងដែរ។

នៅខែកក្កដា ឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវ
"យុទ្ធសាស្ត្រវិស័យពាណិជ្ជកម្មសម្រាប់កាត់បន្ថយភាពក្រីក្រ " នៅក្នុង
អំឡុងកិច្ចប្រជុំកម្ពុជារបស់អ្នកផ្តល់ជំនួយនៅក្នុងទីក្រុងតូក្យូ។ កិច្ចប្រជុំ
នៅទីក្រុងតូក្យូនេះ បានឯកភាពលើការរៀបចំកម្មវិធីពង្រឹងសមត្ថភាព
សមាហរណកម្មពាណិជ្ជកម្ម (DTIS) ស្ថិតក្រោមកម្មវិធីគ្របខ័ណ្ឌ
សមាហរណកម្ម (IF) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
ការសិក្សានេះត្រូវបានបង្កើតឡើងនៅអំឡុងឆមាសទីពីរនៃឆ្នាំ២០០១
និងមានសុពលភាពដល់អំឡុងពេលបើកសិក្ខាសាលានៅខែ វិច្ឆិកា ឆ្នាំ
២០០១ នៅក្នុងទីក្រុងភ្នំពេញ។ ប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍
តិចតួច (LDC) ទីមួយដែលបញ្ចប់ការវិភាគយុទ្ធសាស្ត្រសមាហរណកម្ម
ពាណិជ្ជកម្ម (DTIS) ស្ថិតក្រោមកម្មវិធីគ្របខ័ណ្ឌសមាហរណកម្ម។

ថ្វីបើមានអនុសាសន៍ដ៏ទូលំទូលាយ ដែលបានមកពីការវិភាគ
យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (DTIS) ដំបូងក៏ដោយ
ក៏ការយកចិត្តទុកដាក់លើជំនួយបច្ចេកទេសក្នុងអំឡុងឆមាសទីមួយនៃ
ឆ្នាំ២០០០ នៅមានកម្រិតនៅឡើយ ដោយក្នុងនោះបានបង្ហាញឲ្យ
ឃើញតិចតួចពីចំណុចអាទិភាពរបស់រដ្ឋាភិបាល សមត្ថភាពស្រួប
យករបស់ស្ថាប័នទាំងឡាយក្នុងប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តមិន
ច្បាស់លាស់របស់ដៃគូអភិវឌ្ឍន៍ចាស់ៗឆ្ពោះទៅរកការអភិវឌ្ឍវិស័យ
ពាណិជ្ជកម្ម។ ការយកចិត្តទុកដាក់ច្រើនទៅលើជំនួយអភិវឌ្ឍន៍ពី
បរទេស (ODA) នៅក្នុងវិស័យពាណិជ្ជកម្មក្នុងអំឡុងប៉ុន្មានឆ្នាំនោះ
គឺ ទៅលើការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក
(WTO) និងកំណែទម្រង់ច្បាប់ដែលពាក់ព័ន្ធ (UNCTAD, EC-MULTRAP,

AFD, ADB, IMF, ដទៃទៀត) ស្តីពីការពង្រឹងកិច្ចពិភាក្សារវាងរដ្ឋាភិបាល និងវិស័យឯកជន (វេទិកាជម្រកវិស័យឯកជន [G-PSF] ផ្តល់ជំនួយដោយមូលនិធិអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF) ដែលគ្រប់គ្រងដោយ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ព្រមទាំងជួយរដ្ឋាភិបាលនិងវិស័យឯកជនក្នុងការអនុវត្តបទដ្ឋានពលកម្ម ដែលដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងវាយនភណ្ឌទ្វេភាគី រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក (តាមរយៈកម្មវិធីរោងក្រ កាន់តែប្រសើរ ដែលអនុវត្តដោយអង្គការពលកម្មអន្តរជាតិ (ILO) ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអ្នកពាក់ព័ន្ធដទៃទៀត)។ អ្នកផ្តល់ជំនួយទ្វេភាគីមួយចំនួនពិតជាមានភាពសកម្មនៅក្នុងវិស័យផលិតផលនិមួយៗ ដោយរាប់បញ្ចូលទាំងវិស័យនានាដែលមានសមត្ថភាពនាំចេញនៅពេលបច្ចុប្បន្ន ឬ មានសក្តានុពលនាំចេញ (អង្គការជំនួយអូស្ត្រាលីសម្រាប់ការអភិវឌ្ឍ (AusAid) ក្នុងវិស័យអង្ករ, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងវិស័យជីវកៅស៊ូ, ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសដាណឺម៉ាក (Danida) ក្នុងវិស័យផលិតផលដើម) ហើយជាមួយនឹងការចាប់ផ្តើមកម្មវិធីកិច្ចសម្រួលពាណិជ្ជកម្មដែលផ្តល់មូលនិធិ ដោយធនាគារពិភពលោកនិងការប្រកួតប្រជែងនៅក្នុងឆ្នាំ ២០០៤ ការផ្តោតការយកចិត្តទុកដាក់លើការងារគយ និងកំណែទម្រង់ដែលពាក់ព័ន្ធបានស្តែងចេញជារូបរាងក្នុងអំឡុងឆ្នាំ ២០០៤។

កម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្មកម្ពុជា

ការចាប់ផ្តើមអនុវត្តនូវគំនិតផ្តួចផ្តើមកម្មវិធីជំនួយសម្រាប់ពាណិជ្ជកម្មក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហុងកុង ឆ្នាំ២០០៥ ដែលជាកម្លាំងរុញច្រានដែលបង្កើតឡើងដោយសេចក្តីប្រកាសទីក្រុងប៉ារីសឆ្នាំ២០០៥ស្តីពីប្រសិទ្ធភាពជំនួយ នៃការពង្រឹងការផ្តួចផ្តើមគំនិត លើក្របខ័ណ្ឌសមាហរណកម្ម (IF) ដែលនាំឲ្យមានការចាប់ផ្តើមអនុវត្តនូវកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម(EIF) នៅក្នុងឆ្នាំ២០០៧ ដោយមានមូលនិធិសង្គមអ្នកផ្តល់ជំនួយពហុភាគីថ្មីៗ ព្រមទាំងមានការយកចិត្តទុកដាក់សារ ជាថ្មីរបស់ដៃគូអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មរួមគ្នាដើម្បីផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់ប្រទេសកម្ពុជា ក្នុងការកៀងគរជំនួយសម្រាប់ពាណិជ្ជកម្ម សម្រាប់បញ្ជ្រាបពាណិជ្ជកម្មនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០។

ការអភិវឌ្ឍមួយចំនួនបានលេចឡើង។ ការវិភាគយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (DTIS) ដែលបានធ្វើបច្ចុប្បន្នភាព គឺយុទ្ធសាស្ត្រធ្វើសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០០៧ (CTIS 2007) ត្រូវបានរៀបចំតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម (MoC) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមដៃគូអភិវឌ្ឍន៍ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៦។ យុទ្ធសាស្ត្រធ្វើសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០០៧ (CTIS 2007) ត្រូវបានឯកភាពដោយ "អនុគណៈកម្មាធិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម" របស់រដ្ឋាភិបាលក្នុងខែមីនា ឆ្នាំ ២០០៧ (បានចាប់ផ្តើមអនុវត្តជាផ្លូវការដោយសម្តេចនាយករដ្ឋមន្ត្រីនៅក្នុងខែធ្នូ ឆ្នាំ២០០៧)។

កម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ត្រូវបានចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០០៨ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយមានការប្រឹក្សាជាមួយដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្តនូវតំបន់នៃយុទ្ធសាស្ត្រធ្វើសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០០៧ (CTIS 2007) និងជួយពង្រឹងភាពជាម្ចាស់ និងការគ្រប់គ្រងជំនួយសម្រាប់ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) ដែលជាកម្មវិធីម្ចាស់ជំនួយពហុភាគី ឧបត្ថម្ភហិរញ្ញវត្ថុ ដោយសហភាពអឺរ៉ុប (EU), ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសដាណឺម៉ាក (Danida) និង អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ស្ថិតក្រោមការចាត់ចែងមូលនិធិសង្គមដោយធនាគារពិភពលោក ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឲ្យរដ្ឋាភិបាលនូវធនធាននានា ដើម្បីគាំទ្រដល់ អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)។ កម្មវិធីដែលផ្តល់មូលនិធិដោយអ្នកផ្តល់ជំនួយដទៃទៀត មានដូចជា UNDP TRADE, USAID, ADB, IFC, EIF Tier 1 និងអ្នកផ្តល់ជំនួយផ្សេងទៀតត្រូវបានផ្សារភ្ជាប់ជាមួយនឹងអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ដើម្បីធានាថា ពួកគេនឹងផ្តល់ការគាំទ្រពេញលេញដល់គោលបំណងរួមទាំងនេះ។



អាទិភាពនានានៃការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាក្រោមអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម

យុទ្ធសាស្ត្រធ្វើសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០០៧ (CTIS 2007) បានកំណត់ផ្នែកអាទិភាពមួយចំនួនសម្រាប់ធ្វើកំណែទម្រង់ និងអភិវឌ្ឍន៍ ដែលបានក្លាយជាមូលដ្ឋានសម្រាប់ " សសរស្តម្ភ " ទាំងបីនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ៖

- សសរស្តម្ភទី ១ ដែលផ្តោតលើ " ការអនុវត្តលើការកំណែទម្រង់ច្បាប់គ្រប់អនុវិស័យ និងស្ថាប័នដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្ម " ដោយមានផ្នែកអាទិភាពមួយចំនួនដូចជា (១) ការបញ្ចប់ការអនុវត្តកំណែទម្រង់ច្បាប់ និងការសន្យានានាដែលពាក់ព័ន្ធនឹងការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) (២) ការកាត់បន្ថយចំណាយនានានៃកិច្ចសម្រួលពាណិជ្ជកម្ម (៣) ការកែលម្អបរិយាកាសវិនិយោគ (៤) ជំរុញការប្រើប្រាស់ការគាំពារកម្មសិទ្ធិបញ្ញា (៥) ការអភិវឌ្ឍបរិយាកាសច្បាប់ និងស្ថាប័នសម្រាប់អនាម័យ និងភូតតាមអនាម័យ (SPS) ព្រមទាំងបទដ្ឋាននានាក្នុងចំណោមវិស័យផ្សេងៗទៀត។
- សសរស្តម្ភទី ២ ដែលផ្តោតលើ " ការអភិវឌ្ឍការផ្គត់ផ្គង់ការនាំចេញប្រកបដោយការប្រកួតប្រជែង " ជាមួយនឹងការសង្កត់ធ្ងន់ទៅលើការធ្វើពិពិធកម្ម នូវទីផ្សារនាំចេញរបស់ប្រទេសកម្ពុជា តាមរយៈផលិតផល និងសេវាកម្មថ្មីៗ និងទីផ្សារថ្មីៗជាមួយវិស័យអាទិភាពនានា ដូចជា (១) ការអភិវឌ្ឍខ្សែចង្វាក់តម្លៃនាំចេញ និងព័ត៌មានអំពីពាណិជ្ជកម្ម (២) ការពង្រឹងស្ថាប័នគាំទ្រពាណិជ្ជកម្មនៅកម្រិតសមាគមផលិតផល និងនៅតាមបណ្តាខេត្តនានា និង (៣) ការពង្រឹងសមត្ថភាពផ្គត់ផ្គង់ការនាំចេញនៅក្នុងវិស័យដែលមានសក្តានុពលជាអាទិភាពចំនួន ១៩ ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០០៧ (CTIS 2007) ។
- សសរស្តម្ភទី ៣ ដែលផ្តោតលើ " ការកសាងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដឹកនាំ ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងគ្រប់គ្រងជំនួយសម្រាប់ពាណិជ្ជកម្ម " ដែលមានដូចជា (១) ការកសាងសមត្ថភាពនៅក្នុងនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្ម (MoC) ដែលបង្កើតថ្មី ដើម្បីដើរតួជាលេខាធិការដ្ឋានទទួលបន្ទុកអភិក្រមគ្របដណ្តប់លើវិស័យកសិកម្ម (Trade SWAp) កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) Tier 1 និងទទួលកិច្ចការដឹកនាំកម្មវិធីជំនួយសម្រាប់ ពាណិជ្ជកម្ម (AFT) ពីមួយថ្ងៃទៅមួយថ្ងៃ (២) ការកសាងសមត្ថភាពនៅតាមខ្សែបណ្តោយក្រសួង ដែលពាក់ព័ន្ធនឹងភាពជោគជ័យនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) (៣) ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវគោល នយោបាយពាណិជ្ជកម្ម (៤) ការពង្រឹងសមត្ថភាពចរចាលើកិច្ចការពាណិជ្ជកម្ម ជាដើម។



វត្ថុបំណង ចំណុចគោល និងគោលដៅអាទិភាពនៃសសរស្តម្ភទាំង ៣ ត្រូវបានបញ្ចូលនៅក្នុងផែនទីបង្ហាញផ្លូវទាំង ៣ ដែលកំពុងផ្តល់ការណែនាំទៅដល់មូលនិធិម្ចាស់ជំនួយពហុភាគី (TDSP) នៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) Tier 1, និងកម្មវិធីជំនួយសម្រាប់ពាណិជ្ជកម្ម (AFT) ដទៃទៀតដែលកំពុងដំណើរការ (ADB, IFC, AusAid, USAid, AFD, JICA, ជាដើម)^(១) ។

ករណីសិក្សាទាំងឡាយដែលមាននៅក្នុងឯកសារខ្លីនេះ ផ្តោតជាសំខាន់ទៅលើវិស័យអាទិភាពទាំង៥ នៅក្នុងសសរស្តម្ភទាំង៣ និងស្វែងរកមេរៀនល្អៗសម្រាប់ប្រទេសកម្ពុជា និងសម្រាប់ប្រទេសដទៃទៀតពីការរីកចម្រើននានា ដែលបានធ្វើឡើងនៅក្នុងប្រទេសទាំងនោះចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ មក ដែលមានដូចជា ៖

- ការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងការសន្យានានាដែលជាលទ្ធផលនៃការចូលជាសមាជិករបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) (សសរស្តម្ភទី ១)
- កំណែទម្រង់ និងការធ្វើទំនើបកម្មកិច្ចសម្រួលពាណិជ្ជកម្ម (សសរស្តម្ភទី ១)
- ការពង្រីក និងការធ្វើឲ្យមានភាពសមរម្យរបបនូវការនាំចេញអង្ករ (សសរស្តម្ភទី ២)
- ការពង្រីក និងការធ្វើឲ្យមានភាពសមរម្យរបបនូវការនាំចេញផលិតផលស្បៀង (សសរស្តម្ភ ទី ២)
- ការអភិវឌ្ឍសមត្ថភាពខ្សែចង្វាក់តម្លៃនៃការនាំចេញ និងព័ត៌មានអំពីពាណិជ្ជកម្ម (គ្របដណ្តប់លើសសរស្តម្ភទី ២ និងទី ៣)។

(១) សសរស្តម្ភទី ១ នៃផែនទីបង្ហាញផ្លូវ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ សសរស្តម្ភទី ២ នៃផែនទីបង្ហាញផ្លូវ (ក្រុង) ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១១ សសរស្តម្ភទី ៣ នៃផែនទីបង្ហាញផ្លូវ ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១០

ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្មកម្ពុជា

គោលដៅនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (TSG)

<p>ការបង្កើតការងារ និង កាត់បន្ថយភាព ក្រីក្ររងគ្រោះទីពឹងវិជ្ជមានពីការ ពង្រីកពាណិជ្ជកម្ម</p>	<p>ការនាំចេញកើន ឡើងដោយសារតែការធ្វើ ពិពិធកម្ម</p>	<p>រាជរដ្ឋាភិបាលកម្ពុជា បង្កើនសមត្ថភាពក្នុងការបង្កើត និង អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ពាណិជ្ជកម្ម</p>	<p>ភាពឆ្លើយតបរបស់រាជរដ្ឋាភិបាល កម្ពុជាទៅនឹងតម្រូវការរបស់ វិស័យឯកជន មានការ កើនឡើងដោយសារតែមាន កិច្ចពិភាក្សាកាន់តែប្រសើរឡើង</p>	<p>រាជរដ្ឋាភិបាលកម្ពុជាបង្កើន សមត្ថភាពរបស់ខ្លួនក្នុងការកសាង ផែនការ អនុវត្ត និង ត្រួតពិនិត្យតាមរយៈ ការអនុវត្ត Trade SWAp</p>
<p>TSG ១:</p>	<p>TSG ២:</p>	<p>TSG ៣:</p>	<p>TSG ៤:</p>	<p>TSG ៥:</p>

លទ្ធផលនៃសសរស្តម្ភ (PO)

សសរស្តម្ភ I : កំណែទម្រង់និងបញ្ហាអន្តរវិស័យ សម្រាប់អភិវឌ្ឍពាណិជ្ជកម្ម

ពង្រឹងភាពប្រកួតប្រជែងនៃការនាំចេញនាពេល បច្ចុប្បន្ន, ជំរុញការធ្វើឲ្យមានភាពសម្បូររបបនៃការ នាំចេញដោយធ្វើឲ្យប្រសើរឡើងនូវការបង្កើត និង ការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងច្បាប់នានា

សសរស្តម្ភទី១ លទ្ធផលទី ១ (P១០ ១) : សុវត្ថិភាព និងគុណភាពផលិតផលកើនឡើងធ្វើឲ្យមានឥទ្ធិ វិជ្ជមានទៅលើការនាំចេញ និងសុខភាពសាធារណៈ

P១០ ២ : លំហូរពាណិជ្ជកម្មកើន ឡើងដោយ សារនីតិវិធី និងដំណើរការនាំចូល នាំចេញ និងផ្ទេរ ទំនិញកាន់តែមានភាពសាមញ្ញ និងកាន់តែ មានតម្លាភាព

P១០ ៣ : ការនាំចេញផលិតផល ដែលត្រូវ បានការពារក្រោមរបប កម្មសិទ្ធិបញ្ញា របស់កម្ពុជាមានការកើនឡើង

P១០ ៤ : ប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹង ពាណិជ្ជកម្ម ត្រូវបានធ្វើឲ្យប្រសើរឡើង និងបញ្ចប់ស្របទៅ តាមបទដ្ឋានអន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិ

P១០ ៥ : ការវិនិយោគពាក់ព័ន្ធនឹង ពាណិជ្ជកម្មមានការកើនឡើង

P១០ ៦ : ការគោរពបទដ្ឋានការងារស្នូលបាន បង្កើនភាពប្រកួតប្រជែងនិងផលិតភាព នៃការនាំចេញ

P១០ ៦ : SMEs ជាពិសេសនៅក្នុងវិស័យកសិកម្ម ទទួលបានការប្រើប្រាស់ឥណទានកាន់តែងាយស្រួល តាមការសម្រាប់ពង្រីកសកម្មភាពរបស់ខ្លួន និងបង្កើនការនាំចេញ

សសរស្តម្ភ II : ការអភិវឌ្ឍការនាំចេញផលិតផល និងសេវាកម្ម

ពង្រឹងសមត្ថភាពផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ទាំង១៩ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០០៧

P២០ ១ : រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្តល់ឲ្យ វិធីសាស្ត្រ និងព័ត៌មានដើម្បីដឹកនាំការអភិវឌ្ឍ និង ការបង្កើតគោលនយោបាយតម្រូវទិសការនាំចេញ ការត្រួត ពិនិត្យដំណើរការ និងកំណត់អត្តសញ្ញាណ សម្រាប់ TRTA និង AIT។

ក្រុមការងារបច្ចុប្បន្ន ៖ អង្គការព័ត៌មានអំពី ខ្សែសង្វាក់តម្លៃ

P២០ ២ : ការផ្តល់សេវាកម្មតាមទ្រព្យពាណិជ្ជកម្មនៅ ថ្នាក់មូលដ្ឋានត្រូវបានធ្វើឲ្យប្រសើរឡើងតាមរយៈ សមាគមពាណិជ្ជ ដែលមានភាពរឹងមាំ សភាពពាណិជ្ជកម្មក្នុងស្រុក, PDoCs, សេវាកម្ម ផ្សព្វផ្សាយរបស់រដ្ឋាភិបាល, កិច្ចពិភាក្សារដ្ឋ- ផ្ទៃក្នុងកងឯកជន, G-PSF ជាដើម។

ក្រុមការងារបច្ចុប្បន្ន ៖ ស្ថាប័នទ្រទ្រង់ពាណិជ្ជកម្ម និង PPPD

P២០ ៣ : ការនាំចេញត្រូវបានធ្វើពិពិធកម្ម និង ពង្រីកដោយជោគជ័យនៅក្នុងវិស័យជាច្រើន ក្នុងចំណោមវិស័យទាំង ១៩ដែលបានកំណត់នៅ ក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមការងារ ដែលផ្តោតទៅលើផលិតផលនិងសេវា កម្មលក្ខណៈបុគ្គល (បច្ចុប្បន្ន មានក្រុមការងារ ចំនួន ៨ ក្រុម)

សសរស្តម្ភ III : ការអភិវឌ្ឍសមត្ថភាព

ពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ផ្នែកពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាដើម្បីអនុវត្ត កែលម្អនិងគ្រប់គ្រងរបៀបវារៈនៃការអភិវឌ្ឍ ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បី ចរចាពិភាក្សាធនធានរបស់ប្រទេសនៅក្នុងវេទិកា ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ពាក់ព័ន្ធនឹង ពាណិជ្ជកម្ម

P៣០ ១ : សមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុង ការធ្វើសមាហរណកម្ម សម្របសម្រួល និងអនុវត្ត កំណែទម្រង់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

P៣០ ២ : អភិក្រមដែលមានប្រសិទ្ធភាពសម្រាប់ ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ពាណិជ្ជកម្មត្រូវបានដាក់ឲ្យអនុវត្ត

P៣០ ៣ : ប្រព័ន្ធស្ថាប័ន និងជំនាញស្នូល គឺមាន សម្រាប់ធានាឲ្យមានដំណើរការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាពពីសំណាក់ស្ថាប័ននានាដែល ពាក់ព័ន្ធនឹងពាណិជ្ជកម្ម

P៣០ ៤ : ការយល់ដឹងទូលំទូលាយ អំពីកាលានុវត្តភាព និងលទ្ធផល Trade SWAp ក្នុងចំណោមភាគីពាក់ព័ន្ធ

P៣០ ៥ : សមត្ថភាពចរចារបស់ស្ថាប័ន ក្នុងរាជរដ្ឋាភិបាលកម្ពុជាដែលត្រូវ បានចាត់តាំង និងពង្រឹង

ការអនុវត្ត " កម្មវិធីការងារធ្វើកំណែ
ទម្រង់ច្បាប់ និងការសន្យាដែលកើតចេញ
ពីការចូលជាសមាជិកអង្គការពាណិជ្ជកម្ម
ពិភពលោក (WTO) " របស់ប្រទេសកម្ពុជា





ការអនុវត្ត "កម្មវិធីការងារធ្វើកំណែទម្រង់ច្បាប់ និងកាសន្យា ដែលកើតចេញពីការចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) " របស់ប្រទេសកម្ពុជា

សេចក្តីសង្ខេប

ដោយសារលទ្ធផលនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ នៅដើមឆ្នាំ ២០០៤ នូវ "កម្មវិធីការងារ" ប្រកបដោយមហិច្ឆតាទៅលើការធ្វើកំណែទម្រង់ច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និង អាជីវកម្មទាំងឡាយក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសបង្កលទ្ធភាព និងធ្វើឲ្យច្បាប់ស្តីពីពាណិជ្ជកម្មនិងច្បាប់ពាក់ព័ន្ធ នឹងអាជីវកម្មរបស់ប្រទេសកម្ពុជាស្របទៅតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងចំណោមច្បាប់ទាំង ៧៤ អនុក្រឹត្យរបស់រដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងនានាដែលបានកំណត់ក្នុងរយៈពេលកន្លងមក ដើម្បីអនុវត្តកម្មវិធីនេះ គឺមាន ច្បាប់ចំនួន ៥០ (២/៣) ត្រូវបានប្រកាសឲ្យប្រើប្រាស់ និងអនុម័តនៅដើមឆ្នាំ២០១១។

កំណែទម្រង់ជាច្រើនទាំងនោះ គឺកើតចេញពីជំនួយបច្ចេកទេសរបស់នៃគម្រោងជំនួយសម្រាប់ពាណិជ្ជកម្ម (AFT) នៅក្នុង ដំណាក់កាលត្រួតពិនិត្យសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យនានាលើកដំបូង និងនៅក្នុងការកសាងសមត្ថភាពសម្រាប់អនុវត្តការងារ។ ការរៀនរយៈពេល និងការសម្របសម្រួលបច្ចេកទេស គឺមានប្រសិទ្ធភាពយ៉ាងខ្លាំងដោយមានភាពដឹកនាំច្បាស់លាស់មកពីស្ថាប័ន មួយក្នុងរដ្ឋាភិបាល។ ការដាក់ចេញនូវអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) នៅដើមឆ្នាំ២០០៨ បានធ្វើ ឲ្យប្រសើរឡើងនូវការសម្របសម្រួលរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ទាំងឡាយ (និងក្នុងចំណោមដៃគូអភិវឌ្ឍន៍នានា) នៅក្នុង វិស័យដែលគ្របដណ្តប់ដោយកម្មវិធីការងារកំណែទម្រង់ច្បាប់។ ភាគច្រើននៃកំណែទម្រង់ដែលត្រូវបានអនុម័តរួចរាល់មានឥទ្ធិពល ជាចម្បង និងវិជ្ជមានទៅលើការអភិវឌ្ឍអាជីវកម្ម ដែលធ្វើឲ្យមានការកើនឡើងជាពិសេសនូវកំណើនដ៏សំខាន់មួយទាំងការវិនិយោគ ក្នុងប្រទេស និងក្រៅប្រទេសនៅក្នុងប្រទេសកម្ពុជា ការរីកចម្រើនដ៏ខ្លាំងក្លាក្នុងផ្នែកកិច្ចសម្រួលពាណិជ្ជកម្ម ឬ ភាពជឿនលឿនគួរ ឲ្យកត់សម្គាល់ក្នុងការអនុវត្ត និងការប្រើប្រាស់ការការពារសិទ្ធិកម្មសិទ្ធិបញ្ញា។

១ បញ្ហាដែលត្រូវបានដោះស្រាយ

ប្រទេសកម្ពុជាបានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩៤។ ក្រុមការងារ មួយត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤។ អនុស្សរណៈរបស់កម្ពុជានៃរបបពាណិជ្ជកម្មបរទេសត្រូវបានដាក់ជូនអង្គការពាណិជ្ជកម្ម ពិភពលោកនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៩។ ការចរចាជាច្រើនលើកទៅលើលក្ខន្តិកៈនៃការក្លាយជាសមាជិករបស់ព្រះរាជាណាចក្រនេះ ត្រូវ បានធ្វើឡើងយ៉ាងឆាប់រហ័សនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងនៃសហស្សវត្សរ៍ថ្មីនេះ។ ពិធីសារនៃការចូលជាសមាជិករបស់ប្រទេសកម្ពុជាត្រូវបាន យល់ព្រម និងចុះហត្ថលេខានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៣ ស្ថិតក្រោមការធ្វើសច្ចាប័នដោយរដ្ឋសភា និងព្រឹទ្ធសភា។ ប្រទេសកម្ពុជាបានក្លា យជាសមាជិកទី១៤៨ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។

នៅពេលដែលរៀបចំខ្លួនសម្រាប់ការធ្វើសច្ចាប័ន ក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួងរបស់ប្រទេសកម្ពុជាសម្រាប់ការ សុំចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំ "កម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការសុំ ចូលជាសមាជិករបស់ប្រទេសកម្ពុជានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO)" ដោយដាក់បញ្ចូលគ្នានៅក្នុងឯកសារតែមួយនូវការសន្យា និង តម្រូវការក្នុងការធ្វើកំណែទម្រង់ច្បាប់ដែលមានឥទ្ធិពលទៅលើពាណិជ្ជកម្ម និងអាជីវកម្មដែលបានកំណត់នៅក្នុងពិធីសារនៃការចូលជាសមាជិក។

(២) កម្មវិធីនេះត្រូវបានដាក់ជូន និងឯកភាពដោយគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៤។

(១) "កម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានកើតចេញពីការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)", គណៈរដ្ឋមន្ត្រី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០៤

២ ក្រុមហ៊ុនដែលសម្រេចបាន

នៅក្នុងវិធានការដ៏ធំនោះ រដ្ឋាភិបាលបានប្រើប្រាស់នូវឱកាសក្នុងការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមទាំងការបង្កើតរូបមន្ត និងការចរចាលើពិធីសារក្នុងការចូលជាសមាជិករបស់ខ្លួនដើម្បីកំណត់ និងចាប់ផ្តើមអនុវត្តកម្មវិធីដ៏ធំមួយស្តីពីការធ្វើកំណែទម្រង់ច្បាប់ និងបទបញ្ញត្តិសំខាន់ៗក្នុងគោលបំណង ដើម្បីពង្រឹងបរិយាកាសបង្កលទ្ធភាពដល់ពាណិជ្ជកម្ម និងធុរកិច្ចរបស់ប្រទេសតាមវិធីយ៉ាងទូលំទូលាយ និងជំរុញផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ។ បញ្ហាប្រឈម គឺហាក់ដូចជាថ្មីសម្រាប់ប្រទេសកម្ពុជាដែលបន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំនៃសង្គ្រាមស៊ីវិល ត្រូវប្រឈមមុខនឹងកិច្ចការយ៉ាងធំក្នុងការកសាងក្របខ័ណ្ឌច្បាប់ឡើងវិញ ដើម្បីឲ្យមានបរិយាកាសបង្កលទ្ធភាពដល់ពាណិជ្ជកម្ម និងធុរកិច្ចដែលស្ទើរតែបាត់ស្រន់ទៅហើយនោះ។

ដូចដែលបានបង្ហាញនៅក្នុងតារាង ១ "កម្មវិធីការងារ" ប្រកបដោយមហិច្ឆតានេះ បាននាំឲ្យមានភាពចាំបាច់ក្នុងការប្រកាសឲ្យប្រើប្រាស់និងអនុវត្តច្បាប់ចំនួន ៧៤ រួមទាំង ("អនុក្រឹត្យ") របស់រដ្ឋាភិបាលនិងបញ្ញត្តិសំខាន់ៗរបស់ក្រសួងសំខាន់ៗ ("ប្រកាស") មួយចំនួនទៀត។^(៣) នៅដើមឆ្នាំ២០១១ មានច្បាប់ចំនួន ៥០ រួមទាំងអនុក្រឹត្យ និងបទបញ្ញត្តិសំខាន់ៗមួយចំនួនទៀតត្រូវបានបញ្ចប់សព្វគ្រប់ ហើយមានច្បាប់ចំនួន៤ ផ្សេងទៀតត្រូវបានបញ្ជូន ឬ រៀបចំរួចរាល់ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីបន្តដំណើរការត្រួតពិនិត្យឡើងវិញ និងអនុវត្តជាផ្លូវការ។ នេះបង្ហាញឲ្យឃើញនូវការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពនៃកិច្ចការដ៏ធំដែលប្រឈមនឹងរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០០៤។

៣ បញ្ហាប្រឈម និងកត្តាឈានទៅកជោគជ័យ

ដើម្បីអនុវត្តកម្មវិធីការងាររបស់ខ្លួនប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាប្រឈមមួយចំនួន និងកត្តាសំខាន់ៗ ដូចជា ៖

១. សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជុំវិញកម្មវិធីប្រកបដោយមហិច្ឆតាដែលពាក់ព័ន្ធនឹងខ្សែបណ្តោយអន្តរក្រសួងជាច្រើន
២. ធានាឲ្យមានការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធទាំងឡាយ
៣. ធានាឲ្យមានការផ្តល់ជំនួយបច្ចេកទេសនៅទីណាដែលចាំបាច់ និងពេលណាដែលអាចធ្វើទៅបាន
៤. សម្រាលកត្តាខាងក្រៅនានាដែលអាចនឹងជះឥទ្ធិពលអវិជ្ជមានលើការរីកចម្រើន និង
៥. អភិវឌ្ឍន៍សមត្ថភាពមនុស្ស និងស្ថាប័នដើម្បីអនុវត្ត និងដាក់ឲ្យអនុវត្តច្បាប់ អនុក្រឹត្យ និងបទបញ្ញត្តិថ្មីៗ។

៣.១ ការសម្របសម្រួលរបស់រដ្ឋាភិបាល

ចាប់តាំងពីមានការអនុវត្តកម្មវិធីការងារមក ការសម្របសម្រួលរបស់រដ្ឋាភិបាលបានដំណើរការតាមពីរបៀប។ ទី១ នៅថ្នាក់ ក្រសួងគណៈកម្មាធិការអន្តរក្រសួងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានក្រសួងពាណិជ្ជកម្មជាប្រធានដែលត្រូវបានបង្កើតឡើងដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងអំឡុងនៃការចរចា ត្រូវបានបង្កើតឡើង ដើម្បីជួយដល់ការសម្របសម្រួលរួមលើការអនុវត្តកម្មវិធីការងារនេះ។ ខណៈពេលដែលកម្មវិធីនេះបានចាត់ចែងការទទួលខុសត្រូវច្បាស់លាស់ទៅឲ្យខ្សែបណ្តោយអន្តរក្រសួង ទាំងឡាយដើម្បីរៀបចំធ្វើកំណែទម្រង់ផ្សេងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ក្រសួងពាណិជ្ជកម្មបានប្រើប្រាស់ការទទួលខុសត្រូវក្នុងភាពជាប្រធានរបស់ខ្លួនដោយផ្អែកភាគច្រើនទៅលើមូលដ្ឋានពិសេស ធ្វើការដឹកនាំក្រសួងទាំងឡាយឲ្យចូលរួមដឹកនាំការត្រួតពិនិត្យឡើងវិញតាមពេលកំណត់ទៅលើការរីកចម្រើន និងពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេស។ លើសពីនេះទៀត ទៅតាមតម្រូវការចាំបាច់ និងនៅពេលដែលទំនួលខុសត្រូវនានាអាចនឹងត្រូវឆ្លងកាត់តាមក្រសួងជាច្រើន គណៈកម្មាធិការអន្តរក្រសួងត្រូវបានបង្កើតឡើងដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកជាក់លាក់មួយចំនួនដែលត្រូវធ្វើកំណែទម្រង់ ៖ ឧទាហរណ៍ជាក់ស្តែង គណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិកម្មសិទ្ធិបញ្ញា (NCIPR) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ (ព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហានេះមាននៅខាងក្រោម) ឬ នៅពេលថ្មីៗនេះ មានសេចក្តីព្រាងបទបញ្ញត្តិអន្តរក្រសួងស្តីពីការអនុវត្ត និងការរៀបចំស្ថាប័នទទួលបន្ទុកសុវត្ថិភាពស្បៀងអាហារដែលមានការពាក់ព័ន្ធនឹងក្រសួងមិនតិចជាង ៦ ឡើយ។

^(៣) គួរកត់សម្គាល់ថា មានបទបញ្ញត្តិរបស់ក្រសួងសំខាន់ៗដែលពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់ប៉ុណ្ណោះត្រូវបានបញ្ចប់សព្វគ្រប់។ ជាអាទិ៍ ការប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីគយ បាននាំឲ្យមានការអនុវត្តអនុក្រឹត្យរបស់រដ្ឋាភិបាល និងបទបញ្ញត្តិរបស់ក្រសួងទាំង ២៥។ មានតែអនុក្រឹត្យ និងបទបញ្ញត្តិស្តីពីការអនុវត្តត្រូវបានរៀបចំស្របតាមវិធីសាស្ត្រការងារយុទ្ធសាស្ត្រ ត្រូវបានបង្ហាញនៅក្នុងតារាង។

ទី២ ដំណើរការត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់របស់រដ្ឋាភិបាលនិងការអនុម័តរបស់អង្គនីតិបញ្ញត្តិត្រូវបានប្រើប្រាស់ដើម្បីធានាឲ្យមានសេចក្តីព្រាងត្រឹមត្រូវការត្រួតពិនិត្យឡើងវិញ និងការអនុម័តសមស្របទៅលើអត្ថបទច្បាប់នានា។ ជាទូទៅច្បាប់នីមួយៗត្រូវឆ្លងកាត់ ៨ដំណាក់កាល (ដោយអាចនឹងមានការបញ្ជូនត្រឡប់ទៅមកនៅត្រង់ចំណុចខ្លះដើម្បីឲ្យអ្នកធ្វើសេចក្តីព្រាងនោះឆ្លើយតបទៅនឹងមតិយោបល់ផ្សេងៗ) មុននឹងព្រះមហាក្សត្រប្រកាសជាក្បួនប្រើប្រាស់ជាផ្លូវការ ៖

១. ក្រសួងពាក់ព័ន្ធបង្កើតក្រុមការងារធ្វើសេចក្តីព្រាងច្បាប់។
២. សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើង និងធ្វើការត្រួតពិនិត្យឡើងវិញនៅថ្នាក់ក្រសួង។ នៅពេលដែលមានការផ្តល់ជំនួយបច្ចេកទេសជាទូទៅ សេចក្តីព្រាងច្បាប់ដំបូងត្រូវធ្វើឡើងជាភាសាអង់គ្លេសមុននឹងធ្វើការបកប្រែទៅជាភាសាខ្មែរ។
៣. ខ្សែបណ្តោយអន្តរក្រសួងត្រូវស្វែងរកការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធនានា។
៤. ក្រោយពីក្រសួងមួយបានអនុម័ត សេចក្តីព្រាងច្បាប់នោះនឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រី
៥. បន្ទាប់មក សេចក្តីព្រាងច្បាប់នេះនឹងត្រូវពិនិត្យឡើងវិញដោយក្រុមការងារអន្តរក្រសួង ដោយក្រុមប្រឹក្សាយុត្តិធម៌ដើម្បីធានាបាននូវការគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ និងត្រួតពិនិត្យដោយ ECOSOC (ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌) ដើម្បីវាយតម្លៃលើផលប៉ះពាល់ដែលអាចកើតមានទៅលើសេដ្ឋកិច្ច សង្គម និងវប្បធម៌។
៦. ក្រោយពីគណៈរដ្ឋមន្ត្រីបានអនុម័ត សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ទៅរដ្ឋសភា។
៧. ដំបូងឡើយ សេចក្តីព្រាងច្បាប់នេះត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការដែលសមស្របរបស់រដ្ឋសភា បន្ទាប់មកទៀតត្រួតពិនិត្យ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាមុនពេលដាក់ជូនទៅសភាពេញអង្គដើម្បីពិភាក្សា។
៨. បន្ទាប់ពីពិភាក្សា និងអនុម័តដោយរដ្ឋសភា សេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវធ្វើវិសោធនកម្មហើយដាក់ជូនទៅព្រឹទ្ធសភាដើម្បីធ្វើសច្ចាប័ន។
៩. ក្រោយពីព្រឹទ្ធសភាធ្វើសច្ចាប័នរួច ច្បាប់នេះនឹងត្រូវដាក់ថ្វាយទៅព្រះមហាក្សត្រដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។

៣.២ ការធានាឲ្យមានការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងទៅលើការធានាឲ្យមានការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធនានាជាពិសេស វិស័យធុរកិច្ច នៅក្នុងអំឡុងដំណាក់កាលធ្វើសេចក្តីព្រាងច្បាប់ ប៉ុន្តែមិនមែនផ្តាច់មុខតែឯងនោះទេ។ ដោយសារតែគ្មានដំណើរការផ្លូវការ មធ្យោបាយនៃការពិភាក្សាត្រូវបានធ្វើឡើងតាមរយៈវិធីសាស្ត្រចម្រុះដូចខាងក្រោម ៖

១. សិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងពាក់ព័ន្ធនានាដើម្បីលើកឡើង និងពិភាក្សាលើសេចក្តីព្រាងច្បាប់។
២. ការប្រឹក្សាមួយទល់មួយជាមួយនឹងសមាគមផលិតផល។
៣. ការប្រើប្រាស់ក្រុមការងារស្ថិតក្រោមវេទិកាភាពរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ជាពិសេសក្រុមការងារផ្នែកច្បាប់ ពន្ធដារ និងផ្នែកគ្រប់គ្រងដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន និងក្រុមការងារទទួលបន្ទុកដំណើរការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្មដែលមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាន។

លើសពីនេះទៀត ក្រសួងនានាបានរួមចំណែកជាញឹកញាប់ក្នុងការធ្វើសេចក្តីព្រាងច្បាប់ជាមួយនឹងដៃគូអភិវឌ្ឍន៍ក្នុងនាមជាអង្គការពហុភាគី (ដូចជាអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ទទួលបន្ទុកសិទ្ធិកម្មសិទ្ធិបញ្ញា (IPRs), អង្គការពន្ធគយពិភពលោក (WCO) ទទួលបន្ទុកផ្នែកពន្ធគយ ជាដើម) ឬ ដៃគូទ្វេភាគី (សហរដ្ឋអាមេរិក បារាំង ជប៉ុន សហភាពអឺរ៉ុប ប្រទេសផ្សេងៗទៀត) ដើម្បីស្នើសុំមតិយោបល់ និងការណែនាំផ្សេងៗពីពួកគេ។

៣.៣ ជំនួយសម្រាប់ពាណិជ្ជកម្ម

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ ប្រទេសកម្ពុជាបានទទួលជំនួយបច្ចេកទេសផ្សេងៗដើម្បីជួយដល់ក្រសួងនានាក្នុងការធ្វើសេចក្តីព្រាងច្បាប់អនុក្រឹត្យ ឬ បទបញ្ញត្តិមួយចំនួន (តារាង ១)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយសម្រាប់ពាណិជ្ជកម្មដើម្បីជួយរៀបចំច្បាប់ អនុក្រឹត្យ និងបទបញ្ញត្តិនានានៅក្នុងការធ្វើកំណែទម្រង់យ៉ាងតិច ៤១ ក្នុងចំណោម ៧៤ ដែលបានកំណត់។^(៤)

ជាទូទៅ ការសម្របសម្រួលជំនួយសម្រាប់ពាណិជ្ជកម្មបានធ្វើឡើងនៅថ្នាក់ក្រសួងសាមី។ វាបានដំណើរការយ៉ាងល្អក្នុងករណីពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់គយ និងស្ថាប័នក្រោមការសម្របសម្រួល របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មានការចូលរួមពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), អង្គការពន្ធគយពិភពលោក (WCO), គម្រោងកិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួត

^(៤) ព័ត៌មានមួយចំនួនសម្រាប់ច្បាប់មួយចំនួនក្នុងចំណោមច្បាប់ អនុក្រឹត្យ និងបទបញ្ញត្តិនានាកំពុងតែចាត់បង់ ដូច្នេះហើយចំនួនសរុបនៃជំនួយអាចនឹងកាន់តែខ្ពស់ឡើង។

ប្រព័ន្ធ (TFCP) របស់ធនាគារពិភពលោក, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JAICA), ទីភ្នាក់ងារផ្តល់ជំនួយអូស្ត្រាលីសម្រាប់ការអភិវឌ្ឍ (AusAid), កម្មវិធីជំនួយប្រទេសញ៉ូវហ្សឺឡែន (NZAid) និងសហភាពអឺរ៉ុប (EU)។ ក្នុងដំណើរឆ្ពោះទៅមុខ បានទទួលជំនួយគួរឲ្យកត់សម្គាល់ពីកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSF) នៃកម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងមូលនិធិពហុម្ចាស់ជំនួយ^(៤) របស់អ្នកផ្តល់ជំនួយពហុភាគី ដើម្បីបន្តធ្វើការលើក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិគយ បង្កើនការយល់ដឹង និងការឈ្វេងយល់អំពីនីតិវិធីគយនៅក្នុងវិស័យឯកជន និងបន្តកសាងសមត្ថភាពរបស់មន្ត្រីគយ។ ដូចគ្នានេះដែរ គណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិកម្មសិទ្ធិបញ្ញា (D/MPR) នៃក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះកំពុងព្យាយាមជួយសម្របសម្រួលជំនួយគាំទ្រពី អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO), កម្មវិធីប្រចាំតំបន់របស់កម្មវិធីសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (ECAP III) របស់សហភាពអឺរ៉ុប (EU), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងជំនួយគាំទ្រផ្សេងទៀតដែលអាចរកបាននៅក្នុងចំណោមក្រសួងផ្សេងៗ ដោយមានការទទួលខុសត្រូវនៅក្នុងផ្នែកកម្មសិទ្ធិបញ្ញាដែលបានជ្រើសរើស។ ដូចបានបង្ហាញខាងក្រោម មានការរំពឹងថា គណៈកម្មាធិការជាតិទទួល បន្ទុកកម្មសិទ្ធិបញ្ញា (NCIPR) នឹងបានទទួល ជំនួយពីកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSF) ដើម្បីចងក្រងឯកសារបណ្តុះបណ្តាលដល់ សិស្ស និងអ្នកមានអាជីពផ្នែកច្បាប់បច្ចុប្បន្ន ស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញា (IPR) នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងផ្នែកផ្សេងៗទៀត ការសម្របសម្រួលមិនមែនសុទ្ធតែមានប្រសិទ្ធភាពទាំងអស់នោះទេ ដែលនាំឲ្យមានការបាត់បង់ជំនួយបច្ចេកទេសនៅពេលដែលគេត្រូវការវា ឬ ការផ្តល់ត្រួតត្រាដែលមិនចាំបាច់ក្នុងចំណោមអ្នកផ្តល់ជំនួយ ដោយសារតែការបរាជ័យរបស់ដៃគូអភិវឌ្ឍន៍នានាក្នុងការសម្របសម្រួលនៅក្នុងចំណោមពួកគេ។ ទោះជាយ៉ាងនេះក្តី ក៏នៅមានការរីកចម្រើននៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការដាក់ចេញនូវអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយឲ្យរដ្ឋាភិបាលកាន់តែមានភាពច្បាស់លាស់ និងនាំយកស្មារតីនៃវិស័យដាក់បញ្ចូលទៅក្នុងចំណោមគម្រោងអភិវឌ្ឍន៍ (DP) ដែលអាចមានការខ្វះខាតកាលពីអតីតកាល។

៣.៤ ការកាត់បន្ថយកត្តាខាងក្រៅ

កត្តាដែលរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងតិចតួចបំផុតនោះ គឺលទ្ធភាពទទួលបានការគាំទ្រពាក់ព័ន្ធនឹងជំនួយសម្រាប់ពាណិជ្ជកម្ម។ ដូចបានបញ្ជាក់ខាងលើ លទ្ធភាពទទួលបានជំនួយបច្ចេកទេសដែលពាក់ព័ន្ធ ត្រូវបានពង្រឹងដោយសារតែមានការរំលែកនាំនាពេលថ្មីៗនេះនូវអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង បានបង្ហាញឲ្យឃើញនូវការផ្តល់ ជំនួយត្រួតត្រាដែលគ្មានប្រសិទ្ធភាព និងគ្មានហេតុផលសមស្របពីសំណាក់ដៃគូអភិវឌ្ឍន៍ ហើយមិនមានជំនួយគាំទ្រនៅពេលដែលគេត្រូវការវា។

៣.៥ សមត្ថភាពមនុស្ស និងស្ថាប័នក្នុងការអនុវត្ត និងដាក់ឲ្យអនុវត្តច្បាប់ អនុក្រឹត្យ និងបទបញ្ញត្តិថ្មីៗ

ជាការពិតណាស់ ការធ្វើកំណែទម្រង់ច្បាប់ គឺមិនមានទីបញ្ចប់នោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីចំណុចដែលបង្កើតបរិយាកាសអំណោយផលដល់អាជីវកម្ម និងទំនាក់ទំនងសង្គមនៅក្នុងសង្គម។ ដើម្បីឲ្យការធ្វើកំណែទម្រង់ច្បាប់មានប្រសិទ្ធភាព គឺត្រូវឲ្យមានមនុស្ស និងស្ថាប័នសម្រាប់អនុវត្ត និងដាក់ឲ្យអនុវត្តច្បាប់ និងបទបញ្ញត្តិនានា។ ប្រសិនបើផ្នែកដ៏ធំនៃកំណែទម្រង់នោះបានគ្របដណ្តប់លើកម្មវិធីការងារ នោះវានឹងមិនអាចពិភាក្សាគ្នានៅទីនេះទៅលើផ្នែកទាំងអស់ដែលរាជរដ្ឋាភិបាលកម្ពុជាជំពុងតែមានភាពសកម្មនៅក្នុងការអភិវឌ្ឍសមត្ថភាពគាំទ្រនោះបានទេ។ បើនិយាយឲ្យចំទៅ គឺថាការខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាព និងកៀងគរធនធានជំនួយបច្ចេកទេសកំពុងស្ថិតក្នុងដំណើរការនៅក្នុងផ្នែកមួយចំនួនធំ។ ការកើនឡើងនូវចំណាប់អារម្មណ៍ពីដៃគូអភិវឌ្ឍន៍ ចំពោះការកសាងសមត្ថភាពនៅក្នុងផ្នែកជាច្រើនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានចាប់ផ្តើមឡើងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ រួមជាមួយនឹងការដាក់ចេញនូវអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) បានជួយដល់ដំណើរការនេះ។

ការអនុវត្ត និងដាក់ឲ្យអនុវត្តនូវការគាំពារកម្មសិទ្ធិបញ្ញាដែលជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗនៃកំណែទម្រង់ដែលបានដាក់បញ្ចូលនៅក្នុងកម្មវិធីការងារនោះ បានធ្វើឲ្យមានការយល់ដឹងកាន់តែច្បាស់លើផ្នែកមួយចំនួន។ ទំនួលខុសត្រូវនានាចំពោះការគាំពារសិទ្ធិកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកនៅក្នុងចំណោមក្រសួងជាច្រើន។ ក្រសួងពាណិជ្ជកម្មទទួលខុសត្រូវចំពោះពាណិជ្ជសញ្ញា និងការសម្ងាត់ផ្នែកពាណិជ្ជកម្ម។ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលទទួលខុសត្រូវចំពោះប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរសៀគ្វីប្រមូល។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលខុសត្រូវចំពោះសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលផ្សេងៗទៀត ក្រសួងព័ត៌មានទទួលខុសត្រូវចំពោះការផ្សព្វផ្សាយ ក្រសួងរ៉ែប្រៃសណីយ៍ និងទូរគមនាគមន៍ទទួលខុសត្រូវចំពោះវិស័យអ៊ិនធឺណិត ទំនួលខុសត្រូវចំពោះសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងនឹងត្រូវបែងចែករវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។

^(៤) TDSF ឬ កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្មត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រដល់អ្នកផ្តល់ជំនួយចំណោមក្រសួងអភិវឌ្ឍន៍ (MOC)។ កម្មវិធីនេះ ទទួលបានមូលនិធិមួយចំនួនគឺជាលទ្ធផលនៃសកម្មភាពសហប្រតិបត្តិការ (MOF) និងប្រចាំគ្រប់ដោយធនាគារពិភពលោក និងផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU)។ ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសជប៉ុន (JICA) និងភ្នាក់ងារ អភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

ក្រសួងនីមួយៗបានកំពុងផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពនៅក្នុងវិស័យដែលខ្លួន គ្រប់គ្រង។ ការចុះបញ្ជីស្លាកសញ្ញា ដែលធ្វើឡើងដោយក្រសួងពាណិជ្ជកម្មបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ (មានចំនួន ៣៦ ០៩១ នៅចុងឆ្នាំ ២០១០)។ ការចុះបញ្ជីដោយគ្មានអាណត្តិស្តីពីអ្នកនិពន្ធក៏មានការកើនឡើងផងដែរ (ប្រហែល ៥០ នៅក្នុងឆ្នាំ ២០១០) ទោះបីយ៉ាងនេះក៏ ក៏វិសាលភាពរបស់វាកាន់តែមានដែនកំណត់ដោយសារតែប្រទេសកម្ពុជា មិនទាន់ក្លាយជាសមាជិកនៃអនុសញ្ញាទីក្រុងប៊ឺន ទើបវាមិនបានការពារ សិទ្ធិការងារដែលបង្កើតឡើងនៅខាងក្រៅប្រទេសកម្ពុជា។ ការដាក់ពាក្យសុំចុះបញ្ជីប្រកាសនីយបត្រកក្កកម្មបានកើនឡើងប្រហែល ១០០ នៅចុង ឆ្នាំ២០១០ ប៉ុន្តែក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅតែកំពុងធ្វើការងារលើការដាក់ឱ្យអនុវត្តដំណើរការចុះបញ្ជីផ្លូវការដោយមានជំនួយខ្លះពី អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ គំនូរឧស្សាហកម្មជាង ១០០ ត្រូវបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។

យន្តការសម្រាប់ការដោះស្រាយវិវាទមានការប្រែប្រួលអាស្រ័យទៅលើលក្ខណៈនៃសិទ្ធិ ប៉ុន្តែមានសម្រាប់អនុវត្ត ឬ កំពុងតែដាក់ឱ្យ អនុវត្តនៅក្នុងវិស័យកម្មសិទ្ធិបញ្ញា (IP) ភាគច្រើន។ ជាពិសេស អ្នកគ្រប់គ្រងសិទ្ធិអាចប្រើប្រាស់មធ្យោបាយមួយចំនួនដើម្បីការពារសិទ្ធិ មានដូចជា បញ្ឈប់ ឬ ផ្អាក លិខិត ឬ ការសម្រុះសម្រួលតាមរយៈក្រសួងពាក់ព័ន្ធ (រួមមាន ក្រសួងពាណិជ្ជកម្មបានសម្រុះសម្រួល និងបានដោះ ស្រាយបញ្ហាវិវាទទាក់ទងនឹងពាណិជ្ជនាមចំនួន ៣២ ក្នុងចំណោម ៣៥ នៅក្នុងឆ្នាំ ២០១០) ដោយសុំជំនួយពីនគរបាលសេដ្ឋកិច្ច (នគរបាល សេដ្ឋកិច្ចមានអំណាចធ្វើការ " ធាក់ពិន័យ" ចំពោះអ្នករំលោភបំពាន បញ្ឈប់ការកែប្រែបន្ត (ដូចជា មានស៊ីឌី/ស៊ីឌីចំនួន ២៥០ ០០០បន្ទះ ត្រូវបាន រឹបអូសនៅក្នុងឆ្នាំ ២០១០ ដែលលើសពីឆ្នាំ ២០០៩ ចំនួន ២៧ ០០០ បន្ទះ) ឬ ស្នើទៅតុលាការដើម្បីអធិបញ្ជា។

ប៉ុន្តែ បទពិសោធន៍ដំបូងនៅក្នុងការដោះស្រាយវិវាទបានបង្ហាញឱ្យឃើញពីតម្រូវការធ្វើការសម្របសម្រួលបន្ថែមនៅក្នុងចំណោមអ្នកអនុវត្ត ជាច្រើនដែលទទួលខុសត្រូវក្នុងការអនុវត្ត និងដាក់ឱ្យអនុវត្តសិទ្ធិផ្សេងៗ មិនត្រឹមតែខ្សែបណ្តោយអន្តរក្រសួងដូចបានលើកឡើងពីខាងដើម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនគរបាលសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អគ្គនាយកដ្ឋានកម្មជាត្រួតពិនិត្យទំនិញ អាហារិណ នីហ្គារីណ និងបង្ក្រាបការកែប្រែបន្តនៃក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ និងក្រសួងផ្សេងៗទៀតផងដែរ។ នៅឆ្នាំ ២០០៨ រដ្ឋាភិបាល បានអនុម័តនូវ អនុក្រឹត្យមួយដែលបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិកម្មសិទ្ធិបញ្ញា (NCIPR) ដើម្បីសម្របសម្រួលភ្នាក់ងារទាំងអស់ ដែលពាក់ព័ន្ធនឹងការការពារកម្មសិទ្ធិបញ្ញា។

គណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិកម្មសិទ្ធិបញ្ញា (NCIPR) ថ្មីនេះ កើតចេញពីការពង្រីកគណៈកម្មាធិការពីដំបូង (គណៈកម្មាធិការ អន្តរក្រសួងគ្រប់គ្រងផ្នែកទាំង ៣ នៃកម្មសិទ្ធិបញ្ញា)។ បន្ថែមទៅលើការផ្ដោតការយកចិត្តទុកដាក់លើតម្រូវការជំនួយបច្ចេកទេស និងការសម្រប សម្រួលឱ្យមានការទទួលបាននូវធនធានជំនួយសម្រាប់ពាណិជ្ជកម្ម គណៈកម្មាធិការនេះបានបង្កើតអនុគណៈកម្មាធិការចំនួន ២ គឺ ៖ អនុគណៈ កម្មាធិការមួយផ្ដោតលើការដាក់ឱ្យអនុវត្ត និងមួយទៀតផ្ដោតលើការអប់រំ (បទបញ្ញត្តិដែលបង្កើតអនុគណៈទាំង ២ នោះ នៅមិនទាន់បានប្រើ ប្រាស់នៅឡើយទេ)។ អនុគណៈកម្មាធិការទី ១ មានផែនការពង្រឹងការសម្របសម្រួលនៅក្នុងចំណោមភ្នាក់ងារនានាដែលកំពុងធ្វើការងារនៅ ក្នុងផ្នែកនេះ កំណត់ទំនួលខុសត្រូវច្បាស់លាស់ បង្កើតគោលការណ៍ណែនាំនានាដែលមានសង្គតភាពនឹងគ្នា និងបង្កើតកម្មវិធី Databases ក្នុង ការដាក់ឱ្យអនុវត្ត។ អនុគណៈកម្មាធិការទី ២ មានបំណងបង្កើតឯកសារកម្មវិធីបណ្តុះបណ្តាលដល់អ្នកមានអាជីពការងារផ្នែកច្បាប់នៅកម្រិត សាកលវិទ្យាល័យ ព្រមទាំងអ្នកមានអាជីពការងារផ្សេងៗដែលកំពុងអនុវត្តការងារផងដែរ និងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនទូទៅ ផងដែរ។ កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម បានឯកភាពរួចហើយលើការផ្តល់មូលនិធិមួយចំនួនសម្រាប់ បង្កើតឯកសារកម្មវិធីបណ្តុះបណ្តាល។

និយាយឱ្យខ្លីទៅ រដ្ឋាភិបាលបានធ្វើដំណើរហួសពីដំណើរការធម្មតានៃការតាក់តែង និងការអនុម័តច្បាប់ ដោយផ្ដោតការយកចិត្តទុកដាក់ បន្ថែមទៀតទៅលើការបង្កើតស្ថាប័នដើម្បីអនុវត្ត និងដាក់ឱ្យអនុវត្ត។ ជំនួយសម្រាប់ពាណិជ្ជកម្មដើរតួនាទី និងទំនងជាបន្តដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពរបស់រដ្ឋាភិបាលដើម្បីអនុវត្ត និងដាក់ឱ្យអនុវត្តច្បាប់។

៤ លទ្ធផលដែលសម្រេចបាន- ប្រសិទ្ធភាពដែលអាចរស់រវើកបាន

ជាថ្មីម្តងទៀត ទាក់ទងនឹងលក្ខណៈរីករាលដាលនៃកំណែទម្រង់ស្ថិតក្រោមកម្មវិធីការងារនេះ និងលក្ខណៈខ្លីៗនៃករណីសិក្សា វាជាការ លំបាកក្នុងការអនុវត្តការពិនិត្យឡើងវិញដោយជិតដល់បំផុតទៅលើលទ្ធផលដែលសម្រេចបានដោយកម្មវិធីការងារនេះ។ ប៉ុន្តែ ឧទាហរណ៍មួយ ចំនួនបានបង្ហាញ ឱ្យឃើញនូវវិសាលភាពនៃការប្រែប្រួលដែលមានលក្ខណៈវិជ្ជមាន។

កម្មវិធីកិច្ចសម្រួលពាណិជ្ជកម្ម គឺជាផ្នែកមួយដែលមានភាពប្រសើរឡើងតាមផ្នែកដោយសារតែការអនុវត្តច្បាប់គយ និងការអភិវឌ្ឍសមត្ថ ភាពនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ក្នុងនោះមានដូចជា ចំនួនថ្ងៃដែលត្រូវការដើម្បីពិនិត្យកុងតឺន័រទំនិញចេញចូលឆ្លងកាត់គយបាន ថយចុះជិតពាក់កណ្តាលចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០មក គឺ ៣៧ថ្ងៃទៅនៅត្រឹម ២២ ថ្ងៃ សម្រាប់កុងតឺន័រទំនិញចេញ និងពី ៤៥ ថ្ងៃ ទៅនៅត្រឹម ២៧ ថ្ងៃសម្រាប់កុងតឺន័រទំនិញចូល។^(២)

(២) សូមមើល " ករណីសិក្សាស្តីពីជំនួយសម្រាប់ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាលេខ ២ ៖ កំណែទម្រង់ការសម្របសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា " សម្រាប់ព័ត៌មានពិសោធន៍បន្ថែម។

ការគាំពារកម្មសិទ្ធិបញ្ញា គឺជាផ្នែកមួយផ្សេងទៀតដែលបានបង្ហាញនូវការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ តាមការកត់សម្គាល់ពីមុនមក មានពាណិជ្ជសញ្ញាជាង ៣៦ ០០០ ត្រូវបានចុះបញ្ជី គិតមកដល់ចុងឆ្នាំ២០១០។ គួរឲ្យកត់សម្គាល់ជាងនេះទៅទៀត មានការកើនឡើងជាតិហុកក្នុងការចុះបញ្ជីប្រចាំឆ្នាំដែលចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៧ (ក្រាហ្វិក ១)។ ស្របពេលជាមួយគ្នានោះ ការងារកម្មសិទ្ធិបញ្ញាចំនួន ៥០ ត្រូវបានចុះបញ្ជីនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ស្នាដៃទាំងអស់នោះនិងនិពន្ធដោយអ្នកនិពន្ធជនជាតិកម្ពុជា)។ ពាក្យប្រកាសនីយបត្រកកកម្មប្រហែល ១០០ និងពាក្យសុំការគំនូរស្យាហកម្មចំនួន ១៣០ ត្រូវបានទទួលដោយនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្មនៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។ ម៉ាកសម្គាល់ភូមិសាស្ត្រផលិតផលចំនួន ២ ត្រូវបានបង្កើតឡើង ក្នុងនោះមួយសម្រាប់ផលិតផលម្រេចក្នុងខេត្តកំពត និងមួយទៀតសម្រាប់ផលិតផលស្ពាន់ក្នុងខេត្តកំពង់ស្ពឺ (រូបភាព ១) ដោយមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ជួយដល់ក្រសួងពាណិជ្ជកម្ម (MoC) នៅក្នុងការបង្កើតព្រំដែនទីតាំងភូមិសាស្ត្រនៃម៉ាកសម្គាល់ភូមិសាស្ត្រផលិតផលទាំងនោះ។

កំណើនគួរឲ្យកត់សម្គាល់លើការវិនិយោគពីបរទេស បានកើតចេញពីផ្នែកមួយនៃបរិយាកាសដែលបង្កលទ្ធភាពល្អប្រសើរដល់ធុរកិច្ច, លទ្ធផលនៃកំណែទម្រង់លើផ្នែកជាច្រើននៃច្បាប់វិនិយោគ, តំបន់សេដ្ឋកិច្ចពិសេស (SEZ) និងផ្នែកផ្សេងៗទៀត។ ស្ថិតិនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បង្ហាញថាការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០០៣មក គឺ កើនពី ៨០លានដុល្លារអាមេរិក ទៅដល់ ១៣១លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៤, ៣៨១លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៥, ៤៨៣លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៦ និង ៨៦៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៧, ៨១៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៨ និង ៥៣៣លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០៩។^(៧) បន្ទាប់ពីអំឡុងពេលទទួលរងវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០០៨ - ២០០៩ មានការបង្ហាញឲ្យឃើញជាដំបូងថា ការវិនិយោគពីបរទេសបានរលោតឡើងវិញក្នុងឆ្នាំ ២០១០។

៥ បទពិសោធន៍ដែលទទួលបាន

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តកម្មវិធីការងារប្រកបដោយបរិច្ចាគរបស់ខ្លួនលើការធ្វើកំណែទម្រង់ច្បាប់ដោយសារតែការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ការរីកចម្រើននេះមានលក្ខណៈគួរឲ្យកត់សម្គាល់ និងមានភាពឆាប់រហ័សយ៉ាងខ្លាំងនៅលើផ្នែកមួយចំនួនដែលមានការដឹកនាំដ៏រឹងមាំដោយស្ថាប័នមួយ និងលើផ្នែកដែលរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពកៀងគរ និងសម្របសម្រួលធនធានជំនួយសម្រាប់ពាណិជ្ជកម្ម (ATF)។ ការរីកចម្រើនលើផ្នែកមួយចំនួននៃច្បាប់ពន្ធគយ និងការការពារកម្មសិទ្ធិបញ្ញា អាចជាឧទាហរណ៍ដ៏ល្អសម្រាប់ករណីនេះ។ ម្យ៉ាងវិញទៀត ការរីកចម្រើនអាចនឹងមានការលំបាក ឬកាន់តែយឺតយ៉ាវក្នុងការសម្រេចបានលទ្ធផលចំពោះផ្នែកដែលការដឹកនាំដ៏ច្បាស់លាស់ត្រូវការពេលវេលាយូរដើម្បីឲ្យលេចចេញជារូបរាង (ប្រហែលជាដោយសារតែពេលវេលាដែលត្រូវការដើម្បីបែងចែកប្រភេទបណ្តាញទំនួលខុសត្រូវនៅក្នុងចំណោមក្រសួងផ្សេងៗ) ដោយសារតែមានលំបាកកាន់តែធំធេងក្នុងការកៀងគរធនធានជំនួយសម្រាប់ពាណិជ្ជកម្ម (ATF) ឬ ដោយសារតែកត្តាផ្សេងៗទៀត។ ផ្នែកអនាម័យ និងភូតាមអនាម័យ (SPS) ពាក់ព័ន្ធនឹងពាណិជ្ជកម្ម គឺជាឧទាហរណ៍ដ៏សមស្របមួយសម្រាប់ករណីលើកក្រោយ។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងជាថ្មីម្តងទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងជំនួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) បានស្នើសុំឲ្យមានការអភិវឌ្ឍលក្ខណៈវិជ្ជមានឆាប់រហ័សបន្ថែមទៀតទៅលើដំណើរការឆ្ពោះទៅមុខ។

ការបន្តវត្តមានរបស់គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកអនុវត្តកាតព្វកិច្ច និងការសន្យារបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន ដើម្បីផ្តល់ការយល់ដឹងស្តីពីជម្រើសប្រើប្រាស់អំពីការអនុវត្តកម្មវិធីការងារត្រូវបានធ្វើឡើងក្នុងគោលបំណងមួយផ្នែក ដើម្បីធានាឲ្យមានការគោរពច្បាប់ស្របតាមកិច្ចព្រមព្រៀង និងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅពេលដែលអាចអនុវត្តបាន។ ជាពិសេស សេចក្តីព្រាងច្បាប់ដែលត្រូវធ្វើការពិនិត្យឡើងវិញ និងផ្តល់មតិយោបល់ដោយក្រសួងពាណិជ្ជកម្មដើម្បីឲ្យស្របទៅតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ចំណុចនេះមិនមែនសុទ្ធតែជាករណី ដែលមានលទ្ធផលមិនល្អចំពោះច្បាប់មួយចំនួនដែលត្រូវបានអនុម័តដោយគ្មានបទបញ្ញត្តិស្របតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹងតម្រូវឲ្យមានការធ្វើវិសោធនកម្មបន្ថែមទៀតនោះទេ។

កំណែទម្រង់ច្បាប់មិនបានបញ្ឈប់ត្រឹមការប្រកាសឲ្យប្រើប្រាស់ច្បាប់ និងការអនុវត្តអនុក្រឹត្យនានារបស់រាជរដ្ឋាភិបាល និងបទបញ្ជានានារបស់អន្តរក្រសួងនោះឡើយ។ សមត្ថភាពរបស់មនុស្ស និងស្ថាប័នក៏ត្រូវតែអភិវឌ្ឍផងដែរដើម្បីអនុវត្ត និងដាក់ឲ្យអនុវត្តច្បាប់ និងបទបញ្ជាថ្មីៗ។ ដំណើរការនេះកំពុងតែមានចលនាទៅមុខក្នុងល្បឿនមួយកាន់តែលឿនសម្រាប់ផ្នែកមួយចំនួនលើសពីផ្នែកដទៃទៀត។ ការអនុវត្តលើផ្នែកមួយចំនួន គឺមានភាពយឺតយ៉ាវដោយសារតែតម្រូវឲ្យធ្វើការបែងចែកទំនួលខុសត្រូវនៅក្នុងចំណោមក្រសួងពាក់ព័ន្ធនានា និងមានជំនួយសម្រាប់ពាណិជ្ជកម្ម (ATF) មិនគ្រប់គ្រាន់។ ទំនាក់ទំនងទន់ខ្សោយបំផុតក្នុងការជំរុញការអនុវត្តច្បាប់ គឺនៅតែធ្លាក់ទៅលើប្រព័ន្ធច្បាប់ដែលទន់ខ្សោយ និងប្រព័ន្ធតុលាការដែលបានបង្កើតឡើងនោះដដែល។

(៧) UNCTAD, របាយការណ៍ស្តីពីការវិនិយោគសកលឆ្នាំ២០១០ ទីក្រុងហ្សឺណែវ ឆ្នាំ២០១០

**តារាងទី ១ ៖ កម្មវិធីការងារកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមលក្ខខណ្ឌការចូលជាសមាជិក
របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) (នៅខែតុលា ឆ្នាំ២០០៤)
ស្ថានភាពនៃការអនុវត្តមកដល់ខែកុម្ភៈ ឆ្នាំ២០១១**

ពាណិជ្ជកម្ម

ថ្នាក់	ច្បាប់/អនុក្រឹត្យ/បទបញ្ជាអន្តរក្រសួង (ប្រកាស)	ភាគីទទួលខុសត្រូវ	ស្ថានភាពមកត្រឹមខែកុម្ភៈ ឆ្នាំ២០១១	TRTA ដែលបានទទួល (អតីតកាល ឬ បច្ចុប្បន្ន)
១.	អនុក្រឹត្យលេខ ២១ ស្តីពី "ការគ្រប់គ្រងហានិភ័យនៅតាមព្រំដែន"	MEF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ខែមីនា ឆ្នាំ២០០៦	AusAid, WB, IMF
២.	ច្បាប់ពន្ធគយ (អនុក្រឹត្យ ១, ប្រកាស ២៥ ដែលអនុម័តហើយ។ មានតែអនុក្រឹត្យលេខ ២០៩ និងប្រកាស លេខ ៣៨៧ របស់ MEF ដែលបានបង្ហាញខាងក្រោម)	MEF	ប្រកាសឱ្យប្រើថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧	IMF, WCO
៣.	អនុក្រឹត្យលេខ ២០៩ ស្តីពីទំនិញហាមឃាត់ និងវិកត្យុត	MEF	អនុម័តឆ្នាំ២០០៧	IMF, WCO
៤.	ប្រកាសលេខ ៣៨៧ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងលើការកំណត់តម្លៃពន្ធគយ	MEF	អនុម័តថ្ងៃទី២២ ខែឧសភាឆ្នាំ២០០៨	IMF, WCO
៥.	ច្បាប់ធ្វើវិសោធនកម្មលើច្បាប់ស្តីពីការគ្រប់គ្រងឱសថ	MoH ក្រសួងសុខាភិបាល	ប្រកាសឱ្យប្រើថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧	n.a.
៦.	ប្រកាសស្តីពីការនាំចូលឱសថ	MoH	អនុម័តថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨	n.a.
៧.	ច្បាប់ស្តីពីដំណោះស្រាយពាណិជ្ជកម្ម (ប្រឆាំងនឹងការចាក់កាតសំណល់, ការការពារ និងវិធានការទប់ទល់)	MoC ក្រសួងពាណិជ្ជកម្ម	ព្រាងជាភាសាអង់គ្លេសស្ថិតក្រោមការត្រួតពិនិត្យឡើងវិញនៅថ្នាក់ក្រសួងពាណិជ្ជកម្ម។ ការបកប្រែជាភាសាខ្មែរកំពុងដំណើរការ។	MULTRAP, USAID
៨.	ច្បាប់ស្តីពីវិធានដើម	MEF, MoC	សេចក្តីព្រាងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញនៅថ្នាក់ក្រសួង	UNCTAD ដើម្បីផ្តល់
៩.	អនុក្រឹត្យលេខ១៤៨ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស	MEF, MoC, MIME, CDC	អនុម័តថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០០៥	n.a.
១០.	ច្បាប់ស្តីពីបទដ្ឋានរបស់កម្ពុជា	MIME ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល	ប្រកាសឱ្យប្រើថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧	UNIDO
១១.	អនុក្រឹត្យលេខ ៦២ ធ្វើការបង្កើតវិទ្យាស្ថានបទដ្ឋានជាតិកម្ពុជា	MIME	អនុម័តថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨	n.a.
១២.	អនុក្រឹត្យលេខ ១៥ ស្តីពីការដាក់រោងចក្រឱ្យដាច់ពីគេ	MAFF ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	អនុម័តក្នុងឆ្នាំ២០០៣	NZAid, AusAid, ADB
១៣.	អនុក្រឹត្យលេខ ១៦ ស្តីពីការគ្រប់គ្រងអនាម័យសត្វ និងផលិតផលសាច់សត្វ	MAFF	អនុម័តក្នុងឆ្នាំ២០០៣	NZAid, AusAid, ADB
១៤.	ប្រកាសរបស់អន្តរក្រសួងស្តីពីការអនុវត្ត និងការរៀបចំស្ថាប័នសុវត្ថិភាពស្បៀងដោយពឹងផ្អែកលើវិធាន "ផលិតផលពីកសិដ្ឋានទៅលើតុ"	MEF, MoC, MIME, MAFF, MoH, MoT	អនុម័តថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០	ADB
១៥.	ប្រកាសលេខ ៥៨៩ ដែលលុបបំបាត់ QRs ស្តីពីការនាំចូលថ្នាំសម្លាប់សត្វល្អិត និងដី	MAFF	អនុម័តក្នុងឆ្នាំ២០០៣	n.a.

សិទ្ធិកម្មសិទ្ធិបញ្ញា

ផ្នែក	ច្បាប់/អនុក្រឹត្យ/បទបញ្ជាអន្តរក្រសួង (ប្រកាស)	ភាគីទទួលខុសត្រូវ	ស្ថានភាពមកត្រឹមខែកុម្ភៈ ឆ្នាំ២០១១	TRTA ដែលបានទទួល (អតីតកាល ឬ បច្ចុប្បន្ន)
១៦.	ច្បាប់ពាក់ព័ន្ធនឹងម៉ាកសញ្ញា, ពាណិជ្ជសញ្ញា, និងបញ្ញាត្តិនៃការប្រកួតប្រជែងមិនស្មើភាព	MoC	ប្រកាសឱ្យប្រើថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០០២	WIPO
១៧.	អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីម៉ាកសញ្ញា	MoC	អនុម័តថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០០៦	WIPO
១៨.	ប្រកាសស្តីពីភ្នាក់ងារចេញពាណិជ្ជនាម	MoC	អនុម័តឆ្នាំ ២០១១	WIPO
១៩.	ច្បាប់ស្តីពីការបង្ហាញទីតាំងភូមិសាស្ត្រ	MoC	ប្រកាសដែលគ្រប់គ្រង GIs នៅពេលបច្ចុប្បន្ន។ សេចក្តីព្រាងច្បាប់កំពុងដំណើរការ	AFD, ECAP II
២០.	ច្បាប់ស្តីពីកិច្ចការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់	MoC	សេចក្តីព្រាងកំពុងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញនៅថ្នាក់ក្រសួង	ប្រទេសកណ្តាជា (APEC-BIP)
២១.	ច្បាប់ស្តីពីការតចរន្តរូប និងការរៀបចំបណ្តាញ	MIME	សេចក្តីព្រាងកំពុងដំណើរការ	
២២.	ច្បាប់ស្តីពីប័ណ្ណប៉ាតង់	MIME	ប្រកាសឱ្យប្រើថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣	WIPO
២៣.	ប្រកាសស្តីពីការអនុវត្តច្បាប់ស្តីពីប័ណ្ណប៉ាតង់ ដែលទាក់ទងនឹងការចុះបញ្ជីទ្រង់ទ្រាយឧស្សាហកម្ម	MIME	អនុម័តថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៦	WIPO
២៤.	ប្រកាសស្តីពីការអនុវត្តច្បាប់ស្តីពីប័ណ្ណប៉ាតង់ ដែលទាក់ទងនឹងការចុះបញ្ជីប័ណ្ណប៉ាតង់ និងគំរូសេវាកម្ម	MIME	អនុម័តថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៦	WIPO
២៥.	ច្បាប់ស្តីពីការគ្រប់គ្រងគ្រាប់ពូជ និងសិទ្ធិបង្កាត់កូនឈើ	MIME, MIME	ប្រកាសឱ្យប្រើថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០០៨	n.a.
២៦.	ចូលរួមអនុសញ្ញាអន្តរជាតិស្តីពីការការពារប្រភេទរុក្ខជាតិថ្មីៗ	NCIPR	មិនទាន់ដំណើរការនៅឡើយ	
២៧.	អនុក្រឹត្យស្តីពីការវាស់វែងព្រំដែនកម្មសិទ្ធិបញ្ញា	MEF+MoC	ពង្រាងកំពុងដំណើរការ	
២៨.	ច្បាប់ស្តីពីសិទ្ធិចតចម្លង និងសិទ្ធិដែលពាក់ព័ន្ធ	MoCFA	ប្រកាសឱ្យប្រើក្នុងឆ្នាំ២០០៣	WIPO
២៩.	ប្រកាសស្តីពីការគ្រប់គ្រង និងការបង្ក្រាបសកម្មភាពដែលរំលោភបំពានលើសិទ្ធិចតចម្លង	MoCFA	អនុម័តថ្ងៃទី១៨ ខែមីនាឆ្នាំ២០០៣	គ្មាន TA
៣០.	ប្រកាសស្តីពីនីតិវិធីផ្តល់សិទ្ធិធ្វើការគ្រប់គ្រងសិទ្ធិអក្សរសាស្ត្រសិល្បៈ និងតន្ត្រីដោយគ្មានទាមទារ	MoCFA	អនុម័តថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០០៧	គ្មាន TA
៣១.	ចូលរួមក្នុងអនុសញ្ញាទីក្រុងប៊ឺន	MoC	មិនទាន់ដំណើរការនៅឡើយ	
៣២.	អនុក្រឹត្យស្តីពីការបង្កើតអនុគណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិកម្មសិទ្ធិបញ្ញា (NCIPR)	MoC, NCIPR	អនុម័តក្នុងឆ្នាំ ២០០៨	គ្មាន TA
៣៣.	អនុក្រឹត្យស្តីពីការបង្កើតអនុគណៈកម្មាធិការជាតិទទួលបន្ទុកអនុវត្តកម្មសិទ្ធិបញ្ញាស្ថិតក្រោម NCIPR	MoC, NCIPR	បានព្រាងរួចរាល់សម្រាប់ដាក់ជូនទៅ COM	គ្មាន TA
៣៤.	អនុក្រឹត្យស្តីពីការបង្កើតអនុគណៈកម្មាធិការជាតិទទួលបន្ទុកការអប់រំអំពីកម្មសិទ្ធិបញ្ញា និងការយល់ដឹងជាសាធារណស្ថិតក្រោម NCIPR	MoC	បានព្រាងរួចរាល់សម្រាប់ដាក់ជូនទៅCOM	គ្មាន TA

បរិយាកាសធុរកិច្ច

ថ្នាក់	ច្បាប់/អនុក្រឹត្យ/បទបញ្ជាអន្តរក្រសួង (ប្រកាស)	ភាគីទទួលខុសត្រូវ	ស្ថានភាពមកត្រឹមខែកុម្ភៈ ឆ្នាំ២០១១	TRTA ដែលបានទទួល (អតីតកាល ឬ បច្ចុប្បន្ន)
៣៥.	ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម	MoC	សេចក្តីព្រាងកំពុងដំណើរការ	CIDA, MULTRAP, JICA
៣៦.	ច្បាប់ស្តីពីស្ថាប័នយុត្តិធម៌ (អនុញ្ញាតឲ្យបង្កើតតុលាការពិសេស)	MoJ	ស្ថិតក្រោមការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាគណៈវិនិច្ឆ័យ	n.a.
៣៧.	ច្បាប់ស្តីពីអសាធារណៈ	MoC	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៨	ADB, IMF
៣៨.	ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម	MoC	ស្ថិតក្រោមការត្រួតពិនិត្យឡើងវិញដោយគណៈកម្មាធិការអន្តរក្រសួង	ADB
៣៩.	ច្បាប់ស្តីពីទីភ្នាក់ងារពាណិជ្ជកម្ម	MoC	សេចក្តីព្រាងកំពុងដំណើរការ	n.a.
៤០.	ច្បាប់ស្តីពីមជ្ឈិក្រឹត្យការផ្នែកពាណិជ្ជកម្ម	MoC	ប្រកាសឲ្យប្រើនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០០៦	ADB
៤១.	អនុក្រឹត្យលេខ១២៤ ស្តីពីការបង្កើតមជ្ឈិក្រឹត្យជាតិ	MoC	អនុម័តក្នុងឆ្នាំ ២០០៩	ADB, IFC
៤២.	ក្រមរដ្ឋប្បវេណី	MoJ	ប្រកាសឲ្យប្រើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧	JICA
៤៣.	ក្រមនីតិវិធីរដ្ឋប្បវេណី	MoJ	ប្រកាសឲ្យប្រើនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៦	JICA
៤៤.	ក្រមព្រហ្មទណ្ឌ	MoJ	ប្រកាសឲ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩	សហប្រតិបត្តិការប្រទេសបារាំង
៤៥.	ក្រមនីតិវិធីព្រហ្មទណ្ឌ	MoJ	ប្រកាសឲ្យប្រើនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧	សហប្រតិបត្តិការប្រទេសបារាំង
៤៦.	ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម	MoC	ប្រកាសឲ្យប្រើនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥	ADB
៤៧.	ច្បាប់ស្តីពីសញ្ញាប័ណ្ណរដ្ឋាភិបាល	MEF	ប្រកាសឲ្យប្រើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧	ADB
៤៨.	ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម និងការចេញសញ្ញាប័ណ្ណក្រៅរដ្ឋាភិបាល	MEF	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៧	ADB
៤៩.	ច្បាប់ស្តីពីលិខិតបករណ៍ចរាចរ និងការផ្ទេរប្រាក់	NBC	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៥	n.a.
៥០.	ច្បាប់ស្តីពីការផ្ទេរប្រាក់ដោយសុវត្ថិភាព	MoC	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៧	ADB
៥១.	ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគ (ច្បាប់ដើមស្តីពីការវិនិយោគត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៩៤)	CDC	ប្រកាសឲ្យប្រើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣	IFC
៥២.	អនុក្រឹត្យលេខ ១១១ ស្តីពីការអនុវត្តច្បាប់ ការធ្វើវិសោធនកម្ម នៃច្បាប់ស្តីពីការវិនិយោគ (លុបចំបាត់រង្វាន់លើកទឹកចិត្តសម្រាប់ការងារនាំចេញ)	CDC	អនុម័តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥	IFC
៥៣.	អនុក្រឹត្យលេខ ១៤៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ CDC	CDC	អនុម័តនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៨	n.a.
៥៤.	ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច	MoC	សេចក្តីព្រាងជាភាសាអង់គ្លេសស្តីក្រោមការត្រួតពិនិត្យឡើងវិញនៅថ្នាក់ MoC	UNCTAD, TDSP
៥៥.	ច្បាប់ស្តីពីការប្រកួតប្រជែង	MoC	សេចក្តីព្រាងជាភាសាអង់គ្លេសស្ថិតក្រោមការត្រួតពិនិត្យឡើងវិញនៅថ្នាក់ MoC	UNCTAD, ADB
៥៦.	ច្បាប់ស្តីពីផលជល	MAFF	ប្រកាសឲ្យប្រើនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦	Danida
៤៩.	ច្បាប់ស្តីពីលិខិតបករណ៍ចរាចរ និងការផ្ទេរប្រាក់	NBC	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៥	n.a.

ផ្នែកសេវាកម្ម

ផ្នែក	ច្បាប់/អនុក្រឹត្យ/បទបញ្ជាអន្តរក្រសួង (ប្រកាស)	ភាគីទទួលខុសត្រូវ	ស្ថានភាពមកត្រឹមខែកុម្ភៈ ឆ្នាំ២០១១	TRTA ដែលបានទទួល (អតីតកាល ឬ បច្ចុប្បន្ន)
៥៧.	ច្បាប់ទូរគមនាគមន៍ (ការបង្កើតស្ថាប័ននិយតកម្មឯករាជ្យ)	MPTC	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៥	WB, ADB
៥៨.	អនុក្រឹត្យដែលផ្តាច់ទូរគមនាគមន៍កម្ពុជាចេញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	MPTC	អនុម័តនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៥	WB, ADB
៥៩.	ច្បាប់ស្តីពីការធ្វើវិសោធនកម្មទៅលើច្បាប់ការងារ (សេចក្តីបង្គាប់របស់ GATS : អនុញ្ញាតឲ្យមានលិខិតអនុញ្ញាតការងាររយៈពេល ២ឆ្នាំសម្រាប់ជនបរទេសដែលអាចបន្តជាថ្មីរយៈពេលរហូតដល់ ៥ ឆ្នាំ)	MLVT	n.a.	n.a.
៦០.	អនុក្រឹត្យដែលធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៥ (សេចក្តីបង្គាប់របស់ GATS : អនុញ្ញាតឲ្យមានលិខិតអនុញ្ញាតឲ្យរស់នៅ និងទិដ្ឋាការរយៈពេល ២ឆ្នាំ សម្រាប់ជនបរទេស)	MoI	n.a.	n.a.
៦១.	ការធ្វើវិសោធនកម្មទៅលើព្រះរាជក្រឹត្យ (សេចក្តីបង្គាប់របស់ GATS : អនុញ្ញាតឲ្យវិស្វករដែលបានទទួលអាជ្ញាប័ណ្ណជាជនបរទេសចុះហត្ថលេខាលើគម្រោងធំៗ)	MLMUPC	n.a.	MULTRAP
៦២.	ច្បាប់ស្តីពីលក្ខណៈសម្បត្តិវិជ្ជាជីវៈរបស់ស្ថាប័នបុគ្គល	MLMUPC	n.a.	MULTRAP
៦៣.	ច្បាប់ស្តីពីលក្ខណៈសម្បត្តិវិជ្ជាជីវៈរបស់វិស្វករ	MLMUPC	n.a.	MULTRAP
៦៤.	ច្បាប់ស្តីពីលក្ខណៈសម្បត្តិវិជ្ជាជីវៈរបស់អ្នកសាងសង់អាជីព	MLMUPC	n.a.	WIPO
៦៥.	ការធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណៈមេធាវី (សេចក្តីបង្គាប់របស់ GATS)	Bar Association	n.a.	n.a.
៦៦.	ច្បាប់ទេសចរណ៍	MoT	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៩	n.a.
៦៧.	ប្រកាសស្តីពីបទដ្ឋានអប្បបរមានៅក្នុងសណ្ឋាគារ	MoT	អនុម័តក្នុងឆ្នាំ ២០០៩	n.a.
៦៨.	អនុក្រឹត្យស្តីពីការចាត់ចំណាត់ថ្នាក់សណ្ឋាគារ	MoT	អនុម័តនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០០៤	n.a.
៦៩.	ច្បាប់ស្តីពីការដឹកជញ្ជូនតាមសមុទ្រ	MPWT	សេចក្តីព្រាងកំពុងដំណើរការ	ប្រទេសប៉ែលហ្ស៊ីក
៧០.	ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក	MPWT	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៧	
៧១.	ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល	SSCA	ប្រកាសឲ្យប្រើក្នុងឆ្នាំ២០០៨	ICAO
៧២.	ច្បាប់ស្តីពីការធានារ៉ាប់រង និងការធានារ៉ាប់រងឡើងវិញដែលបានប្តូរទៅជាអនុក្រឹត្យជំនួសឲ្យការបង្កើតច្បាប់នេះវិញ	MEF	សេចក្តីព្រាងកំពុងដំណើរការ	ADB
៧៣.	ច្បាប់ស្តីពីកតិកាសន្យាពាណិជ្ជកម្ម	NBC	n.a.	n.a.

ប្រភព៖ កម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការចូលជាសមាជិករបស់ប្រទេសកម្ពុជាទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) រៀបចំលើកដំបូងដោយក្រសួងពាណិជ្ជកម្ម (MoC) សម្រាប់ទិសដៅការគណៈរដ្ឋមន្ត្រី (COM) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០០៤ ហើយបានធ្វើបច្ចុប្បន្នកម្មដោយ ក្រសួងពាណិជ្ជកម្ម (MoC) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០៧។ កម្មវិធីការងារនេះត្រូវបានធ្វើបច្ចុប្បន្នកម្មដោយ ក្រសួងពាណិជ្ជកម្ម (MoC) ដូចមានក្នុងតារាង ក្នុងខែកុម្ភៈ ឆ្នាំ ២០១១។


សម្គាល់៖ បញ្ជីច្បាប់ និងអនុក្រឹត្យរបស់រដ្ឋាភិបាលដែលផ្អែកលើកម្មវិធីការងារឆ្នាំ២០០៤ គឺមានភាពទូលំទូលាយ។ មានតែប្រកាស (សំខាន់) ដែលបានជ្រើសរើសប៉ុណ្ណោះត្រូវបានចុះបញ្ជី។

តារាងបញ្ជីតាមភ្នាក់ងារ (តាមលំដាប់អក្សរ)

BA :	គណៈមេធាវី	MoI:	ក្រសួងមហាផ្ទៃ
CDC:	ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	MoJ:	ក្រសួងយុត្តិធម៌
MAFF:	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	MoT:	ក្រសួងទេសចរណ៍
MEF:	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	MPTC:	ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
MIME:	ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល	MPWT:	ក្រសួងសាធារណការ និងដឹកជញ្ជូន
MLVT:	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	NBC:	ធនាគារជាតិនៃកម្ពុជា
MLMUPC:	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	NCIPR:	គណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិកម្មសិទ្ធិបញ្ញា
MoC:	ក្រសួងពាណិជ្ជកម្ម	SSCA:	រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
MoH:	ក្រសួងសុខាភិបាល		

ក្រាហ្វិក ១:

ការចុះពាណិជ្ជសញ្ញាតាមឆ្នាំ (២០០០-២០០៩)



ប្រភព : ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា

រូបភាព ១ : ម៉ាកសម្គាល់ភូមិសាស្ត្រស្រូវរត្នោតខេត្តកំពង់ស្ពឺ

KAMPONG SPEU PALM SUGAR

ស្រូវរត្នោតកំពង់ស្ពឺ

For more information please contact:
Mr. SAM Saroeurn, President of KSPA
Kampong Speu Palm Sugar Promotion Association
Tel: +855 (0)17 815 644
E-mail: kspa2006@yahoo.com

ផលិតផលភូមិសាស្ត្រ

Geographical Indication Product

Kampong Speu's deep sandy soils give the palm sugar a uniquely rich aromatic taste, sweet and not bitter, most suited for traditional cooking, savoury cakes as well as lightly sweetening your drinks. A rich combination of vitamins and minerals makes this palm sugar a healthier alternative to other sugar sweeteners.

It is a Geographical Indication product registered, No.KH/GI/00002/10, Dated April 02, 2010, by the Ministry of Commerce, Kingdom of Cambodia.

GI National Logo of Cambodia

Supported by:

PHOTO 2: Kampot Pepper Geographical Indication

KAMPOT PEPPER

Protected Geographical Indication

Batch number: - - -

Weight: 500 g Price:

Best before: / / 201...

Kampot pepper is a Geographical Indication product registered by the Ministry of Commerce, Kingdom of Cambodia under the Registration number KH/GI/00001/10, Dated 02nd April 2010.

កំណែទម្រង់កិច្ចសម្រួល ពាណិជ្ជកម្មនៅកម្ពុជា



ការកែទម្រង់កិច្ចសម្របសម្រួលពាណិជ្ជកម្មនៅកម្ពុជា

សេចក្តីសង្ខេប

កាលពីឆ្នាំ ២០០៤ រាជរដ្ឋាភិបាលកម្ពុជា (RGC) បានធ្វើការប្រជុំក្រុមការងារអន្តរក្រសួងពិសេសមួយស្តីពីការជួយសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគទុន (SITF) និងបានធ្វើការសម្រេចលើចំណុចសកម្មភាពទាំង ១២ចំណុច ដើម្បីអនុវត្តការងារកំណែទម្រង់ និងធ្វើឲ្យមានភាពជឿនលឿនលើហេដ្ឋារចនាសម្ព័ន្ធនៃកិច្ចសម្របសម្រួលពាណិជ្ជកម្មរបស់ខ្លួន។ ចាប់តាំងពីពេលនោះមក មានការវិវឌ្ឍឈានឡើងដ៏ចម្បងមួយតាមរយៈកំណែទម្រង់ច្បាប់ និងបទបញ្ញត្តិទូលំទូលាយ ដើម្បីធ្វើឲ្យវិស័យធនាគារតាមកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក ការគណនាអំពីប្រតិបត្តិការរបស់ខ្លួន (ប្រើប្រាស់កម្មវិធី ASYCUDA) និងការណែនាំអំពីវិធានគ្រប់គ្រងហានិភ័យសម្រាប់ការត្រួតពិនិត្យរបស់គយ។ ការវិវឌ្ឍនេះសម្រេចបានជាអន្លើវដ្តដោយសារតែគយទទួលបាននូវជំនួយសម្រាប់ពាណិជ្ជកម្ម (AT) ។

ជួយមកវិញ ភាពជឿនលឿននាពេលបច្ចុប្បន្នក្នុងវិស័យធនាគារ ការវិវឌ្ឍឈានឡើង និងការធ្វើទំនើបកម្មនៅក្នុងផ្នែកគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ (SPS) មានសភាពយឺតយ៉ាវជាងមុនប៉ុន្តែការប្រែប្រួលកំពុងតែមានដំណើរការទៅមុខ។ ការវិវឌ្ឍយ៉ាងច្រើនបន្ថែមទៀតនឹងត្រូវការនៅពេលអនាគតដើម្បីឲ្យប្រទេសកម្ពុជាអាចមានលទ្ធភាពអនុវត្តផែនការ ច្រកចេញចូលតែមួយ ដូចដែលមានចែងស្ថិតក្រោមក្របខ័ណ្ឌអាស៊ាន និងប្រាក់ត្រូវបង់ចេញដែលមានភាពចុះសម្រុងគ្នារបស់អង្គការពាណិជ្ជកម្មពិភពលោក។

ការវិវឌ្ឍរីកចម្រើនដែលសម្រេចបានដោយគយ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការសម្អាតកុងតឺន័រនៅតាមព្រំដែន ដោយកាត់បន្ថយចំនួនថ្ងៃដែលត្រូវការដាក់កណ្តាលបើធៀបនឹងឆ្នាំ ២០០៧ និង ២០១០។ ការវិវឌ្ឍរីកចម្រើនបន្ថែមទៀតនឹងអាចកំណត់បានជាផ្នែកៗផងដែរតាមរយៈសន្ទុះដែលការគ្រប់គ្រង អនាម័យ និងភូតគាមអនាម័យ (SPS) ពាក់ព័ន្ធនឹងពាណិជ្ជកម្មត្រូវបានដាក់ឲ្យអនុវត្តក្រោមវិធានគ្រប់គ្រងហានិភ័យ។

១ បញ្ហាដែលត្រូវបានដោះស្រាយ

កម្ពុជា គឺជាប្រទេសដំបូងគេដែលបានបំពេញយុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (DTIS) កាលពីឆ្នាំ ២០០១ ស្ថិតក្រោមកម្មវិធីក្របខ័ណ្ឌសមាហរណកម្ម។ ការសិក្សានេះបានសម្គាល់ឃើញថា មានផ្នែកជាច្រើនដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងពីវិស័យឯកជន ដើម្បីពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសចូលទៅក្នុងពាណិជ្ជកម្មសកលោក។ ក្នុងនោះមានផ្នែកមួយគឺការសម្របសម្រួលពាណិជ្ជកម្ម។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះការយកចិត្តទុកដាក់ជាសំខាន់របស់រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍគឺទៅលើការបំពេញឲ្យចប់សព្វគ្រប់នូវការចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (ចូលជាធរមាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០០៤^(៤)) ដោយបានអនុវត្តជំនួយទ្វេភាគីដែលបានជ្រើសរើសនៅក្នុងវិស័យផលិតផលជាច្រើន (ឧទាហរណ៍ដូចជា វិស័យកាត់ដេរ អង្ករ កៅស៊ូ) និងជាមួយនឹងការដាក់ចេញនូវគម្រោងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែង (TFCP) របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០០៤។ ការផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងនេះ គឺទៅលើការផ្តល់នូវកិច្ចសម្របសម្រួលពាណិជ្ជកម្ម។

កាលពីខែមិថុនា ឆ្នាំ ២០០៤ ក្រុមការងារពិសេសរបស់អន្តរក្រសួងស្តីពីកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ (SITF) ត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្ត្រី។ ក្រុមការងារពិសេសរបស់អន្តរក្រសួងស្តីពីកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ (SITF) រួមមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងពាណិជ្ជកម្ម (MoC) ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ក្រសួងមហាផ្ទៃ (MoI) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអាជ្ញាធរកំពង់ផែក្រុងព្រះសីហនុ ។

(៤) សូមមើល ជំពូក ១

កាលពីខែមិថុនា ឆ្នាំ ២០០៤ ក្រុមការងារពិសេសរបស់អន្តរក្រសួងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ (SITF) បានអនុម័តលើ ផែនការសកម្មភាពទាំង ១២ ចំណុច ដែលផ្តោតលើវិធានការមួយចំនួនដែលត្រូវអនុវត្តដើម្បីធ្វើឲ្យប្រសើរដល់កិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។ សូមមើលតារាងលេខ ១ ។

២ គោលដៅដែលត្រូវបន្ត

គោលដៅរបស់រដ្ឋាភិបាលក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់កម្ពុជាតាមរយៈការកាត់បន្ថយការចំណាយលើការធ្វើធុរកិច្ច ដែលពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម តាមរយៈការអនុវត្ត ផែនការសកម្មភាពទាំង ១២ ចំណុច។

៣ បញ្ហាប្រឈមដែលបានជួបប្រទះ និងកត្តានានាសម្រាប់ភាពជោគជ័យ

ដើម្បីអនុវត្ត ផែនការសកម្មភាពទាំង ១២ ចំណុច បានប្រកបដោយជោគជ័យ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាប្រឈមនិងកត្តាសំខាន់ៗជាច្រើនរួមមាន៖

១. អភិវឌ្ឍសមត្ថភាពនៅតាមស្ថាប័ននានាដែលទទួលខុសត្រូវចំពោះវិធាននានាការតាមព្រំដែន និងចំពោះការអនុវត្តសកម្មភាពផ្សេងៗដូចដែលបានកំណត់នៅក្នុងផែនការ។
២. សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជុំវិញផែនការសកម្មភាពដែលពាក់ព័ន្ធជាមួយនឹងក្រសួង និងភ្នាក់ងារពាក់ព័ន្ធមួយចំនួនទៀត។
៣. ធានាឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងឡាយ
៤. ធានាឲ្យមានជំនួយបច្ចេកទេស (TA) ក្នុងករណីដែលចាំបាច់ និងក្នុងករណីដែលអាចធ្វើទៅបាន
៥. កាត់បន្ថយកត្តាខាងក្រៅដែលអាចប៉ះទង្គិចដោយអវិជ្ជមានដល់ភាពជឿនលឿន

៣.១. ការអភិវឌ្ឍសមត្ថភាពស្ថាប័នដើម្បីអនុវត្តផែនការសកម្មភាព

ក្រោយពីការចាប់ផ្តើមដំបូងយ៉ាង ការអនុវត្តសកម្មភាពមួយចំនួនដែលបានដាក់បញ្ចូលក្នុងផែនការ ត្រូវបានបន្តអនុវត្តយ៉ាងល្អសម្របសម្រួលជាពិសេសបញ្ហាដែលពាក់ព័ន្ធដោយផ្ទាល់ជាងគេទៅលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។ ការសិក្សាមួយដែលបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០០៥ បានកត់សម្គាល់ឃើញថា មានការតម្រូវឲ្យមានឯកសាររដ្ឋបាលជាង ៤៥ នៅតាមព្រំដែនសម្រាប់ការនាំចេញ។ ឯកសាររដ្ឋបាលតែមួយមុខ (SAD) ត្រូវបានណែនាំឲ្យប្រើជំនួសឯកសារដើម្បីច្រើនទាំងនោះ និងឯកសារផ្សេងៗទៀតត្រូវបានបំបាត់ចោលស្របពេលជាមួយគ្នានោះ។ ឧទាហរណ៍ អាជ្ញាប័ណ្ណនាំចេញត្រូវបានលុបចោលដោយក្រសួងពាណិជ្ជកម្ម លើកលែងតែចំពោះទំនិញមានលក្ខណៈរស់មួយចំនួនប៉ុណ្ណោះ។ វិញ្ញាបនបត្រកែច្នៃ ត្រូវបានលុបចោលដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ ការចេញវិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមទំនិញ ត្រូវបានប្តូរពីការចេញមុនពេលដឹកជញ្ជូនមកជាការចេញក្រោយពេលដឹកជញ្ជូនវិញ។ យុទ្ធសាស្ត្រ ត្រួតពិនិត្យលើហានិភ័យសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មត្រូវបានអនុម័តកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦ ស្របតាមអនុក្រឹត្យលេខ ២១ របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងហានិភ័យនៅតាមព្រំដែន។ ការត្រួតពិនិត្យរួមគ្នារវាង គយ-កាំកុងត្រូល ត្រូវបានបង្កើតឡើងនៅតាមចំណុចត្រួតពិនិត្យតាមព្រំដែន^(៩)។

ចំណុចសំខាន់ៗ...សម្រាប់ប្រព័ន្ធ ASYCUDA ត្រូវបានប្រើប្រាស់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដោយចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០០៨ និងបន្តដល់២០០៩ដែលមានការណែនាំជាដំបូងនូវប្រព័ន្ធនេះនៅក្នុងចំណុចត្រួតពិនិត្យគយធំៗចំនួន៥កន្លែងដែលស្មើនឹងជាងពាក់កណ្តាលនៃការត្រួតពិនិត្យទាំងអស់ រួមមាន ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផែស្តុតចំនួន ៣ កន្លែងក្នុងទីក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកសាររដ្ឋបាលតែមួយមុខ (SAD) ជាអេឡិចត្រូនិចត្រូវបានសាកល្បងនៅក្នុងឆ្នាំ២០០៨ ហើយការគ្រប់គ្រងហានិភ័យត្រូវបានចាប់ផ្តើមនៅក្នុងចំណុចត្រួតពិនិត្យចំនួន ៥ កន្លែងស្របពេលជាមួយនឹងការចាប់ផ្តើមដំណើរការប្រព័ន្ធ ASYCUDA ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) គ្រោងនឹងចាប់ប្រើប្រព័ន្ធ ASYCUDA នៅក្នុងចំណុចផែនការគយដែលនៅសល់ចំនួន ១៧ កន្លែងទៀតក្នុងអំឡុងឆ្នាំ ២០១១ - ២០១២ ដើម្បីបំពេញទៅតាមគម្រោងកិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែង (TFCP) ដែលជាប្រភពមូលនិធិដ៏ធំសម្រាប់លទ្ធកម្មនៃប្រព័ន្ធនេះ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ក៏គ្រោងនឹងធ្វើការណែនាំឯកសារណែនាំប្រព័ន្ធ ASYCUDA ថ្មីផងដែរ ដែលមានបញ្ចូលកម្មវិធីមួយដែលអនុញ្ញាតឲ្យឈ្មួញកណ្តាល និងអ្នកដឹកជញ្ជូនទំនិញបញ្ចូលព័ត៌មានតាមអ៊ិនធឺណិតបានដោយផ្ទាល់។

^(៩) កាំកុងត្រូល ឬ អគ្គនាយកដ្ឋានត្រួតពិនិត្យទំនិញអាហារូបត្ថម្ភ និងបង្ការការក្លែងបន្លំ។ ក្រសួងពាណិជ្ជកម្មត្រូវបានផ្តល់អាណត្តិឲ្យដើម្បីធានាគុណភាព និងសុវត្ថភាពរបស់ផលិតផល និងសេវាកម្ម និងដើម្បីការពារអ្នកប្រើប្រាស់តាមរយៈការធានាដល់ការគោរពតាមការតម្រូវរបស់ច្បាប់។ អគ្គនាយកដ្ឋាននេះត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរដ្ឋាភិបាលលេខ ៥៩ ដែលត្រូវបានអនុម័តនៅកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០០៤។ អនុក្រឹត្យនេះកំណត់ឲ្យការដំឡើងឋានៈរបស់កាំកុងត្រូលដែលឡើងពីនាយកដ្ឋានមួយរបស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងអត្តនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការអនុវត្តផែនការសកម្មភាពទាំង ១២ ចំណុច ត្រូវបានសម្របទៅតាមការអនុវត្តផែនការ ទំនើបកម្មគយរយៈពេល ៥ ឆ្នាំ (ពីឆ្នាំ២០០៣-២០០៨ និងពី ២០០៨- ២០១២) ដែលត្រូវបានរៀបចំឡើងដោយមានជំនួយពីមូលនិធិរូបិយវត្ថុ អន្តរជាតិ និងមានការអនុវត្តដោយមានការគាំទ្រពីដៃគូអភិវឌ្ឍមួយចំនួន។ ក្នុងចំណោមផ្នែកផ្សេងៗទៀត ផែនការ ៥ ឆ្នាំនេះបានជួយជ្រោមជ្រែង ដល់កិច្ចការច្បាប់បទបញ្ញត្តិ និងស្ថាប័នដ៏ទូលំទូលាយដែលត្រូវឲ្យអនុវត្តន៍ច្បាប់គយ (បានប្រកាសឲ្យប្រើនៅក្នុងខែកក្កដាឆ្នាំ២០០៧) និងនាំ កម្ពុជាចូលទៅក្នុងរបបនៃកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក។ សូមមើលតារាងលេខ២ ដែលមានបង្ហាញពីភាពរីកចម្រើនលឿន ដែលសម្រេចបានដោយឈរលើមូលដ្ឋានច្បាប់ និងបទបញ្ញត្តិ ដោយអត្តនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។

រហូតមកដល់បច្ចុប្បន្ននេះ ការរីកចម្រើនទទួលបានលើសពីការគ្រោងទុកនៅក្នុងក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នសំខាន់មួយទៀត សម្រាប់ការងារត្រួតពិនិត្យទំនិញខុចគុណភាព និងខុសច្បាប់តាមព្រំដែន។ ក្រសួងពាណិជ្ជកម្មបានកាត់បន្ថយពេលវេលាសម្រាប់ការហិរញ្ញវត្ថុ និងថ្លៃចំណាយលើការចុះបញ្ជីពាណិជ្ជកម្មយ៉ាងច្រើន ជាពិសេសក្នុងឆ្នាំ២០០៧។ ទោះជាយ៉ាងណាក្តី ក្រសួងពាណិជ្ជកម្មទើបតែនឹងបានចាប់ ផ្តើមក្នុងពេលកន្លងទៅថ្មីនេះប៉ុណ្ណោះ សម្រាប់ផែនការនៃបច្ចេកវិទ្យាព័ត៌មានមេ ICT សម្រាប់ការចេញលិខិតចុះបញ្ជីពាណិជ្ជកម្ម និងវិញ្ញាបនប័ត្រ បញ្ជាក់ប្រភពដើមទំនិញ (Co) តាមបែបអេឡិចត្រូនិច។ ផែនការនេះមានបញ្ចូលការកសាងសមត្ថភាព និងការងារបញ្ចូលក្នុងកុំព្យូទ័រសកម្មភាព ផ្សេងៗទៀតផងដែរ។ ផែនការនេះ គឺត្រូវអនុវត្តក្រោមមូលនិធិរបស់គម្រោងកិច្ចសម្រួលពាណិជ្ជកម្មនិងការប្រកួតប្រជែង (TFCP) និងកម្មវិធី គាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP)។ បច្ចុប្បន្ននេះ Co ត្រូវបានចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាការបន្ថែមក្រៅពីកំណត់សំគាល់ពេញ ហើយកិច្ចពិភាក្សានានាកំពុងស្ថិតក្នុងដំណើរការដើម្បីរៀបចំចេញ Co នៅតាមបណ្តាទីរួមខេត្តសំខាន់ៗមួយចំនួនទៀត (ដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប) ដើម្បីទ្រទ្រង់ដល់ការនាំអង្ករចេញ។

ការណែនាំអំពីការគ្រប់គ្រងហានិភ័យនៅក្នុងកំពុងត្រួល ដែលជាភ្នាក់ងារចំណុះក្រសួងពាណិជ្ជកម្ម និងទទួលបន្ទុករាល់សកម្មភាពតាមដាន ទីផ្សារឆ្នងដែនដើម្បីសុវត្ថិភាពចំណីអាហារ គឺស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ស្របតាមប្រកាសលេខ ១៥៥ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១០ អង្គការគ្រប់គ្រងហានិភ័យ (RUM) ត្រូវបានបង្កើតឡើងនៅក្នុងកំពុងត្រួល។ លើសពីនេះទៀតការបញ្ជាក់ច្បាស់លាស់អំពីតួនា ទីចំពោះសុវត្ថិភាពចំណីអាហារក្នុងចំណោមភ្នាក់ងារផ្សេងៗទៀតរបស់រដ្ឋ ស្របតាមបទបញ្ញត្តិរបស់អន្តរក្រសួងស្តីពី "ការអនុវត្ត និងការរៀបចំ សម្របសម្រួលស្ថានប័នដើម្បីសុវត្ថិភាពម្ហូបអាហារផ្នែកលើវិធាន" ចាប់ពីកសិដ្ឋានផលិតដល់តុបរិភោគ " អនុម័តក្នុងខែតុលា ឆ្នាំ២០១០ នឹងជួយ ពន្លឿនដល់ដំណើរការកំណែទម្រង់នៅក្នុងកំពុងត្រួល។ កំពុងត្រួលបានទទួលជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីធ្វើការបង្កើតផែនការគ្រប់គ្រង ហានិភ័យតាមយុទ្ធសាស្ត្រ និងសម្រាប់ការបង្កើតដំបូងនូវអង្គការគ្រប់គ្រងហានិភ័យ។ គម្រោងអភិវឌ្ឍសមត្ថភាពតាមដានសម្រាប់អង្គការគ្រប់ គ្រងហានិភ័យរបស់កំពុងត្រួលត្រូវបានបង្ហាញ និងអនុម័តសម្រាប់ផ្តល់មូលនិធិពីកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP)^(១០) ។

ការងារណែនាំអំពីច្រកចេញចូលតែមួយ ដែលបានដាក់បញ្ចូលទៅ ក្នុងផែនការសកម្មភាពទាំង ១២ ចំណុច ត្រូវបានរៀបចំកម្មវិធីការងារសារ ជាថ្មីចេញពីផែនការដើម ដើម្បីឲ្យស្ថិតិជាមួយនឹងកម្មវិធីការងារដែលបានអនុម័តដោយអាស៊ាន។ ការវិវឌ្ឍលើការប្រឈមនេះ ក៏ដូចជាការណែនាំ អំពីប្រាក់ត្រូវបង់ចេញសម្រាប់សេវាកម្មស្របតាមអង្គការពាណិជ្ជកម្មពិភពលោកហាក់បីដូចជាមានការកំណត់ជាអន្លើវាតាមអត្រាដែលកំពុងត្រូវនឹងអាច កែទម្រង់ ធ្វើទំនើបកម្ម និងអនុវត្តការគ្រប់គ្រងហានិភ័យ និងកំណត់យ៉ាងច្បាស់លាស់អំពីថ្លៃចំណាយពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងការអនុញ្ញាត។

៣.២. ការសម្របសម្រួលរបស់រដ្ឋាភិបាល

លើកលែងតែចំពោះការត្រួតពិនិត្យជំហានដំបូងលើឯកសារចាំបាច់ ដែលនាំទៅដល់ការណែនាំអំពី ឯកសាររដ្ឋបាលតែមួយមុខ (SAD) និងការរៀបចំការត្រួតពិនិត្យរួមគ្នារវាងគយ-កំពុងត្រួលតាមព្រំដែន ក្រៅពីនេះការសម្របសម្រួលរបស់រដ្ឋាភិបាលនៅក្នុងផ្នែកកំណែទម្រង់នេះ គឺនៅមានកម្រិតនៅឡើយ។ កិច្ចប្រជុំរបស់ក្រុមការងារពិសេសអន្តរក្រសួងទទួលបន្ទុកសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ (SITF) មិនមានភាពមមាញឹកនោះទេ។ ការណែនាំអំពីការគ្រប់គ្រងហានិភ័យនៅក្នុង កំពុងត្រួល និងការចាប់ផ្តើមការងារច្រកចេញចូលតែមួយ ទំនងជាត្រូវធ្វើការសម្របសម្រួលឡើងវិញរវាងគយ និងកំពុងត្រួល។

៣.៣. ការធានាឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងឡាយ

ការចូលរួមតិយោបល់ និងព័ត៌មានត្រូវបានរៀបចំវិស័យឯកជនតើឡើងភាគច្រើនតាមរយៈក្រុមការងារផ្នែករៀបចំការនាំចេញ និងការសម្រប សម្រួលពាណិជ្ជកម្មដែលមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាន ក្រោមបរិច្ឆេទរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងក្នុង ពេលថ្មីៗនេះតាមរយៈ"បន្ទប់" ដែលត្រូវបានបង្កើតឡើងដោយអត្តនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដើម្បីពិនិត្យឡើងវិញលើបញ្ហាតាមព្រំដែន រវាងមន្ត្រីគយ និងក្រុមឈ្មួញកណ្តាល អ្នកដឹកជញ្ជូនទំនិញ និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធក្នុងកិច្ចការអាហារិណ នីហ៍រណ។

^(១០) TDSP, ឬ កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្មត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់គោលដៅមួយចំនួននៃ Trade SWAp របស់កម្ពុជា និងត្រូវបានអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះទទួល បានហិរញ្ញប្បទានពីមូលនិធិក្រោមមណ្ឌលកិច្ចព្រមព្រៀង បាលកាលរបស់ម្ចាស់ជំនួយចម្រុះ (MDTF) ដឹកនាំដោយធនាគារពិភពលោក និងទទួលបានមូលនិធិពីសហគមន៍អឺរ៉ុប Danida និង UNIDO។

៣.៤. ជំនួយសម្រាប់ពាណិជ្ជកម្ម

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានទទួលការគាំទ្រផ្នែកជំនួយសម្រាប់ពាណិជ្ជកម្មយ៉ាងច្រើនចាប់តាំងពីអំឡុងដើមឆ្នាំ ២០០០ រួមមានពី មូលនិធិរូបិយវត្ថុអន្តរជាតិ ផ្នែកអត្ថបទ និងបញ្ញត្តិច្បាប់, AusAid, EU, JICA, NZAid ក្នុងផ្នែកការគ្រប់គ្រងហានិភ័យ (បង្កើតប្រព័ន្ធ និង នីតិវិធី និងសិក្សាពីរបៀបប្រើប្រាស់វា), TFCE របស់ធនាគារពិភពលោកក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធ ASYCUDA ។ ជាមួយ អគ្គនាយក ដ្ឋានគយ និងរដ្ឋាករ (GDCE) បានធ្វើការងារប្រកបដោយប្រសិទ្ធភាពគួរឲ្យកត់សម្គាល់មួយក្នុងការសម្របសម្រួលជំនួយបែបនេះតាមរយៈការ ប្រើប្រាស់ផែនការសកម្មភាពទាំង ១២ចំណុច និងផែនការធ្វើទំនើបកម្មរយៈពេល ៥ ឆ្នាំ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ផ្ទាល់ដើម្បី ធ្វើការសម្របសម្រួល។

ចំពោះផ្នែកផ្សេង ជំនួយសម្រាប់ពាណិជ្ជកម្មមានកម្រិតតិចតួចបំផុត ដោយសារមានការលំបាកតាមផ្នែកខ្លះនៅក្នុងជួររដ្ឋាភិបាលក្នុងការ រៀបចំចាត់ចែងតួនាទី និងការទទួលខុសត្រូវនានានៅក្នុងផ្នែកសំខាន់ៗនៃការជំរុញឲ្យអនុវត្តវិធានការ អនាម័យ និងភូតកាមអនាម័យ (SPS) និង ឧបសគ្គផ្នែកបច្ចេកទេសចំពោះពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការនាំចេញ និងការនាំចូល។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការអភិវឌ្ឍន៍ ឧស្សាហកម្មសហប្រជាជាតិ (UNIDO) បានផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលលើផ្នែកបច្ចេកទេសពាណិជ្ជកម្ម។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ផ្តើមផ្តល់ជំនួយថ្មីទៅឲ្យកំពុងត្រួលនៅក្នុងឆ្នាំ ២០០៩ នេះ។ កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងតែផ្តោតការយកចិត្តទុកដាក់លើការនាំជំនួយឧបត្ថម្ភថ្មីៗបន្ថែមទៀតមកឲ្យក្រសួងពាណិជ្ជកម្មដើម្បីធ្វើ ទំនើបកម្មជាពិសេសលើប្រតិបត្តិការ និងនីតិវិធីរបស់កំពុងត្រួល។ ដូចបានបញ្ជាក់ពីខាងដើម សំណើពីអង្គការគ្រប់គ្រងហានិភ័យរបស់កំពុង ត្រួលត្រូវបានសម្រេចផ្តល់មូលនិធិពីសំណាក់កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP)។ ជាមួយគ្នានេះដែរ ដូចដែលបានលើកឡើងពីខាងដើម ក្រសួងពាណិជ្ជកម្មកំពុងធ្វើការងារលើផែនការព័ត៌មានវិទ្យា ដើម្បីជួយក្នុងការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីចេញ Co និងឯកសារផ្សេងៗទៀតដែល ត្រូវបានផ្តល់មូលនិធិដោយគម្រោងសម្របសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែង (TFCE) និងកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) ។

ចំណែកឯផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តវិញ គឺបាន និងកំពុងបន្តទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ដៃគូអភិវឌ្ឍនានាក្នុងការងារ ពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យពាណិជ្ជកម្ម។ ប្រទេសជប៉ុន កំពុងជួយធ្វើឲ្យប្រសើរឡើងចំពោះសំណង់មួយចំនួននៅក្នុងកំពុងផែស្វយ័ត ក្រុងព្រះសីហនុ។ ប្រទេសចិនកំពុងផ្តល់ហិរញ្ញប្បទានដល់ការពង្រីកកំពុងផែស្វយ័តក្រុងភ្នំពេញ (ផែទន្លេ)។ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាម្ចាស់ កម្មវិធីជំនួយសម្រាប់ការជួសជុលកែលម្អផ្លូវសំខាន់ៗនៅក្នុងតំបន់ទន្លេមេគង្គដ៏ធំធេងហើយក៏ជាម្ចាស់ជំនួយដ៏ធំមួយផងដែរនៅពីក្រោយការស្តារឡើង វិញនូវផ្លូវថ្នល់ (ជាមួយនឹងកំណត់ផ្លូវដែលត្រូវបានធ្វើការស្តារឡើងវិញលើកដំបូងចន្លោះពីទីក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលទើបនឹង បានបើក)។ ប្រទេសបារាំង និងសហរដ្ឋអាមេរិកអន្តរជាតិ (IFC) បានធ្វើការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។

៣.៤. ការកាត់បន្ថយកត្តាខាងក្រៅ

មិនមានកត្តាខាងក្រៅគួរឲ្យកត់សម្គាល់ណាមួយហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកកំណែទម្រង់ និងការ កសាងសមត្ថភាពនេះឡើយ។ ជាក់ស្តែង វាមិនមានកង្វះខាតជំនួយបច្ចេកទេស ឬ កង្វះខាតឆន្ទៈពីសំណាក់ដៃគូអភិវឌ្ឍក្នុងការផ្តល់ជូនជំនួយ បច្ចេកទេសបន្ថែមនៅក្នុងវិស័យដ៏ធំទូលាយនេះឡើយ។

វិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឆ្នាំ ២០០៨ -២០០៩ មិនបានបង្កផលប៉ះពាល់ដល់ការគាំទ្រផ្នែកជំនួយសម្រាប់ពាណិជ្ជកម្មដែលកំពុងតែបន្ត ឬ ដែលបានសន្យាផ្តល់សម្រាប់ការសម្របសម្រួលពាណិជ្ជកម្មនោះឡើយ។

៤ លទ្ធផលដែលសម្រេចបាន - ប្រសិទ្ធភាពដែលអាចរស់រវើកបាន

ការដាក់ឲ្យអនុវត្តកសាងរដ្ឋបាលតែមួយមុខ (SAD) និងការគ្រប់គ្រងហានិភ័យនៅតាមចំណុចត្រួតពិនិត្យរបស់គយដែលប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិ ASYCUDA មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកុងតឺន័រជាច្រើន ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងពេញលេញ។ សូមមើលតារាង លេខ ៣។ ចំនួនមធ្យម ២០% នៃកុងតឺន័រនាំទំនិញចូល និង ១៣% នៃកុងតឺន័រនាំទំនិញចេញត្រូវបានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងពេញលេញ (ច្រកផ្លូវ "ក្រហម") ។ ចំនួនខ្ពស់ជាងនេះបន្តិចនៅក្នុងទីក្រុងភ្នំពេញលេខ ១៥ (PNHH15) បានឆ្លុះបញ្ចាំងជាប្រក្រតីអំពីមូលដ្ឋានដែលថា នេះគឺជាការត្រួតពិនិត្យចុងក្រោយគេបង្អស់ដែលត្រូវបានធ្វើឡើង។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានគូសបញ្ជាក់ថា កាលពីដើម ឆ្នាំ ២០១១ នេះ ចំនួន ៩០% នៃការប្រកាសនាំចូលត្រូវបានធ្វើរួចរាល់ ហើយទំនិញត្រូវបានបញ្ជូនក្នុងអំឡុងពេល ២៤ ម៉ោងក្រោយពីការ ចេញប្រកាស ហើយប្រព័ន្ធ ASYCUDA ត្រូវបានប្រើប្រាស់។

យោងតាមរបាយការណ៍ការធ្វើអាជីវកម្មក្នុងឆ្នាំ ២០១១ របស់ធនាគារពិភពលោក និង សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) រយៈពេលនាំចេញ ត្រូវបានកាត់បន្ថយពីរយៈពេលមធ្យម ៣៧ថ្ងៃ កាលពីឆ្នាំ ២០០៧ មកនៅត្រឹមតែ ២២ថ្ងៃ ក្នុងឆ្នាំ២០១០ និងរយៈពេលនាំចូលពីរយៈពេលមធ្យម ៤៥ថ្ងៃកាលពីឆ្នាំ២០០៧ មកនៅត្រឹមតែ២៦ថ្ងៃនៅក្នុងឆ្នាំ២០១០^(១) ។ ពាក់ព័ន្ធការចាត់ចំណាត់ថ្នាក់ប្រទេសទាំងអស់សម្រាប់ " ពាណិជ្ជកម្មឆ្លងដែន " កម្ពុជាមានភាពល្អប្រសើរជាងមុនដែលឡើងពីលំដាប់ទី ១២៦ មកនៅ ១១៨ នៅចន្លោះពីឆ្នាំ ២០០៩ - ២០១០^(២) ។ យោងតាមរបាយការណ៍ការធ្វើអាជីវកម្មក្នុងឆ្នាំ ២០១១ ដដែល កម្ពុជានៅតែត្រូវការឯកសារបន្ថែមសម្រាប់ការនាំចូល និងនាំចេញច្រើនជាងបណ្តាប្រទេសជិតខាងខ្លួនទាំងអស់នៅក្នុងអាស៊ាន (ឯកសារប្រហែល ១០មុខ) ។

៥ បទពិសោធន៍ដែលទទួលបាន

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការកែទម្រង់ផ្នែកសំខាន់ៗមួយចំនួនទាក់ទងនឹងការសម្របសម្រួលពាណិជ្ជកម្ម ដោយសារតែខ្លួនមានឆន្ទៈក្នុងការកែទម្រង់ និងមានការដឹកនាំរឹងមាំទៅលើផ្នែកដែលភ្នាក់ងារបានទទួលរងផលប៉ះពាល់។ ការរីកចម្រើននេះបានក្លាយទៅជាការលឿនដែលជាពិសេសនៅក្នុងស្វ័យប្រវត្តិកម្មគុណ និងការអនុវត្តវិធានគ្រប់គ្រងហានិភ័យដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ។

វានៅមានភាពជឿនលឿនតិចតួចនៅឡើយនៅក្នុងផ្នែកត្រួតពិនិត្យឧបសគ្គផ្នែកបច្ចេកទេសចំពោះពាណិជ្ជកម្ម និងអនាម័យ និងភូតកាមអនាម័យ (SPS) ពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ ចំណុចនេះកំពុងតែមានការប្រែប្រួល ហើយមានការចាត់វិធានការនានាដើម្បីកែទម្រង់និងធ្វើទំនើបកម្មក្នុងផ្នែកសំខាន់ៗនៃការត្រួតពិនិត្យ និងការធ្វើអធិការកិច្ចតាមព្រំដែនដែនទៅលើអនាម័យ និងភូតកាមអនាម័យ (SPS) ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ។

នៅមិនទាន់មានការខ្វះខាតធនធានផ្នែកជំនួយបច្ចេកទេសសម្រាប់គាំទ្រឲ្យមានការធ្វើកំណែទម្រង់ និងការវិនិយោគនៅក្នុងការសម្របសម្រួលពាណិជ្ជកម្មនៅឡើយទេ។ ការសម្របសម្រួលពាណិជ្ជកម្មអាចជាផ្នែកមួយនៅក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ដែលទទួលបានជំនួយដែលមានការសម្របសម្រួលច្រើនបំផុត និងល្អបំផុតពីដៃគូអភិវឌ្ឍជាច្រើនសូម្បីតែនៅមុនការដាក់ចេញនូវអភិក្រមគ្រប់ដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) របស់កម្ពុជាកាលពីដើមឆ្នាំ ២០០៨។

តារាងលេខ ១ ៖ ស្ថានភាពក្នុងឆ្នាំ ២០១១ នៃផែនការសកម្មភាពទាំង ១២ចំណុច ដែលបានអនុម័តដោយក្រុមការងារអន្តរក្រសួងពិសេសស្តីពីការសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ (SITF) នៅក្នុងខែមិថុនា ឆ្នាំ២០០៤

#	សកម្មភាពដែលបានឯកភាពខែមិថុនា ឆ្នាំ២០០៤	សកម្មភាពដែលបានស្នើខែមិថុនា ឆ្នាំ២០០៤	សកម្មភាពដែលបានអនុវត្ត និងស្ថានភាពខែមិថុនា ឆ្នាំ២០០៤
១.	បង្កើតក្រុមការងារសម្របសម្រួលពាណិជ្ជកម្មឆ្លងភ្នាក់ងារ/ក្រុមការងារកំណែទម្រង់បរិយាកាសវិនិយោគ។	១. ក្រុមការងារត្រូវបានបង្កើត ២. ត្រូវការការងារបន្ថែមលើការធ្វើឲ្យមានក្រិតក្រុមក្នុងការរៀបចំការងារ ពិធីការទំនាក់ទំនង និងលក្ខខណ្ឌការងារលម្អិត។	១. ក្រុមការងាររបស់ SITF ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៤ (រួមមាន GDCE MEF MoC, MAFF, MLSW, MoI, CDC, កំពង់ផែស្វ័យគ្រប់គ្រងព្រះសីហនុ)។ ២. កិច្ចប្រជុំធ្វើឡើងមិនបានញឹកញាប់។
២.	បង្កើតប្រព័ន្ធរៀបចំការអនុវត្តការងារប្រកបដោយគុណភាពរួមទាំងការត្រួតពិនិត្យតាមដានវិស័យឯកជនផងដែរ។	១. ចាប់ផ្តើមធ្វើការពិភាក្សាជាមួយនិងអង្គការវិស័យឯកជនដែលពាក់ព័ន្ធ ២. បង្កើតស្នូលនាករ និងវិធីសាស្ត្រក្នុងការវាស់វែងការអនុវត្តការងារ ៣. ធនាគារពិភពលោកផ្តល់មូលនិធិដើម្បីបង្កើតវិធីសាស្ត្រកាត់បន្ថយពេលវេលាសម្រាប់ប្រមូលទិន្នន័យតាមមូលដ្ឋាន និងត្រួតពិនិត្យតាមដានតាមពេលកំណត់។	១. បន្ទប់មួយត្រូវបានរៀបចំឡើងនៅក្នុងផ្នែកគយសម្រាប់ការប្រជុំជាទៀងទាត់ជាមួយនិងវិស័យឯកជនដើម្បីពិនិត្យ/ពិភាក្សាអំពីបញ្ហាដែលកំពុងតែកើតមាននិងបច្ចុប្បន្នភាពនានា។ ២ និង ៣. ការសិក្សាអំពីការកាត់បន្ថយពេលវេលាក្នុងឆ្នាំ២០០៥ និងការធ្វើផែនទីអំពីដំណើរការពាណិជ្ជកម្ម ឆ្នាំ ២០១០ ត្រូវបានរៀបចំឡើងក្រោមការផ្តល់មូលនិធិពីធនាគារពិភពលោក។

(1) IFC, Doing Business in 2011: Making a Difference for Entrepreneurs – Cambodia, Washington, DC: 2011
(2) Ibid

#	សកម្មភាពដែលបានឯកភាព ខែមិថុនា ឆ្នាំ២០០៤	សកម្មភាពដែលបានស្នើ ខែមិថុនា ឆ្នាំ២០០៤	សកម្មភាពដែលបានអនុវត្ត និងស្ថានភាព ខែមិថុនា ឆ្នាំ២០០៤
៣.	<p>ពិនិត្យឡើងវិញលើដំណើរការសម្របសម្រួលពាណិជ្ជកម្មដើម្បីលុបចោលនូវសេចក្តីសម្រេចណាដែលជាន់គ្នា និងមិនចាំបាច់។ ដំណើរការនេះនឹងរួមបញ្ចូលនូវការពិនិត្យឡើងវិញនិងការធ្វើសវនកម្មលើឯកសារយោងនៃការនាំចូល/នាំចេញ និងការសម្រេចលើទម្រង់តែមួយសម្រាប់ការប្រកាសនាំចូល/ការនាំចេញដែលត្រូវប្រើប្រាស់ដោយភ្នាក់ងារនិយ័តកម្មទាំងអស់។</p>	<p>១. ទទួលបានអនុវត្តការត្រួតពិនិត្យឡើងវិញ និងការវាយតម្លៃលើដំណើរការនានានិងឯកសារសំអាងនាពេលបច្ចុប្បន្ន។ ការត្រួតពិនិត្យឡើងវិញត្រូវធ្វើឡើងដោយមានជំនួយពីខាងក្រៅ/ ឯករាជ្យ។ លក្ខខណ្ឌយោងសម្រាប់ការត្រួតពិនិត្យឡើងវិញនិងការគាំទ្រផ្នែកផ្តល់ប្រឹក្សា គឺតម្រូវឲ្យមាន។ EC បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការផ្តល់ជំនួយបច្ចេកទេសទៅតាមការស្នើសុំរបស់រដ្ឋាភិបាល។</p> <p>២. អនុវត្តទម្រង់ប្រកាសតែមួយសម្រាប់រាល់តម្រូវនៃការនាំចូល/ការនាំចេញ។</p> <p>៣. ត្រួតពិនិត្យឡើងវិញ និងកែសម្រួលលិខិតបទដ្ឋានប្រសិនបើចាំបាច់។</p> <p>៤. ផ្តួចផ្តើមដំណើរការកំណត់តម្រូវការ IT រយៈពេលវែងដើម្បី បន្តផ្សព្វផ្សាយពីនីតិវិធី និងសម្រួលឲ្យមានការទទួលយកនូវវិធានអនុវត្តដែលល្អបំផុត។</p>	<p>១. ការសិក្សាមួយដែលបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០០៥ បានបង្ហាញឲ្យឃើញថា ឯកសារចំនួន ៤៥ ប្រភេទតម្រូវឲ្យមានសម្រាប់ការនាំចេញ។</p> <p>២ និង ៣. ឯកសាររដ្ឋបាលតែមួយ (SAD) ត្រូវបានណែនាំឲ្យប្រើជាដំបូង + ឯកសារមិនចាំបាច់នានាត្រូវបានកាត់ចោលដោយដាក់ជំនួសវិញនូវឯកសារទាំង ៤៥ មុខនោះ ។ យុទ្ធសាស្ត្រត្រួតពិនិត្យលើហានិភ័យសម្រាប់ការសម្របសម្រួលពាណិជ្ជកម្មត្រូវបានអនុម័តនៅក្នុងខែឧសភា ឆ្នាំ ២០០៦ ដោយអនុក្រឹត្យលេខ ២១។ SAD បែបអនុវត្តត្រូវបានសាកល្បងកាលពីឆ្នាំ ២០០៤។</p> <p>៤. ប្រព័ន្ធ ASYCUDA ត្រូវបានណែនាំឲ្យប្រើនៅតាមចំណុចត្រួតពិនិត្យរបស់គយចំនួន ៥ កន្លែង រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផែស្តុត ៣ កន្លែងក្នុងទីក្រុងភ្នំពេញ និងកំពង់ផែស្វ័យគ្រប់គ្រងព្រះសីហនុ ដោយមានជំនួយដំបូងពីក្រុមការងារបច្ចេកទេសរបស់ UNCTAD (បានបញ្ចប់ក្នុងឆ្នាំ ២០០៩)។ ប្រព័ន្ធ ASYCUDA ត្រូវបានដាក់ឲ្យដំណើរការដំបូងដោយមិនមានជំនួយបច្ចេកទេសអស់រយៈពេលជាងមួយឆ្នាំ។ ការសិក្សាអំពីតម្រូវការប្រព័ន្ធព័ត៌មានវិទ្យាត្រូវបានធ្វើឡើងនៅតាមចំណុចត្រួតពិនិត្យតាមព្រំដែនចំនួន ១៧ កន្លែងទៀតដែលនៅសល់កាលពីឆ្នាំ២០១០។ ប្រព័ន្ធ ASYCUDA ត្រូវចាប់ដំណើរការនៅតាមកន្លែងដែលនៅសល់ទាំងប៉ុន្មានក្នុងអំឡុងឆ្នាំ២០១១ និងដើមឆ្នាំ ២០១២។ ម៉ូឌុលប្រព័ន្ធ ASYCUDA ថ្មីត្រូវបានណែនាំឲ្យប្រើ រួមមានម៉ូឌុលដែលអនុញ្ញាតឲ្យឃ្លាតឆ្ងាយពីអាកាសយានដ្ឋានដោយផ្ទាល់ដោយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិតបាន និងម៉ូឌុលអំពីការដោះដូរពាណិជ្ជកម្ម។</p>
៤.	<p>ដាក់ចេញនូវយុទ្ធសាស្ត្រ គ្រប់គ្រងហានិភ័យជារួមដើម្បីច្របាច់បញ្ចូលគ្នា និងធ្វើសវនកម្មលើតម្រូវការនៃការត្រួតពិនិត្យទាំងអស់របស់ភ្នាក់ងារត្រួតពិនិត្យផ្សេងៗ។</p>	<p>១. បើកវគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងហានិភ័យនិងអំពីការស៊ើបអង្កេតសម្រាប់គយ កាំកុងត្រែល និងក្រុមមន្ត្រីរាជការដែលពាក់ព័ន្ធផ្សេងៗទៀត។ ការបណ្តុះបណ្តាលផ្តោតលើជំនាញឯកទេសដែលមិនមាននៅក្នុងជួររដ្ឋាភិបាលកម្ពុជា។ AusAid បានបញ្ជាក់ពីឆន្ទៈក្នុងការផ្តល់មូលនិធិសម្រាប់សកម្មភាពបែបនេះតាមរយៈ CATAF តបតាមការស្នើសុំរបស់រដ្ឋាភិបាល។</p> <p>២. បង្កើត និងអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។</p>	<p>១. ការគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២១ ស្តីពីការគ្រប់គ្រងហានិភ័យ (ខែមិថុនា ឆ្នាំ ២០០៦)។</p> <p>២. ការគ្រប់គ្រងហានិភ័យត្រូវបានណែនាំឲ្យអនុវត្តលើកដំបូងនៅក្នុងចំណុចត្រួតពិនិត្យតាមព្រំដែនចំនួន ៥ កន្លែងដាក់កន្លែងដែលត្រូវបានដាក់ឲ្យប្រើប្រព័ន្ធ ASYCUDA រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផែស្តុត ៣ កន្លែងក្នុងទីក្រុងភ្នំពេញ និងកំពង់ផែស្វ័យគ្រប់គ្រងព្រះសីហនុ។ (ផែស្តុត PHN MSE-KPM គឺជាផែទី៥ ដែលត្រូវអនុវត្តប្រព័ន្ធ ASYCUDA ដែលចូលជាធរមានកាលពីខែសីហា ឆ្នាំ ២០១០)។ ជាមួយការត្រួតពិនិត្យពេញលេញ ("ច្រកក្រហម") នៅក្នុងទីតាំង ៤ កន្លែងត្រូវបានកាត់បន្ថយមកនៅត្រឹម ២០% នៃកុងតឺន័រនាំចូល និង ១៣% នៃកុងតឺន័រនាំចេញ។ ការអនុវត្តនេះទទួលបានផលតាមរយៈការកាត់បន្ថយប្រភេទទិញហាមឃាត់ពីបញ្ជីដើមប្រហែលពី ៥០០០ មុខ មកនៅត្រឹម ១៥៣៧ មុខ (អនុក្រឹត្យ ឆ្នាំ ២០០៧)។</p>
៥.	<p>ទទួលបានអនុវត្តការពិនិត្យឡើងវិញតាមយុទ្ធសាស្ត្រលើតួនាទី និងអាណត្តិរបស់កាំកុងត្រែលដើម្បីធានាថាខ្លួនបានប្រើប្រាស់អ្នកជំនាញច្បាស់លាស់របស់ខ្លួនប្រកបដោយផលិតភាពបំផុតលើការគ្រប់គ្រងគុណភាព។</p>	<p>១. ត្រួតពិនិត្យឡើងវិញទ្រង់ទ្រាយលើតួនាទីប្រតិបត្តិការ និងការផ្តល់អាណត្តិដល់កាំកុងត្រែលដើម្បីធានាឲ្យមានភាពឯករាជ្យ ការត្រួតពិនិត្យឡើងវិញត្រូវធ្វើឡើងដោយអ្នកជំនាញពីខាងក្រៅ។ លក្ខខណ្ឌយោងតម្រូវឲ្យមានការរៀបចំ។</p> <p>២. រដ្ឋាភិបាលត្រូវលើកទទួលយកស្ថានភាពនិងធ្វើការសម្រេចចិត្ត។</p> <p>៣. រៀបចំជាថ្មី និងបណ្តុះបណ្តាលដល់មន្ត្រីដែលរងការប៉ះពាល់។</p> <p>៤. វាយតម្លៃ និងត្រួតពិនិត្យតាមដានលើលទ្ធផល។</p>	<p>១. ផែនការគ្រប់គ្រងហានិភ័យតាមយុទ្ធសាស្ត្ររបស់កាំកុងត្រែលត្រូវបានបង្កើតឡើងដោយមានជំនួយពីអ្នកប្រឹក្សាអន្តរជាតិម្នាក់ និងអនុម័តដោយក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១០។ អង្គការគ្រប់គ្រងហានិភ័យរបស់កាំកុងត្រែលត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១០។</p> <p>២. សំណើសុំការអភិវឌ្ឍសមត្ថភាពអង្គការគ្រប់គ្រងហានិភ័យរបស់កាំកុងត្រែលត្រូវបានរៀបចំឡើង និងត្រូវបានសម្រេចផ្តល់មូលនិធិឲ្យដោយ TDSF ។</p> <p>៣. ប្រកាសអន្តរក្រសួងស្តីពី "ការអនុវត្តនិងការរៀបចំស្ថានប៉ានសម្រាប់សុវត្ថិភាពម្ហូបអាហារផ្នែកលើវិធាន" ចាប់ពីកសិដ្ឋានផលិត ដល់តុបរិភោគត្រូវបានអនុម័តកាលពីខែតុលា ឆ្នាំ២០១០។ ប្រកាសស្តីពីវិធាន SPS របស់ភ្នាក់ងារផ្សេងៗនៅតាមព្រំដែន។</p>

#	សកម្មភាពដែលបានឯកភាព ខែមិថុនា ឆ្នាំ២០០៤	សកម្មភាពដែលបានស្នើ ខែមិថុនា ឆ្នាំ២០០៤	សកម្មភាពដែលបានអនុវត្ត និងស្ថានភាព ខែមិថុនា ឆ្នាំ២០០៤
៦.	បង្កើត និងអនុវត្តសាកល្បងនូវដំណើរការ "ច្រកចេញចូលតែមួយ" ដើម្បីគ្រប់គ្រងការសម្របសម្រួលពាណិជ្ជកម្មក្នុងកំពង់ផែក្រុងព្រះសីហនុ។ ការប្រើប្រាស់ស្វ័យប្រវត្តិកម្ម (សូមមើលផ្នែកសកម្មភាព ក្រោមចំណុច ៣ ខាងលើ)	១. ធ្វើការបណ្តុះបណ្តាលដល់ភ្នាក់ងារគ្រប់គ្រងព្រំដែន។ ២. បង្កើតហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សមស្របដើម្បីឲ្យ "ការិយាល័យច្រកចេញចូលតែមួយ" មានដំណើរការល្អ។ ៣. ពិនិត្យឡើងវិញ និងកែសម្រួលលើខិតបទដ្ឋានដើម្បីជម្រះ ចោលនូវឧបសគ្គនានាដែលរារាំងដល់ការម្រេចគោលដៅ "ច្រកចេញចូលតែមួយ"។ ៤. បង្កើត និងអនុវត្តសាកល្បងនូវវិធាន "ច្រកចេញចូលតែមួយ" នៅក្នុងកំពង់ផែក្រុងព្រះសីហនុ។	១. ប្រព័ន្ធ ASYCUDA នឹងក្លាយជាប្រព័ន្ធគ្រប់ដណ្តប់ដ៏សំខាន់មួយនៃច្រកចេញចូលតែមួយ។ គណៈកម្មាធិការច្រកចេញចូលតែមួយត្រូវបានបង្កើតឡើង ២. ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ GDCE និងភ្នាក់ងារពាក់ព័ន្ធដទៃទៀតក្នុងការត្រួតពិនិត្យឡើងវិញលើវិធីដែលបំផុតក្នុងការរៀបចំបង្កើតច្រកចេញចូលតែមួយដែលល្អបំផុតសម្រាប់កម្ពុជា។ ការប្រើប្រាស់បទដ្ឋាន និងពិធីសារអន្តរជាតិ។ ការអនុវត្តនិងត្រូវធ្វើទៅតាមកម្មវិធីការងារនៃច្រកចេញចូលតែមួយមួយរបស់អាស៊ាន។ ប្រទេសឡាវ វៀតណាម ភូមា កម្ពុជាមានពេលវេលាដល់ឆ្នាំ ២០១២ ដើម្បីដាក់ឲ្យប្រើប្រព័ន្ធនេះ ប៉ុន្តែ ASEAN-6 មានភាពយឺតយ៉ាវ។
៧.	ណែនាំឲ្យប្រើថ្លៃសេវាថែរស្របតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីធ្វើសនិទានកម្មលើប្រាក់បង់ផ្សេងៗ ដែលទើបប្រមូលបានក្នុងពេលបច្ចុប្បន្ន។	១. ពិនិត្យឡើងវិញលើប្រាក់បង់បច្ចុប្បន្នទាំងអស់ដើម្បីកំណត់ភាពស្របទៅតាមបទបញ្ញត្តិនានារបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ២. បង្កើត និងអនុវត្តប្រព័ន្ធ និងរចនាសម្ព័ន្ធប្រាក់បង់ថ្មី ៣. បង្កើត និងអនុវត្តប្រាក់បង់សម្រាប់ការដាក់ក្នុងបញ្ជីតាមវិបសាយ និងព័ត៌មានពាក់ព័ន្ធ។	១. ការប៉ាន់ប្រមាណលើថ្លៃចំណាយប្រតិបត្តិការគយស្វយ័តត្រូវបានបង្កើតឡើង។ ការវិភាគលើថ្លៃចំណាយសម្រាប់ភ្នាក់ងារផ្សេងៗទៀតក៏ត្រូវឲ្យមានផងដែរ។ ត្រូវការពេលវេលាបន្ថែមទៀត។
៨.	ផ្សព្វផ្សាយពីដំណើរការ និងកាត់បន្ថយថ្លៃចំណាយលើការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ការបង្កើតក្រុមហ៊ុន។	១. បង្កើតការបណ្តុះបណ្តាលសម្រាប់មន្ត្រីពាក់ព័ន្ធ ២. កាត់បន្ថយថ្លៃបង់សម្រាប់ការចុះបញ្ជី ៣. ធ្វើវិមជ្ឈការដំណើរការចុះបញ្ជី ៤. កាត់បន្ថយតម្រូវការភាគហ៊ុនឲ្យទៅទាបបំផុតតាមដែលអាចធ្វើបាន។ ៥. ណែនាំឲ្យប្រើប្រព័ន្ធចុះបញ្ជីតាមបែបអេឡិចត្រូនិច។	១. ផែនការព័ត៌មានវិទ្យាបច្ចុប្បន្នសម្រាប់ក្រសួងពាណិជ្ជកម្មរួមមាន ការបញ្ជូលទៅក្នុងកុំព្យូទ័រសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមដោយមានជំនួយមូលនិធិពី TFCP និង TDSF។ ក្រសួងពាណិជ្ជកម្មចង់ឲ្យមានវិភាគច្រើន ហើយគណៈគ្រប់គ្រងដាន់ខ្ពស់បានសម្រេចអនុម័តលើផែនការផ្សេងៗ។ ២. ដើមទុនអប្បបរមាសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មត្រូវបានកាត់បន្ថយពី ៥០០០ដុល្លារ មកនៅត្រឹមតែ១០០០ដុល្លារ។ ថ្លៃចំណាយសម្រាប់ការចុះបញ្ជីត្រូវបានកាត់ពី ៦៣០ដុល្លារ មកនៅត្រឹមតែ ១០៥ ដុល្លារ ប៉ុណ្ណោះក្នុងឆ្នាំ ២០០៧។ រយៈពេលចុះបញ្ជីត្រូវបានកាត់បន្ថយផងដែរ។ ៣. បច្ចុប្បន្ននេះ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមត្រូវបានចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចពិភាក្សានានាកំពុងតែដំណើរការដោយផ្តោតទៅលើការចេញវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមដែលអាចធ្វើបាននៅតាមបណ្តាខេត្តសំខាន់ៗ (ឧ. ខេត្តបាត់ដំបង សៀមរាប) ដើម្បីជួយដល់ការពង្រីកការនាំអង្ករចេញ (វិញ្ញាបនបត្របញ្ជាក់ប្រភពដើម បច្ចុប្បន្ននេះមានការចេញនៅក្នុងទីក្រុងភ្នំពេញ) ។
៩.	ផ្សព្វផ្សាយពីដំណើរការជូនដំណឹងទៅដល់ក្រសួងការងារ ដើម្បីចាប់ផ្តើមជ្រើសរើសនិយោជិត។	ឧបសគ្គពេលវេលាបានធ្វើឲ្យរឹងស្ទះដល់ការពិចារណាលម្អិតរបស់ក្រុមការងារកំណែទម្រង់។	មានការសម្របសម្រួលលើដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គ្មានការផ្លាស់ប្តូរនៅកន្លែងផ្សេងឡើយ។
១០.	ធ្វើសុខដុមនីយកម្មការចុះបញ្ជីសម្រាប់ VAT ពន្ធនាំចូល ការចុះបញ្ជីក្រុមហ៊ុន ដោយប្រើប្រាស់ទម្រង់ដូចគ្នា និងទទួលបានលេខពិសេសដូចគ្នា។	ឧបសគ្គពេលវេលាបានធ្វើឲ្យរឹងស្ទះដល់ការពិចារណាលម្អិតរបស់ក្រុមការងារកំណែទម្រង់។	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឲ្យប្រើលេខអត្តសញ្ញាណកម្មតែមួយសម្រាប់ VAT និងគយកាលពីចុងឆ្នាំ ២០០៩។
១១.	អនុវត្តវិធីផ្តល់រង្វាន់លើកទឹកចិត្តថ្នាក់ជាតិដើម្បីលើកកម្ពស់ភាព ជាប្រជាពលរដ្ឋ និងអភិបាលកិច្ចដែលមានការសហការបានល្អនៅក្នុងវិស័យឯកជន	១. បង្កើតគណៈកម្មាធិការវាយតម្លៃ ២. រៀបចំសិក្ខាសាលាផ្សេងៗ ៣. អនុវត្ត និងត្រួតពិនិត្យតាមដាន (ចំណាំ: សកម្មភាពនានាដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះបច្ចុប្បន្ននេះកំពុងត្រូវបានអនុវត្តដោយក្រសួងពាណិជ្ជកម្ម)។	
១២.	ត្រួតពិនិត្យតាមដាន និងរាយការណ៍	ឧបសគ្គពេលវេលាបានធ្វើឲ្យរឹងស្ទះដល់ការពិចារណាលម្អិតរបស់ក្រុមការងារកំណែទម្រង់។	១. ទម្រង់រាយការណ៍ និងត្រួតពិនិត្យតាមដានមួយចំនួនតូចក្នុងបរិបទ G-SPF រៀងរាល់ ២ឆ្នាំម្តង។ ២. គយបានប្រើប្រាស់ផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ ដើម្បីដឹកនាំការវិភាគច្រើនរបស់ខ្លួនឆ្ពោះទៅមុខ។

តារាងលេខ ២ ៖ ច្បាប់ អនុក្រឹត្យរបស់រដ្ឋាភិបាល និងប្រកាសអន្តរក្រសួង

១.	ច្បាប់គយ បានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧។
២.	អនុក្រឹត្យរបស់រដ្ឋាភិបាលលេខ ២០៩ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញរឹកត្បិត ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧។
៣.	<p>ប្រកាសរបស់ក្រសួង</p> <p>ប្រកាសស្តីពី បញ្ញត្តិ និងនីតិវិធីប្រតិបត្តិការ</p> <p>ប្រកាសស្តីពី ការផ្ដោត និងកិច្ចដំណើរការដើម្បីសារគយ</p> <p>ប្រកាសស្តីពី ការកំណត់តម្លៃគិតពន្ធគយលើទំនិញនាំចូល</p> <p>ប្រកាសស្តីពី ភណ្ឌគារគយមានដែនកំណត់</p> <p>ប្រកាសស្តីពី សន្និធិគយបណ្តោះអាសន្ន</p> <p>ប្រកាសស្តីពី ការបង្វិលសងវិញនូវពន្ធ និងអាករគយ</p> <p>ប្រកាសស្តីពី និមុត្តិធានា</p> <p>ប្រកាសស្តីពី ការរាយការណ៍ ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញ</p> <p>ប្រកាសស្តីពី ការនាំចូលបណ្តោះអាសន្នតាមរបបប្រវេសន៍កាលិក</p> <p>ប្រកាសស្តីពី ការគ្រប់គ្រងឯកសារ បញ្ជីគន្លោងយូរ កំណត់ត្រា និងព័ត៌មានផ្សេងៗទៀតអំពីការនាំចេញ និងនាំចូល</p> <p>ប្រកាសស្តីពី ការកំណត់មុខទំនិញដែលត្រូវលើកលែងពន្ធ និងអាករ</p> <p>ប្រកាសស្តីពី នីតិវិធីគ្រប់គ្រងទំនិញលើកលែងពន្ធ និងអាករ</p> <p>ប្រកាសស្តីពី ការគ្រប់គ្រងទំនិញគ្មានការទាមទារ</p> <p>ប្រកាសស្តីពី ការនាំចេញទំនិញបណ្តោះអាសន្ន</p> <p>ប្រកាសស្តីពី ការអនុញ្ញាតឲ្យបំពេញទម្រង់ការគយនៅក្រៅការិយាល័យគយ</p> <p>ប្រកាសស្តីពី ការពង្រីកវង់អំណាចគយ</p> <p>ប្រកាសស្តីពី សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ ដោយទីចាត់ការគយ និងរដ្ឋាករ</p> <p>ប្រកាសស្តីពី ការឆ្លងកាត់គយ</p> <p>ប្រកាសស្តីពី នីតិវិធីគយពិសេសសម្រាប់អនុវត្តក្នុងតំបន់សេដ្ឋកិច្ចពិសេស</p> <p>ប្រកាសស្តីពី នីតិវិធីនៃការគ្រប់គ្រងទំនិញកំណត់ពិសេស</p> <p>ប្រកាសស្តីពី ការដឹកជញ្ជូន ការចែកចាយ និងការកាន់រក្សាទំនិញនៅក្នុងដែនគយ</p> <p>ប្រកាសស្តីពី ការប្រើប្រាស់ព័ត៌មានដែលទទួលបានពីមន្ត្រីគយ</p> <p>ប្រកាសស្តីពី ការសម្រុះសម្រួលបទល្មើសគយ</p> <p>ប្រកាសស្តីពី អត្រាពន្ធគយ និងចំណាត់ថ្នាក់អត្រាពន្ធលើមុខទំនិញ</p> <p>ប្រកាសស្តីពី ការចែកចាយជាដ្ឋាន</p>
៤.	<p>គោលការណ៍ណែនាំដែលបានអនុម័ត</p> <p>សេចក្តីណែនាំលេខ ៥៨៣ ចុះថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការអនុវត្តសវនកម្មក្រោយពេលបញ្ចេញទំនិញលើកដំបូង</p> <p>សៀវភៅណែនាំនៅក្នុងនាយកដ្ឋានគយ និងរដ្ឋាករ</p> <p>សេចក្តីណែនាំលេខ ៧៩០ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ និងនីតិវិធីសម្រាប់ការឆ្លងកាត់គយ</p>
៥.	<p>អនុក្រឹត្យ និងប្រកាសសំខាន់ៗ</p> <p>ប្រកាសស្តីពី នីតិវិធីនៃការបង់ពន្ធ និងអាករ និងពន្ធដំទៃទៀតលើទំនិញនាំចូល និងទំនិញនាំចេញ</p> <p>ប្រកាសស្តីពី ការរាយការណ៍អំពីទំនិញនាំចូល</p> <p>ប្រកាសស្តីពី ការកំណត់អាត្រាការប្រាក់បំណុល</p> <p>ប្រកាសស្តីពី នីតិវិធីសម្រាប់ការរឹបអូសជាបណ្តោះអាសន្ននូវទំនិញ ឯកសារផ្ទេរទំនិញ ឯកសារ និងសម្ភារៈផ្សេងទៀត</p> <p>ប្រកាសស្តីពី ការរឹបអូស (បទល្មើស) របាយការណ៍</p> <p>ប្រកាសស្តីពី នីតិវិធីបណ្តឹងឧទ្ធរណ៍</p> <p>ប្រកាសស្តីពី ការលើកលែងពន្ធ អាករសម្រាប់អ្នកធ្វើដំណើរ កម្មករ និងអ្នកឆ្លងកាត់ព្រំដែន</p> <p>អនុក្រឹត្យស្តីពី ការអនុញ្ញាតឲ្យមន្ត្រីគយអនុវត្តតួនាទីនៅក្រៅដែនគយ និងផ្តល់ការអនុញ្ញាតដល់មន្ត្រីគយបរទេសអនុវត្តតួនាទីនៅក្នុងដែនគយ។</p>

ការគ្រប់គ្រងគយ និងរដ្ឋាករ (ស្ថានភាពដើមឆ្នាំ ២០១១)
 ប្រភព: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
 គេហទំព័រ www.customs.gov.kh (ច្បាប់ និងបញ្ញត្តិ)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



នាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា
ក្រុមការងារគម្រោងថ្នាក់ជាតិ ASYCUDA

ឧបសម្ព័ន្ធ ១

ការរៀបចំ SAD សម្រាប់ឆ្នាំ 2010: អាជ្ញាធរត្រួតពិនិត្យលើហានិភ័យលើ ទីតាំងរបស់ ASYCUDA ទាំងអស់

ការរៀបចំ SAD សម្រាប់ការនាំចូល

ការិយាល័យ	សរុប	ក្រហម		លឿង		ខៀវ		បៃតង	
		SAD	ភាគរយ	SAD	ភាគរយ	SAD	ភាគរយ	SAD	ភាគរយ
PNH01	19868	3861	19.43%	3553	17.88%	11621	58.49%	762	3.84%
PNH15	504	245	48.61%	168	33.33%	76	15.08%	1	0.20%
PNH19	6286	1546	24.59%	2015	32.06%	2518	40.06%	162	2.58%
PNH20	4004	462	11.54%	1425	35.59%	2075	51.82%	31	0.77%
SHV11	44348	8921	20.12%	21329	48.09%	12293	27.72%	385	0.87%
G.T.	75010	15035	20.04%	28490	37.98%	28583	38.11%	1341	1.79%

ការរៀបចំ SAD សម្រាប់ការនាំចេញ

ការិយាល័យ	សរុប	ក្រហម		លឿង		ខៀវ		បៃតង	
		SAD	Percent	SAD	Percent	SAD	Percent	SAD	Percent
PNH01	14049	1729	12.31%	667	4.75%	11401	81.15%	252	1.79%
PNH15	168	53	31.55%	42	25.00%	75	44.64%	0	0.00%
PNH19	31	2	6.45%	14	45.16%	15	48.39%	0	0.00%
PNH20	138	6	4.35%	64	46.38%	68	49.28%	0	0.00%
SHV11	1792	340	18.97%	193	10.77%	1155	64.45%	78	4.35%
G.T.	16178	2130	13.17%	980	6.06%	12714	78.59%	330	2.04%

Note:

- PNH01 = 30 នាំចូល និង 15 SADs នាំចេញត្រូវបានលុបចោល
- PNH15 = 13 នាំចូល និង 00 SAD នាំចេញត្រូវបានលុបចោល
- PNH19 = 03 នាំចូល និង 00 SAD នាំចេញត្រូវបានលុបចោល
- PNH20 = 02 ការនាំចូល និង 00 SAD នាំចេញត្រូវបានលុបចោល
- SHV11 = 36 ការនាំចូល និង 02 SAD នាំចេញត្រូវបានលុបចោល
- SAD G.T. មិនរាប់បញ្ចូលការលុបចោលការនាំចូល ៧២ និងការនាំចេញ 0៩

- ក្រហម = ការត្រួតពិនិត្យបរិច្ឆេទពេញលេញ
- លឿង = ស្ថិតក្រោមការត្រួតពិនិត្យឯកសារបញ្ជាក់
- ខៀវ = ស្ថិតក្រោមសវនកម្មក្រោយការបញ្ជាក់ទំនិញ
- បៃតង = បញ្ជូនភ្លាមៗ
- G.T. = សរុបរួម
- Total = ចំនួនសរុបនៃ of SAD
- Offi. = ការិយាល័យ

- PNH01 = ការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- PNH15 = អនុសាខាគយ និងរដ្ឋាករផែស្តុត MSE-KPM
- PNH19 = អនុសាខាគយ និងរដ្ឋាករផែស្តុត តិចស្រៀន
- PNH20 = អនុសាខាគយ និងរដ្ឋាករផែស្តុត តេងឡាយ TENG LAY DRY PORT
- SHV11 = អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការិយាល័យ Asycuda សាខាក្រុងព្រះសីនុ

SAD= ឯកសាររដ្ឋបាលតែមួយ



ការពង្រីក និងការធ្វើពិពិធកម្ម
ការនាំអង្ករ ចេញរបស់កម្ពុជា

IV. ការពង្រីក និងការធ្វើឲ្យមានភាពសម្បូរបែបសម្រាប់ ការនាំអង្ករចេញរបស់កម្ពុជា

សេចក្តីសង្ខេប

ផលិតកម្មស្រូវបានរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ រាល់បរិមាណដែលលើសក្នុងស្រុកទាំងអស់ត្រូវបាននាំចេញក្នុងទម្រង់ជាស្រូវទៅកាន់ប្រទេសវៀតណាមនិងប្រទេសថៃដែលមកដល់ប្រទេសទាំងនេះស្រូវត្រូវបានកែច្នៃ ហើយបាននាំចេញក្នុងទម្រង់ជាអង្ករ ហើយទទួលបានតម្លៃបន្ថែមយ៉ាងច្រើន។ ក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះមានសមាគមកតិកាមួយនៃក្រុមហ៊ុនម៉ាស៊ីនកិនស្រូវខ្នាតធំនិងមានកម្លាំងខ្លាំងបានចាប់ផ្តើមធ្វើការនាំចេញអង្ករ។ ចាប់ផ្តើមពីកាលពី ៣ ឬ ៤ឆ្នាំមុនដែលស្ទើរតែគ្មានការនាំអង្ករចេញសោះនោះ ការនាំចេញក្នុងឆ្នាំ ២០១០ - ២០១១ នឹងកើនឡើងដល់ ៥០.០០០ ទៅ ៦០.០០០តោន ហើយអាចនឹងមានការកើនឡើងប៉ុន្មានពាន់តោនទៀតក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខ។

ដើម្បីគាំទ្រដល់ការជំរុញការនាំចេញអង្ករ រដ្ឋាភិបាលបានសម្រេចចេញគោលនយោបាយនាំអង្ករចេញកាល ពីខែកក្កដា ឆ្នាំ ២០១០ ដែលផ្តោតលើការខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធនានាក្នុងការជម្រុះចោលនូវឧបសគ្គទាំងឡាយ។ គោលនយោបាយនេះបានកំណត់នូវគោលដៅដ៏មាន មហិច្ឆតា គឺនាំចេញអង្ករបាន ១ លានតោនក្នុងឆ្នាំ ចាប់ពីឆ្នាំ២០១៥ - ២០១៦។ ក្រៅពីការទទួលបានផលចំណេញពីវិស័យអង្ករនេះផ្ទាល់ ការអនុវត្ត និងភាពជោគជ័យនៃគោលនយោបាយនេះផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់វារដ្ឋាភិបាលក្នុងការបង្កើតនូវគោលនយោបាយស្រដៀងគ្នានេះសម្រាប់វិស័យនាំចេញផលិតផលកសិឧស្សាហកម្មដែលមានគោលដៅ ដើម្បីពង្រីក និងធ្វើពិពិធកម្ម។

១ បញ្ហាដែលត្រូវបានដោះស្រាយ

ដោយសារតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើផ្នែកទិន្នផលដោយសារតែមានគ្រាប់ពូជល្អជាងមុន ផលិតកម្មស្រូវនៅក្នុងប្រទេសកម្ពុជាបានការកើនឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកើនពី ៤,៥ លានតោនអំឡុងឆ្នាំ ២០០៣-២០០៤ ដល់ ៧,៥ លានតោន ក្នុងអំឡុងឆ្នាំ ១០០៧-២០១០។ បច្ចុប្បន្ននេះកម្ពុជា គឺជាប្រទេសធំជាងគេទី ១៤ លើពិភពលោកខាងផលិតកម្មស្រូវដែលឈរ បន្ទាប់ពីប្រទេសថៃ (ទី ៧) វៀតណាម (ទី ៥) និងឥណ្ឌូណេស៊ី (ទី៣) ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ ប្រទេសចិននិងឥណ្ឌាគឺជាប្រទេស ពីរដែលផលិតស្រូវធំជាងគេបង្អស់។

ស្របគ្នាជាមួយនឹងការកើនឡើងជាលំដាប់នូវការផ្គត់ផ្គង់ក្នុងស្រុក បរិមាណកើនឡើងនៃផលិតផលរបស់កម្ពុជាកំពុងត្រូវបានធ្វើការនាំ ចេញ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញរបស់កម្ពុជាត្រូវបានធ្វើឡើងក្នុងទម្រង់ជាស្រូវដែលមិនមានការកែច្នៃក្រោយពីប្រមូលផលភ្លាមៗ ពីក្នុងស្រែ ហើយដឹកជញ្ជូនតាមរថយន្តទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃជាទីដែលស្រូវត្រូវបានកែច្នៃ បន្ទាប់មកត្រូវបាននាំចេញបន្ត ទៀត។ ប្រទេសថៃ និងវៀតណាម គឺជាប្រទេសនាំចេញធំបំផុតនៅលើពិភពលោក។ ភាគច្រើនបំផុតនៃការនាំចេញស្រូវរបស់កម្ពុជា គឺមាន លក្ខណៈ "ក្រៅផ្លូវការ" ហើយការតាមដានមានកម្រិតទាបតាមរយៈការប្រើប្រាស់វិធីសាស្ត្រវាស់វែងស្ថិតិពាណិជ្ជកម្មធម្មតាៗ (ទិន្នន័យនាំចេញ ជាផ្លូវការ ឬ ស្ថិតិដែលបង្ហាញដោយបណ្តាប្រទេសដែលនាំចូល)។ ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់វិធានមួយ ដែលផ្អែកលើទិន្នន័យផលិតកម្មសរុប និងការប្រើប្រាស់ក្នុងស្រុកដើម្បីធ្វើការប៉ាន់ស្មានអំពីទិន្នផលសរុបដែលត្រូវបាននាំចេញ។ សូមមើលតារាង លេខ ១។ ក្នុងអំឡុងឆ្នាំ ២០០៨-២០០៩ ស្រូវជិត ១,៦លានតោនត្រូវបានប៉ាន់ប្រមាណថា ត្រូវបាននាំចេញពីកម្ពុជា ដែលស្ទើរតែទាំងអស់គឺ ជាស្រូវ។ គិតត្រឹមឆ្នាំ ២០១០-២០១១ ចំនួននោះមានការកើនឡើងជាង ២ លានតោន ដែលមួយផ្នែកនៃការកើនឡើងនោះ គឺជាអង្ករ។^(១៣)

(១៣) អ្នកស្រាវជ្រាវបានចែងថាធ្វើការវាយតម្លៃលើសង្វាក់ផលិតកម្មស្រូវរបស់កម្ពុជា ហើយមានការប៉ាន់ប្រមាណខុសៗគ្នាអំពីបរិមាណនាំចេញស្រូវតាមសមាមាត្រ (ផ្លូវការ និងក្រៅផ្លូវការ) ចន្លោះពី ២ លាន ទៅ ៣ លានតោន ក្នុងអំឡុងឆ្នាំ ២០០៨-២០០៩។ ករណីសិក្សានេះប្រើប្រាស់ការប៉ាន់ប្រមាណក្នុងលំដាប់ទាបជាងដែលអ្នកស្រាវជ្រាវទាំងនោះមើលឃើញថាមានភាពស៊ីគ្នា ច្រើនជាមួយនិងលំដាប់ដែលបានប៉ាន់ប្រមាណដោយក្រុមម្ចាស់ម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញធំៗបំផុតមួយចំនួនរួមទាំង Green Trade ផងដែរសម្រាប់អំឡុងឆ្នាំ ២០០៩-២០១០ និង ២០១០-២០១១។ ភាពខុសគ្នាតែងតែកើតចេញពីភាពមិនជូនគ្នានៃការប៉ាន់ប្រមាណលើការបាត់បង់ក្រោយពេលប្រមូលផល និងការប្រើប្រាស់ក្នុងស្រុក។ តាមការសិក្សាពេលបច្ចុប្បន្ន ដោយ Tom Slayton, ចំណងជើង A Road Map for Cambodian Rice Export, ខែឧសភា ឆ្នាំ ២០០៩។ ដោយ DAI, ចំណងជើង Rice Sector Value Chain, ឆ្នាំ ២០០៩។ ដោយ Gergely, Baris, និង Meas, ចំណងជើង An Economic Survey of the Rice Sector in Cambodia, AFD, ខែវិច្ឆិកា ឆ្នាំ ២០១០ និងក្រសួងពាណិជ្ជកម្ម អង្គការអស្សាវាទផលិតកម្ម ចំណងជើង Rice Sector Profile, ខែកញ្ញា ឆ្នាំ២០១០។

ការវិភាគយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មដែលបានធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំ ២០០៧ របស់កម្ពុជា គឺ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០០៧ (CTIS 2007) បានកំណត់ការនាំចេញស្រូវថា ជាវិស័យមួយក្នុងចំណោមវិស័យនាំចេញដែលមានសក្តានុពលទាំង ១៩ ដែលត្រូវបានដឹងថា មានកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការធ្វើពិពិធកម្ម លើមូលដ្ឋាននាំចេញបច្ចុប្បន្នរបស់ខ្លួន រួមមានតាមរយៈ ការសម្រួលសង្វាក់តម្លៃ និងការពង្រីកទីផ្សារចូលទៅក្នុងទីតាំងភូមិសាស្ត្រថ្មីៗ។^(១៤)

២ គោលដៅដែលត្រូវបន្ត

គោលដៅរបស់កម្ពុជាគឺត្រូវរកិលចេញឲ្យឆ្ងាយពីភាពជាអ្នកនាំចេញស្រូវដ៏ចម្បងមួយកម្រិតជាអ្នកនាំចេញអង្គរដ៏ចម្បងវិញ ដូច្នេះត្រូវធ្វើការ បង្កើនវិស័យសង្វាក់តម្លៃ រក្សាឲ្យបាននូវចំណែកនៃតម្លៃបន្ថែមដែលកំពុងមានកំណើនឡើង និងចាកចេញឆ្ងាយពីការពឹងផ្អែកក្នុងពេលបច្ចុប្បន្នរបស់ ខ្លួនទៅលើការនាំចេញដែលមានតម្លៃទាបទៅកាន់ប្រទេសជិតខាងទាំងពីររបស់ខ្លួន។ គោលនយោបាយរបស់រដ្ឋាភិបាលបានដាក់ចេញនូវគោល ដៅនាំអង្គរចេញឲ្យបាន ១ លានតោនក្នុងឆ្នាំ ២០១៥-២០១៦^(១៥) ។ ក្នុងពេលរៀបចំករណីសិក្សានេះ កិច្ចសម្ភាសន៍ត្រូវបានធ្វើឡើងជាមួយនឹង រោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួនដែលមានសមត្ថភាពអាចបំពេញតាមបរិមាណ និងបទដ្ឋានរបស់ប្រទេសហើយបានបង្ហាញថា ការនាំចេញអង្គរ ជាច្រើនពាន់តោនអាចសម្រេចបានភាគច្រើននៅក្នុងអំឡុងពេលពីរឆ្នាំ។

៣ បញ្ហាប្រឈមដែលបានជួបប្រទះ និងកត្តានាំទៅរកការជោគជ័យ

៣.១ ការពង្រីកសមត្ថភាពផ្គត់ផ្គង់ការនាំចេញអង្គរ និងការបង្កើតទីផ្សារថ្មីៗ

ដើម្បីឲ្យប្រទេសកម្ពុជាឆ្លើយតបទៅនឹងគោលដៅរបស់ខ្លួនក្នុងការពង្រីកការនាំចេញអង្គរដ៏ច្រើនសន្លឹកសន្លាប់ ចាំបាច់ត្រូវធ្វើការ ដោះស្រាយបញ្ហាជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ដែលក្នុងនោះមានបញ្ហាសំខាន់ៗបំផុតមួយចំនួនដូចជា^(១៦) ៖

១. ការបង្កើនផលិតភាព និងគុណភាពស្រូវ
២. ការបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម (បន្ទាប់ថ្លៃចំណាយ រួមទាំងថ្លៃដឹកជញ្ជូន និងកាត់បន្ថយរយៈពេលកែច្នៃ)
៣. ការបង្កើនសមត្ថភាពកិនស្រូវ និងគុណភាពអង្គរ និងកាត់បន្ថយថ្លៃចំណាយលើការកិនស្រូវ (ជាពិសេសថ្លៃចំណាយលើថាមពល)
៤. ការបំពេញទៅតាមបទដ្ឋានទីផ្សារនាំចូល (គុណភាព និងអនាម័យ និងភូតតាមអនាម័យ [SPS])
៥. ការបង្កើតទំនាក់ទំនង និងកិច្ចសន្យាទីផ្សារក្រៅប្រទេសថ្មីៗ
៦. ការបង្កើនលទ្ធភាពប្រើប្រាស់ទុនសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ។

គុណភាពនិងផលិតភាពគ្រាប់ពូជមានភាពល្អប្រសើរយ៉ាងច្រើនក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងនេះក្តី តាមការ ពិចារណាភាគច្រើន ចំណុចនេះនៅតែជាផ្នែកមួយដែលត្រូវធ្វើការកែលម្អដដែល។ ការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រពក៏ជាផ្នែកដែលត្រូវតែ ធ្វើការកែលម្អ និងវិនិយោគផងដែរ។

ថ្លៃចំណាយមធ្យមលើការនាំចេញសម្រាប់កុងតឺន័រលេខ ២០ មួយទូគឺថ្លៃ ៧៣២ ដុល្លារ ចេញពីកម្ពុជានៅក្នុងឆ្នាំ ២០០៩ បើប្រៀបធៀប ទៅនឹងប្រទេសឥណ្ឌូណេស៊ីគឺ ៧០៤ ដុល្លារ និងប្រទេសថៃ ២២៥ ដុល្លារដែលជាប្រទេសពីរជិតខាងមានការប្រកួតប្រជែងក្នុងការនាំអង្គរចេញ^(១៧) ។ សំខាន់ជាងនេះទៀត ការចំណាយលើការដឹកជញ្ជូនតាមផ្លូវគោក គឺមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសថៃ និងវៀតណាម (១៥ដុល្លារ/ តោន/១០០គីឡូម៉ែត្របើប្រៀបធៀបជាមួយនឹងប្រទេសថៃចំណាយត្រឹមតែ ៤ដុល្លារ និងវៀតណាម ៧,៥ដុល្លារ)^(១៨) ។ ជាមួយគ្នានេះដែរ ឧបមាថា អាចសម្រេចបានការនាំអង្គរចេញក្នុងចំនួន ១ លានតោន និងឧបមាថា កុងតឺន័រលេខ ២០ មួយទូអង្គរបាន ២៤តោន នោះនឹងមានកុងតឺន័រ ប្រហែល ៤២០០០ ទូរឬលើសពីនេះនឹងត្រូវការប្រើប្រាស់ឆ្នងកាត់តាមច្រកត្រួតពិនិត្យគយ និងច្រកព្រំដែនស្របច្បាប់ដែលធ្វើឲ្យមានកំណើនជិត ២៥% លើសចំនួនកុងតឺន័របច្ចុប្បន្នដែលមានប្រហែល ១៨០ ០០០ ទូ (គ្រប់ប្រភេទ) ត្រូវបានចរាចរតាមច្រកត្រួតពិនិត្យស្របច្បាប់^(១៩) ។ ជាក់ស្តែងដំណើរការនេះនឹងទាមទារឲ្យមានការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធសម្របសម្រួលពាណិជ្ជកម្មផ្សេងៗ។

^(១៤) រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ ២០០៧ ដាក់ចេញនៅរាជធានីភ្នំពេញ ខែធ្នូ ឆ្នាំ ២០០៧
^(១៥) រាជរដ្ឋាភិបាលកម្ពុជា ឯកសារគោលនយោបាយស្តីអំពីការបង្កើនផលិតកម្មស្រូវ និងការនាំចេញអង្គរ អនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១០
^(១៦) អង្គការខ្សែសង្វាក់តម្លៃ នាយកដ្ឋានជំរុញការនាំចេញ ក្រសួងពាណិជ្ជកម្ម ព័ត៌មាន និងយុទ្ធសាស្ត្រវិស័យអង្គរ រាជធានីភ្នំពេញ ខែកញ្ញា ឆ្នាំ២០១០
^(១៧) ដោយ JFC, Doing Business 2011: Cambodia, ទីក្រុងវ៉ាស៊ីនតោន DC ឆ្នាំ ២០១១
^(១៨) រាជរដ្ឋាភិបាលកម្ពុជា Policy Paper on the Promotion of Paddy Production and Rice Export, អនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី រាជធានី ភ្នំពេញ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១០
^(១៩) ការវិនិយោគផ្នែកលើទិន្នន័យ និងព័ត៌មានដែលទទួលបានពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) .

សមត្ថភាពកិនស្រូវក្នុងឆ្នាំ ២០១០ នាពេលបច្ចុប្បន្នដែលអាចបំពេញតាមបទដ្ឋានជាតិសម្រាប់ការនាំចេញអង្ករ គឺនៅមានកម្រិតសម្រាប់ រោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួនរបស់កម្ពុជា និងក្នុងលំដាប់ពី ៥០ ០០០ ទៅ ៦០ ០០០ តោន ។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែការ វិនិយោគថ្មីៗធំៗនៃរោងម៉ាស៊ីនកិនស្រូវធំៗចំនួន ៣ បន្ថែមទៀត ធ្វើឲ្យសមត្ថភាពកើនឡើងយ៉ាងឆាប់រហ័សដល់បរិមាណប្រហែល ២៥០ ០០០ ទៅ ៣៥០ ០០០ តោន ក្នុងអំឡុងពេល ១៨ ខែក្រោយ ឬប្រហាក់ប្រហែលនេះ។ ថ្លៃចំណាយលើផលិតកម្ម ជាពិសេសការចំណាយលើភ្លើងអគ្គិសនី នៅតែជាកត្តាមួយដ៏សំខាន់ ប្រសិនបើរោងម៉ាស៊ីនកិនស្រូវមិនមានលទ្ធភាពប្រើប្រាស់ប្រភពថាមពលផ្សេងដែលមានតម្លៃទាបនោះទេ (រាប់បញ្ចូល ទាំងការប្រើប្រាស់អង្គាមសម្រាប់ផលិតថាមពលផងដែរ) ។

ក្រុមរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញភាគច្រើនក៏ត្រូវធ្វើការកែលម្អគុណភាពផលិតផលរបស់ខ្លួននិងបទដ្ឋានអនាម័យនិងភូតតាម អនាម័យ (SPS) ផងដែរដើម្បីបំពេញតាមតម្រូវការទីផ្សារនាំចូល។ ក្រោយពីដំណើរបេសកកម្មនាពេលថ្មីៗទៅកាន់ទ្វីបអឺរ៉ុប (ខែកញ្ញាឆ្នាំ២០១០) ក្រុមជំនួយហិរញ្ញប្បទានរួមពី AFD UNDP TRADE និង GTZ ក្រុមរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាទាំងអស់ដែលបានចូលរួមក្នុងដំណើរទស្សន កិច្ចនេះបានចង្អុលបង្ហាញពីបទពិសោធន៍ដ៏មានសារៈសំខាន់ដែលពួកគាត់ទទួលបានពីដំណើរទស្សនកិច្ចនេះ^(២០) ។ បច្ចេកវិទ្យាកែច្នៃថ្មីដែលកំពុងត្រូវ បានដាក់ឲ្យប្រើនាពេលបច្ចុប្បន្ននឹងជួយដល់ដំណើរការនេះ ជាពិសេសក្នុងការកែលម្អគុណភាពនៃការកិន (និងកាត់បន្ថយភាគរយអង្ករបាក់) ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា កត្តាមួយក្នុងចំណោមកត្តានានាដែលអាចនឹងរឹតត្បិតលើអាត្រាដែលរោងម៉ាស៊ីនកិនស្រូវអាចមាន លទ្ធភាពពង្រីកការនាំចេញរបស់ខ្លួននោះ គឺសមត្ថភាពក្នុងការជ្រៀតចូលទៅកាន់ទីផ្សារថ្មីៗ និងការបង្កើតទំនាក់ទំនង និងកិច្ចសន្យាធុរកិច្ចថ្មីៗ។ ការយកចិត្តទុកដាក់នាពេលបច្ចុប្បន្ននេះ គឺទៅលើទីផ្សាររបស់សហគមន៍អឺរ៉ុបដោយសារមានការលុបចោលពន្ធស្របតាម EBA (មានសុពលភាព កាលពីខែកញ្ញាឆ្នាំ២០០៩) ។ រោងម៉ាស៊ីនកិនស្រូវមួយចំនួនក៏អាចបង្កើតទំនាក់ទំនង និងឱកាសដើម្បីនាំចេញទៅកាន់ប្រទេសរុស្ស៊ីបានផងដែរ។ អាជ្ញាធរគយក្រុងព្រះសីហនុ បានចង្អុលបង្ហាញថា ការនាំចេញអង្ករជាង ៩០% ដែលបានឆ្លងកាត់តាមកំពង់ផែរនេះនៅក្នុងឆ្នាំ ២០១០ គឺមាន គោលដៅទៅកាន់សហគមន៍អឺរ៉ុបឬទៅប្រទេសរុស្ស៊ី។ សម្រាប់រយៈពេលខ្លីទីផ្សារទាំងនេះគឺជាឱកាសដ៏ល្អប៉ុន្តែសម្រាប់រយៈពេលវែងទីផ្សារទាំង នោះនៅមិនទាន់ជាទីផ្សារនាំចូលដ៏ធំនៅឡើយទេ។

បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបនាំអង្ករចូលប្រហែល ១ លានតោនជារៀងរាល់ឆ្នាំ បើធៀបទៅនឹងការនាំចូលសរុបរបស់ពិភពលោកដែល មានប្រហែល ៣៣ លានតោនក្នុងមួយឆ្នាំ (២០០៨-២០០៩) ដែលតិចជាង ៣% នៃការនាំចូលរបស់ពិភពលោក។ បរិមាណនៃការនាំចូលមាន សភាពនៅទ្រឹងយ៉ាងខ្លាំងកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ^(២១) ។ ការនាំចូលប្រហែល ១០% របស់ប្រទេសក្នុងទ្វីបអឺរ៉ុប គឺជាប្រភេទអង្ករ Japonica ហើយនៅសល់ ៩០% ទៀតគឺជាប្រភេទអង្ករ Indica។ កម្ពុជាផលិតអង្ករប្រភេទ Indica។ យោងតាមពាណិជ្ជកររបស់សហគមន៍អឺរ៉ុប គឺថា កម្ពុជាអាចនឹងនាំអង្ករដល់ទៅ ១០០ ០០០ តោនចូលទៅក្នុងសហគមន៍អឺរ៉ុប ហើយចំនួន ៤០ ០០០ តោនទៀតនាំចូលទៅប្រទេសរុស្ស៊ី។ ដូច្នេះ ទីផ្សារផ្សេងៗទៀតនឹងចាំបាច់ត្រូវបង្កើតឡើងសម្រាប់រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាដើម្បីធ្វើការនាំចេញឲ្យបានបរិមាណកាន់តែច្រើន។ ប្រតិបត្តិការរោងម៉ាស៊ីនកិនស្រូវមួយចំនួនចាប់ផ្តើមរុករកទីផ្សារនៅសហរដ្ឋអាមេរិក និងអាហ្វ្រិក។ ជាងនេះទៅទៀត វាក៏មានឱកាសផងដែរនៅ ក្នុងតំបន់អាស៊ី ដែលអាចធ្វើបាន រួមមានតាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចករណីក្នុងប្រទេសហ្វីលីពីនដើម។

តារាងលេខ ២ និងលេខ ៣ បង្ហាញពីផ្សារដែលសកម្មបំផុតចំនួន ២០ លំដាប់លើគេបង្អស់សម្រាប់ "អង្ករស" និង "អង្ករបាក់" ផ្សេងៗពីគ្នា នេះបើតាមវិធីសាស្ត្ររបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដែលច្របាច់បញ្ចូលគ្នានូវទីផ្សារនាំចូល អត្រាកំណើននៃការនាំចូល និងអត្រាប្រយោជន៍ លើពន្ធដែលបណ្តាអ្នកនាំចេញកម្ពុជាទទួលបាន បើប្រៀបធៀបទៅនឹងអ្នកប្រកួតប្រជែងផ្ទាល់បំផុតរបស់ខ្លួន។ ជាទូទៅ ពួកគេកំណត់ទិសដៅទៅ តំបន់អាហ្វ្រិកដែលក្រុមប្រទេសតំបន់លូងសមុទ្រ និងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត ដែលជាគោលដៅថ្មីមួយចំនួនក្នុងចំណោមគោលដៅថ្មី ដែលមានការទាក់ទាញបំផុត។

ជាចុងក្រោយ បញ្ហាសំខាន់មួយទៀតនោះ គឺលទ្ធភាពទទួលបានទុនសម្រាប់ដំណើរការ។ ទន្ទឹមនឹងពេលដែលក្រុមរោងម៉ាស៊ីនកិនស្រូវ ធំៗបំផុត អាចមានលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់ការវិនិយោគថ្មីលើវិស័យកិនស្រូវនោះ កិច្ចការមួយក្នុងចំណោមកិច្ចការចាំបាច់បំផុតជា ច្រើនដែលពួកគាត់ប្រឈមនោះ គឺលទ្ធភាពទទួលបានទុនសម្រាប់ដំណើរការដោយសារតែពួកគាត់ត្រូវផ្តល់ហិរញ្ញប្បទានសម្រាប់ទិញស្រូវ និង ដើម្បីជួយដល់កសិករក្នុងការទិញពូជ និងដី។

៣.២. ការសម្របសម្រួល និងការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល

ដើម្បីដោះស្រាយបញ្ហាទាំងនោះបាន ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចចេញនូវ ឯកសារគោលនយោបាយស្តីពីការលើកកម្ពស់ផលិតកម្ម ស្រូវ និងការនាំចេញអង្ករ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១០។ គោលនយោបាយនេះបានដោះស្រាយបញ្ហាសំខាន់ៗខាងលើ។ ឯកសារនេះត្រូវ បានធ្វើសេចក្តីព្រាងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ដែលជាភ្នាក់ងារស្រាវជ្រាវមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។ តារាងលេខ ៤ ផ្តល់នូវសេចក្តីសង្ខេបអំពីគោលនយោបាយនេះ។

^(២០) Dr. Ralf Muller, បេសកកម្មរោងម៉ាស៊ីនកិនស្រូវកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប របាយការណ៍បេសកកម្ម ក្រសួងពាណិជ្ជកម្ម /TDP, ខែតុលា ឆ្នាំ២០១០
^(២១) គណៈកម្មាធិការសកម្ម និងការអភិវឌ្ឍន៍បន្ត រដ្ឋ ឆ្នាំ ២០១១

ដើម្បីឲ្យមានប្រសិទ្ធភាព គោលនយោបាយនេះត្រូវការការសម្របសម្រួលក្នុងកម្រិតណាមួយក្នុងចំណោមក្រសួងពាក់ព័ន្ធជាច្រើន។ គោលនយោបាយនេះបញ្ជាក់ថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងត្រូវទទួលបានបន្ទុកធ្វើការត្រួតពិនិត្យតាមដាន និងសម្របសម្រួលនៅកម្រិតគោលនយោបាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ហើយក្រសួងពាណិជ្ជកម្ម (MoC) នឹងទទួលខុសត្រូវចំពោះការអនុវត្តវិធានការសំខាន់ៗជាច្រើន ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា (NBC) ត្រូវអនុវត្តផ្នែកហិរញ្ញវត្ថុ។ ក្នុងពេលនេះ គោលនយោបាយនេះមានគោលដៅរួមច្បាស់លាស់ (នាំអង្ករចេញឲ្យបាន ១ លានតោន) និងគោលដៅច្បាស់លាស់នានាពាក់ព័ន្ធនឹងជំនួយហិរញ្ញវត្ថុដែលមានការកើនឡើងចំពោះវិស័យនេះ និងប្រតិបត្តិការនៅក្នុងវិស័យនេះ។ នៅក្នុងផ្នែកផ្សេងៗទៀត គោលនយោបាយនេះមិនមានរៀបរាប់លម្អិតអំពីគោលដៅនៃការអនុវត្តការងារចំពោះអ្វីដែលក្រសួងនានាមានការពឹងទុក និងមិនមានយន្តការច្បាស់លាស់ដើម្បីគាំទ្រដល់ការត្រួតពិនិត្យតាមដានផ្ទាល់ជាងនេះលើការអនុវត្តរបស់ខ្លួនឡើយ។

៣.៣. ជំនួយសម្រាប់ពាណិជ្ជកម្ម

អំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលជំនួយយ៉ាងច្រើនពីប្រទេសអូស្ត្រាលីនិងជប៉ុននៅតាមកម្រិតកសិដ្ឋានជាពិសេស ផ្ដោតលើគ្រាប់ពូជ ការងារច្រូតកាត់ និងក្រោយការប្រមូលផល ប្រព័ន្ធស្រោចស្រព ទិន្នផលនិងផលិតភាពជាដើម។ ជំនួយនេះមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្ដើមជាថ្មីនូវវិស័យសេដ្ឋកិច្ចកសិកម្មដែលពឹងផ្អែកយ៉ាងខ្លាំងលើអង្ករ និងទទួលបានការខ្ចីប្រាក់ដោយសារសង្គ្រាមជាច្រើនឆ្នាំនិងអស្ថេរភាព។

នាពេលថ្មីៗនេះ គម្រោងជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ និងសមភាព (TRADE) របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គម្រោងការកែច្នៃកសិកម្មរបស់សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) (មូលនិធិសហគមន៍អឺរ៉ុប) GTZ ក៏ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្ដោតការយកចិត្តទុកដាក់លើការរៀបចំរោងម៉ាស៊ីនកិនស្រូវ ដើម្បីបំពេញតម្រូវការទីផ្សារនាំចូល និងសិក្សាអំពីទីផ្សារទាំងនោះ។ ចន្លោះពីឆ្នាំ ២០០៨ មកដល់ដើមឆ្នាំ ២០១១ ម្ចាស់ជំនួយទាំងនោះបានផ្តល់មូលនិធិឲ្យក្រុមហ៊ុនម៉ាស៊ីនកិនស្រូវទាំងនោះដើម្បីសិក្សានិងបង្កើតទំនាក់ទំនងអាជីវកម្មនៅក្នុងទីផ្សារតំបន់អាហ្វ្រិកខាងត្បូង (បេសកកម្មមួយ) និងទីផ្សារក្នុងសហគមន៍អឺរ៉ុប (បេសកកម្ម៣)។ លើសពីនេះទៀត រោងម៉ាស៊ីនកិនស្រូវត្រូវបាននាំទៅចូលរួមនៅក្នុងកម្មវិធីទីផ្សារអ្នកលក់-អ្នកទិញភាគខាងត្បូង ដែលរៀបចំឡើងនៅក្នុងទីក្រុង ហូជីមិញនៅក្នុងឆ្នាំ ២០០៩។ ជំនួយបច្ចេកទេសបន្ថែមក្នុងការរុករកទីផ្សារផ្សេងទៀតនៅតំបន់អាហ្វ្រិក ដែលជាទីផ្សាររបស់ប្រទេស ក្នុងតំបន់ឈូងសមុទ្រ និងទីផ្សារនៅអាស៊ីក៏នឹងមានផលល្អផងដែរក្នុងទស្សនៈនៃការប្រកួតប្រជែងនាពេលអនាគត។

សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងធនាគារពិភពលោកពុំពង្រីកវិធីផ្តល់មូលនិធិតាមយន្តការផ្តល់ហិរញ្ញប្បទានផ្សេងៗដែលមានការអំពាវនាវក្រោមគោលនយោបាយស្រូវ។ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) អាចនឹងចូលរួមជាផ្នែកខ្លះនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) រួមជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានធ្វើហិរញ្ញប្បទានដល់សន្និសីទអ្នកជំនាញមួយស្តីពីជំនួយហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៩ ដែលជួយត្រួសត្រាយផ្លូវសម្រាប់អនុសាស្ត្រមួយចំនួនដែលមានបញ្ចូលទៅក្នុងគោលនយោបាយនេះ។ ធនាគារអភិវឌ្ឍអាស៊ី និងកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) បានកំពុងនឹងធ្វើការងារលើបញ្ហាបទដ្ឋានបច្ចេកទេស និងអនាម័យ និងភូតកាមអនាម័យ (SPS) រួមទាំងផ្នែកដែលបង្កផលប៉ះពាល់ដល់ការនាំចេញផងដែរ^(២២) ។

ទន្ទឹមពេលដែលជំនួយសម្រាប់ពាណិជ្ជកម្មកំពុងត្រូវបានកំណត់គោលដៅយ៉ាងល្អសមស្របចំពោះ បញ្ហាដែលត្រូវការយកចិត្តទុកដាក់ការសម្របសម្រួលនៃជំនួយសម្រាប់ពាណិជ្ជកម្មខាងភាគីភាគីបាលហាក់មានលក្ខណៈមិនហាក់លោតខ្លាំងរហូតមកដល់បច្ចុប្បន្ននេះនៅក្នុងផ្នែកពិសេសមួយនេះ។ ជាមួយនឹងអភិក្រមគ្របដណ្តប់លើវិស័យកសិកម្ម និងអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងលើពីនេះទៀត ធ្វើឲ្យគោលនយោបាយនាំចេញអង្ករកំពុងផ្តល់នូវគន្លឹះសំខាន់ៗ មួយចំនួនដល់ភាគីបាលដើម្បីធ្វើឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងទៅលើការសម្របសម្រួលជំនួយសម្រាប់ពាណិជ្ជកម្ម។

៣.៤. ការកាត់បន្ថយកត្តាខាងក្រៅ

ក្នុងអំឡុងពេលវែង តម្រូវការសម្រាប់ការនាំចូលអង្ករនៅលើទីផ្សារពិភពលោក គឺជាមុខងារមួយនៃកត្តាពីរ គឺ កំណើនប្រជាជន និងកំណើនចំណូលរបស់មនុស្សម្នាក់ៗ។ ជំហានដំបូងនឹងមានទំនោរជំរុញឲ្យមានតម្រូវការ ជំហានបន្ទាប់នឹងជំរុញឲ្យមានការធ្លាក់ចុះ ។ ក្នុងអំឡុងពេលខ្លី លក្ខខណ្ឌអាកាសធាតុនឹងបង្កផលប៉ះពាល់ដល់តម្រូវការនាំចូល។ កត្តាផ្សេងៗទាំងនេះគឺហួសពីការគ្រប់គ្រងរបស់កម្ពុជា ឬ ហួសពីការគ្រប់គ្រងរបស់ក្រុមប្រតិបត្តិការរោងម៉ាស៊ីនកិនស្រូវរបស់ខ្លួន។ អត្រាកំណើន ៦% នាពេលបច្ចុប្បន្នក្នុងការនាំចូលអង្កររបស់ពិភពលោក គឺជាអត្រាមធ្យមប៉ុន្តែវានៅតែមានការអនុគ្រោះដល់បណ្តាអ្នកនាំចេញរបស់កម្ពុជា។

^{២២} TDSP ឬ កម្មវិធីទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មត្រូវបានបង្កើតឡើងដើម្បីគាំទ្រគោលបំណងនានារបស់អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្មកម្ពុជា និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះទទួលបានហិរញ្ញប្បទានពីមូលនិធិក្រោមអាណត្តិព្យាបាលរបស់ម្ចាស់ជំនួយចម្រុះ (MDTF) ក្រោមការគ្រប់គ្រងរបស់ធនាគារពិភពលោក និងទទួលបានមូលនិធិសហគមន៍អឺរ៉ុប Danida និង UNIDO ។

នៅពីលើ និងបន្ថែមលើអាជីវកម្មផ្ទាល់ ការនាំចេញនាពេលបច្ចុប្បន្នទៅកាន់សហគមន៍អឺរ៉ុប និងរុស្ស៊ី កំពុងផ្តល់ឲ្យកម្ពុជានូវឱកាស "ខ្សែកោងសិក្សា" ដ៏មានសារៈសំខាន់។ ទោះជាយ៉ាងណាវានឹងមានហានិភ័យក្នុងការសន្មតថា ច្រកនៃឱកាសបច្ចុប្បន្ននៅក្នុងទីផ្សារនោះនឹងលែងមានទៀតលុះត្រាតែកម្ពុជាបានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលកំពុងធ្វើឲ្យចុះខ្សោយដល់ការប្រកួតប្រជែងរបស់ខ្លួន។ អ្នកនាំចូលដែលត្រៀមបង់ប្រាក់បន្ថែមក្រៅដំបូងដើម្បីបង្កើតភាពសម្បូរបែបចំពោះប្រភពផ្គត់ផ្គង់របស់ខ្លួននឹងមិនចង់បង់ប្រាក់បន្ថែមក្រៅនេះក្នុងរយៈពេលមធ្យម ឬ រយៈពេលវែងនោះទេ។ ដូចដែលបានគូសបញ្ជាក់ បច្ចេកវិទ្យាគីមីស្រូវនឹងមានភាពប្រសើរឡើងជាមួយនឹងគុណភាព និងបទដ្ឋានអនាម័យ និងភូតគាមអនាម័យ (SPS) ប៉ុន្តែ ថ្លៃដឹកជញ្ជូនតាមផ្លូវគោក និងថ្លៃចំណាយលើថាមពលគឺមានកម្រិតខ្ពស់ និងជាកត្តាអវិជ្ជមានខ្លាំង។

លើសពីនេះទៀត ការទទួលបានអត្ថប្រយោជន៍ពីពន្ធគុយនាពេលបច្ចុប្បន្នរបស់កម្ពុជាស្ថិតក្រោម EBA អាចនឹងមិនបញ្ចប់ទេ ប្រសិនបើពន្ធគុយក៏ត្រូវបានកាត់បន្ថយចំពោះអ្នកប្រកួតប្រជែងដែលមិនមែនជាប្រទេសក្រីក្រនោះ (រួមមានប្រទេស ថៃ និងវៀតណាម)។ ការគំរាមកំហែងក្នុងការប្រកួតប្រជែងដ៏ចម្បងមួយទៀតសម្រាប់ការនាំចេញរបស់កម្ពុជាគឺប្រទេសភូមា ដែលជាប្រទេសមានសមត្ថភាពផ្គត់ផ្គង់ដ៏មានសក្តានុពលខ្លាំងក្លា និងដែលលក្ខខណ្ឌក្នុងការជ្រៀតចូលទីផ្សារអាចនឹងប្រែប្រួលប្រសិនបើស្ថានភាពនយោបាយរបស់ប្រទេសនេះមានការផ្លាស់ប្តូរដែរនោះ។

ជាការពិតណាស់ រដ្ឋាភិបាលក៏ត្រូវមានការខ្វាយខ្វល់ផងដែរអំពីកំណើនយ៉ាងលឿនដែលអាចកើតមានទាក់ទងនឹងតម្លៃទីផ្សារពិភពលោកដែលជាលទ្ធផល អាចនឹងប៉ះពាល់ដល់ទីផ្សារក្នុងស្រុក។ ដូច្នេះហើយ នេះគឺជាលទ្ធភាពមួយដែលវិធានការបណ្តោះអាសន្នដែលដាក់កម្រិតលើការនាំចេញ អាចនឹងតម្រូវឲ្យអនុវត្ត ដើម្បីបង្ការការហាក់ឡើងលឿននៃតម្លៃអាហារមូលដ្ឋានដ៏សំខាន់បំផុតរបស់ប្រទេស ដូចដែលបានកើតឡើងនៅក្នុងរដូវក្តៅក្នុងឆ្នាំ ២០០៩។ វិធានការបែបនេះត្រូវបានអនុញ្ញាតដោយអង្គការពាណិជ្ជកម្មពិភពលោក។

៤ លទ្ធផលដែលទទួលបាន - ប្រសិទ្ធភាពដែលអាចវាស់វែងបាន

កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃចំណុចផ្លាស់ប្តូរ។ ត្រឡប់ទៅពាក់កណ្តាលឆ្នាំ ២០០០ ការនាំចេញអង្ករគឺមិនមានសារៈសំខាន់នោះទេ។ ក្នុងអំឡុងឆ្នាំ ២០០៩-២០១០ ការនាំចេញមានបរិមាណប្រហែលជា ២០ ០០០ តោន^(២៣) ។ ក្នុងអំឡុងឆ្នាំ ២០១០-២០១១ បរិមាណនាំចេញនេះអាចនឹងកើនដល់ ៥០ ០០០ ទៅ ៦០ ០០០ តោន^(២៤)។ ការនាំចេញទៅគ្រប់ទិសទីក្នុងបរិមាណចន្លោះពី ២៥០ ០០០ ទៅ ៥០០ ០០០ តោន ទំនងជាអាចសម្រេចបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខ^(២៥) ។


៥ បទពិសោធន៍ដែលទទួលបាន

ការផ្លាស់ប្តូរពីការនាំចេញស្រូវដែលមានតម្លៃទាបទៅជាការនាំចេញអង្ករដែលមានតម្លៃខ្ពស់នឹងនាំឲ្យមានបទពិសោធន៍ជោគជ័យមួយនៃការពង្រីក និងការធ្វើពិពិធកម្មសម្រាប់បរិមាណនាំចេញរបស់កម្ពុជា។

គោលនយោបាយនាំចេញអង្ករអាចជាមគ្គុទេសក៍មួយសម្រាប់គោលនយោបាយ នៃវិស័យស្រដៀងគ្នាសម្រាប់ឱកាសនៃការនាំចេញផលិតផលកសិពាណិជ្ជកម្ម។ កង្វះគោលនយោបាយបែបនេះនៅក្នុងវិស័យផ្សេងៗទៀត (ឧ. គ្រាប់ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្ពត្រ និងផលិតផលផ្សេងទៀត) មានន័យថា ជាញឹកញាប់អាជីវកម្មតែងតែខ្វះខាតការគាំទ្រដែល ខ្លួនអាចនឹងត្រូវការដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាពឡើង ហើយជំនួយសម្រាប់ពាណិជ្ជកម្មអាច នឹងបាត់បង់ប្រសិទ្ធភាពជាការដែលស្ថិតក្រោមការដឹកនាំដែលកាន់តែរឹងមាំ និងកាន់តែច្បាស់លាស់របស់រដ្ឋាភិបាល។ ជាការពិតនេះគឺជាកង្វល់ដែលត្រូវបានលើកឡើងដោយក្រុមដៃកូអរដ្ឋានខ្លួនឯងផ្ទាល់ ដែលចង់ឃើញមានភាពច្បាស់លាស់ជាងនោះ ទាក់ទងនឹងការផ្តោតការយកចិត្តទុកដាក់ទៅលើគោលនយោបាយនានានៅតាមកម្រិតផ្នែកនាំចេញជាលក្ខណៈបុគ្គល ដើម្បីផ្តល់ការណែនាំដែលប្រសើរឡើងសម្រាប់ជំនួយរបស់ខ្លួន។

^(២៣) ការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០០៩-២០១០ របស់ Green Trade និងដឹកស្រង់ពី Gergely, Baris, and Meas, An Economic Survey of the Rice Sector in Cambodia, AFD, ខែវិច្ឆិកា ឆ្នាំ ២០១០។
^(២៤) ការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០១០-២០១១ របស់ Green Trade និងផ្អែកលើសមត្ថភាពនៃម៉ាស៊ីនកិនស្រូវ ដែលបំពេញ បានទៅតាមបទដ្ឋានទីផ្សារអន្តរជាតិដែលមានស្រាប់ក្នុងប្រទេសកម្ពុជា ដូចកាលពីឆ្នាំ ២០១០ (ប្រហែលជា ៥៥ តោន/ម៉ោង)។
^(២៥) ផ្អែកតាមការវាយតម្លៃមូលដ្ឋាន៖ ខែមេសា ឆ្នាំ ២០១១ រោងម៉ាស៊ីនកិនស្រូវមួយត្រូវបានបើក ដែលត្រូវបានកិនឱ្យមានសមត្ថភាពផលិតបាន ១០០តោន/ម៉ោង ហើយរោងម៉ាស៊ីនពីរផ្សេងទៀត គ្រោងនឹងដំឡើងក្នុងរយៈពេលខ្លីនៃពេលវេលាដែលមានសមត្ថភាពផលិត ប្រហាក់ប្រហែលគ្នា។

តារាងលេខ ១ ៖ តារាងតម្លៃអង្គរបស់កម្ពុជា (២០០៨-២០០៩)



ប្រភព ៖ Tom Slayton, ផែនទីបង្ហាញផ្លូវសម្រាប់ការនាំចេញស្រូវរបស់ប្រទេសកម្ពុជា, ខែឧសភា ឆ្នាំ២០០៩ ធ្វើបច្ចុប្បន្នកម្មដោយអង្គការខ្សែចង្វាក់តម្លៃនៃក្រសួងពាណិជ្ជកម្ម

តារាងលេខ ២ ៖ ទីផ្សារទាក់ទាញបំផុតទាំង ២៥ សម្រាប់អង្គរបស់កម្ពុជា ឆ្នាំ ២០០៨ (HS 100630)

ទីផ្សារ	ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ (១.០០០ដុល្លារ)	ការនាំចូលសរុបទៅក្នុងទីផ្សារពីគំរុំពិភពលោក	ចំណែកទីផ្សារនាំចូលទូទាំងពិភពលោក	កំណើនតម្លៃទីផ្សារ (អាចមានការប្រែប្រួល)	កំណើនតម្លៃទីផ្សារ (មានការប្រែប្រួលទាំងស្រុង)	ពន្ធអនុវត្តចំពោះកម្ពុជា	ផលប្រយោជន៍ពន្ធសម្រាប់កម្ពុជា (+) ឬ ការបាត់បង់ផលប្រយោជន៍ (-)	អ្នកប្រកួតប្រជែងធំៗក្នុងទីផ្សារ
១. អារ៉ាប់ រួមអេមីរ៉ាត	០	១.៤៩៨.៩៨៤	៩,០	៤០	៨១៣.៣៥៦	០%	០%	ឥណ្ឌា ប៉ាគីស្ថាន ថៃ
២. អឺរ៉ង់	០	១.១១៣.៥៨៤	៦,៦	៣៣	៤៤៤.៤០១	៤%	០%	អារ៉ាប់រួម ប៉ាគីស្ថាន អ៊ីយ៉ាហ្គាយ
៣. អារ៉ាប៊ីសាអូឌីត	០	១.១៤៥.៤១២	៦,៨	២១	៦១២.៥៥០	០%	០%	ឥណ្ឌា ប៉ាគីស្ថាន សហរដ្ឋអាមេរិក
៤. ហ្វីលីពីន	០	១.៩៥១.០៦៥	១១,៦	៦៥	១.៦៨៨.៧៣៨	៥០%	០%	វៀតណាម ថៃ សហរដ្ឋអាមេរិក
៥. សហរដ្ឋអាមេរិក	០	៥៣២.១៣៩	៣,២	២០	២៧៤.៨៨១	០%	១%	ថៃ ឥណ្ឌា ចិន
៦. ម៉ាឡេស៊ី	៥៩៩	៦៥៣.៧៦៣	៣,៩	៤៨	៥១៧.៤៨៥	៤០%	០%	ថៃ វៀតណាម ប៉ាគីស្ថាន
៧. បេណាំង	០	៤៩៩.៨២៧	៣,០	៤៨	៣៩៦.៤៦៧	១០%	០%	ថៃ ប្រេស៊ីល ប៉ាគីស្ថាន
៨. បង់ក្លាដេស	០	៥០៣.០១៥	៣,០	២៩	៣១៩.៧៧២	៥%	០%	ឥណ្ឌា ថៃ ប៉ាគីស្ថាន
៩. អាហ្វ្រិកខាងត្បូង	០	៤៤៦.៣៣៩	២,៧	២២	២៤៤.០៤៤	០%	០%	ថៃ ឥណ្ឌា ចិន
១០. អូម៉ង់	០	៣៥០.៨៤១	២,១	៥២	២៨៥.៥៩៦	០%	០%	ប៉ាគីស្ថាន ថៃ អារ៉ាប់រួម
១១. យេមែន	០	២២៤.៤៩៦	១,៣	៥៥,៦	១៨៦,២៤១	០%	០%	ថៃ ឥណ្ឌា ប៉ាគីស្ថាន
១២. ចក្រភពអង់គ្លេស	០	២៨៨.១៨១	១,៧			០%	០%	អ៊ីតាលី ហ៊ីឡង់ បារាំង
១៣. បារាំង	១.៨៤៩	៣៤៤.៥៦៨	២,១	១៤	១៣៧,១៦៧	០%	៧%	អ៊ីតាលី ថៃ អេស្ប៉ាញ
១៤. គុយវ៉ែត	០	២៤៣.៧០៦	១,៥	៣២,៦	១៦៣,៨៤៦	០%	០%	ឥណ្ឌា ប៉ាគីស្ថាន ថៃ
១៥. កូឡុំប៊ី	០	៣៣១.៩៥៨	២,០	១៨,៨	១៦៥,២១៩	១០%	០%	ថៃ វៀតណាម ប៉ាគីស្ថាន
១៦. អាឡឺម៉ង់	១២១	២២៥.៣៨៨	១,៣	១៩,៥	១១៥,០០៨	០%	៧%	អ៊ីតាលី ថៃ ហ៊ីឡង់
១៧. កាតា	០	១៣៧.១៤៣	០,៨	៧៣,៧	១២២,០៩២	០%	០%	ប៉ាគីស្ថាន ឥណ្ឌា ថៃ
១៨. អូស្ត្រាលី	០	១៥៧.៦០៣	០,៩	៤០,២	១១៦,៨៦៨	០%	០%	ប៉ាគីស្ថាន ឥណ្ឌា ថៃ
១៩. សហព័ន្ធរុស្ស៊ី	០	១៦២.៦៣០	១,០	១៨,២	៧៩.៤១៣	០%	២១%	ថៃ វៀតណាម ចិន
២០. កាណាដា	០	២៤០.៧១១	១,៤	១៥,៧	១០៦,២៦៥	០%	០%	សហរដ្ឋអាមេរិក ថៃ ឥណ្ឌា
២១. ហុង កុង	០	២៥៤.១៤២	១,៥	១៣,៤	១០០,៧២២	០%	០%	ថៃ ចិន អូស្ត្រាលី
២២. សិង្ហបុរី	៨៦	២១៩,០០៩	១,៣	១៨	១០៦,៩៧៥	០%	០%	ថៃ ឥណ្ឌា វៀតណាម
២៣. លីប៊ី	០	១១២,០២៣	០,៧	៧៥,៨	១០០,២៣៨	០%	០%	ថៃ អេស៊ីប តៃវ៉ាន់
២៤. បេឡាហ្ស៊ីយ៉ូ	៨	២៥,៤១៩	០,២	៣០,៧	១៦,៧០៤	០%	១៧%	ប៉ាគីស្ថាន វៀតណាម ឥណ្ឌា
២៥. អ៊ីតាលី	២៣៤	៤១,៥០៨	០,២	៣១,៨	២៧,៧៣៦	១៧%	៣%	ថៃ អឡឺម៉ង់ បារាំង

ប្រភព : អង្គការខ្សែចង្វាក់តម្លៃនៃក្រសួងពាណិជ្ជកម្ម

ចំណាំ : ទីផ្សារដែលមានការទាក់ទាញត្រូវបានកំណត់ដោយផ្អែកលើសន្ទស្សន៍រួមគ្នាដែលរួមបញ្ចូលនូវទំហំនៃការនាំចូលបច្ចុប្បន្នតាមប្រទេសក្នុងឆ្នាំ ២០០៨ កំណើននៃការនាំចូលក្នុងអំឡុងឆ្នាំ ២០០៤-២០០៨ ពន្ធកម្មដែលត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា និងគុណប្រយោជន៍/

ចំណាំ : ទន្ទឹមនឹងការប្រើប្រាស់ទិន្នន័យឆ្នាំ ២០០៤-២០០៨ តារាងនេះ និងតារាងបន្ថែមទៀតមាន ការកែតម្រូវ និងសន្ទត់ពីពន្ធកម្ម ០% នៃការលើកលែងពន្ធគ្រប់ប្រភេទលើកលែងតែការផ្តល់សម្រាប់កម្ពុជា ទៅកាន់បណ្តាប្រទេសរបស់សហភាពអឺរ៉ុប (ដែលចូលជាធរមាននៅក្នុងខែកញ្ញា ឆ្នាំ២០០៩)

តារាងទី ៣ ៖ ទីផ្សារទាក់ទាញបំផុតទាំង ២០ សម្រាប់អង្ករបាក់របស់កម្ពុជាឆ្នាំ ២០០៨ (HS 100640)

ទីផ្សារ	ការនាំចូលសរុបទៅក្នុងទីផ្សារពីជុំវិញពិភពលោក	ចំណែកក្នុងទីផ្សារនាំចូលរបស់ពិភពលោក	កំណើនការនាំចូល ២០០៤-២០០៨	ពន្ធអនុវត្តចំពោះកម្ពុជា	ផលប្រយោជន៍ពន្ធសម្រាប់កម្ពុជា (+) ឬ ការបាត់បង់ផលប្រយោជន៍ (-)	ដៃគូប្រកួតប្រជែងសំខាន់ៗនៅលើទីផ្សារ
១. បែលហ្ស៊ីក	៨៥.២៩៣	៤,៥	៣៨,៤	០%	១២%	ហ៊ីឡង់ ថៃ ប៉ាគីស្ថាន
២. ហ្គាណា	១៤៤.២៦៥	៧,៧	ខ្ពស់	២០%	០%	ថៃ សហរដ្ឋអាមេរិក វៀតណាម
៣. កូឌីវ	១៣៦.២៩៧	៧,៣	៣១,៧	១០%	០%	ថៃ វៀតណាម ប៉ាគីស្ថាន
៤. ហ្វីលីពីន	៦៧.៩៧៧	៣,៦	២១,៩	០%	៩%	ថៃ អេស្ប៉ាញ អ៊ីតាលី
៥. ចក្រភពអង់គ្លេស	៦៧.៣០៨	៣,៦	១៦,២	០%	១១%	អេស្ប៉ាញ ថៃ សហរដ្ឋអាមេរិក
៦. សណេហ្គាល់	៥៦៨.៤២៨	៣០,៣	២៥,១	១០%	០%	ថៃ វៀតណាម ប្រេស៊ីល
៧. ម៉ាឡេស៊ី	៨២.៧៦៤	៤,៤	១១៦,២	៤០%	០%	ថៃ វៀតណាម ប៉ាគីស្ថាន
៨. ម៉ូរីតានី	៧៧.៣១៧	៣,៨	៥១,០	១៣%	០%	ថៃ ប្រេស៊ីល បែលហ្ស៊ីក
៩. គីណា	៦៧.២២១	៣,៦	២៥,៩	១០%	០%	ថៃ វៀតណាម ប៉ាគីស្ថាន
១០. ម៉ាលី	៤០.២៨៧	២,១	៣៩,៣	១០%	០%	ថៃ ជប៉ុន ឥណ្ឌា
១១. អាឡឺម៉ង់	២៨.៤៨៤	១,៥	២៦,៥	០%	១៣%	ហ៊ីឡង់ ថៃ សហរដ្ឋអាមេរិក
១២. ហ៊ីឡង់	៣២.៦៩៥	១,៧		០%	៤,៥%	អ៊ីតាលី ថៃ បែលហ្ស៊ីក
១៣. ជប៉ុន	៦៣.៩០០	៣,៤	១៣,០	៨២៧%	០%	ថៃ សហរដ្ឋអាមេរិក ចិន
១៤. សហរដ្ឋអាមេរិក	២២.៩៧៣	១,២	១១៤,២	០%	១%	ថៃ មីចស៊ីតកូ ចិន
១៥. អ៊ីតាលី	៧.៣៥១	០,៤		០%	៧,៥%	ថៃ បែលហ្ស៊ីក ចក្រភពអង់គ្លេស
១៦. នីសេរីយ៉ា	១៦.៦០០	០,៩	១១៩,៧	១០%	០%	ថៃ ប៉ាគីស្ថាន វៀតណាម
១៧. អាហ្វ្រិកខាងត្បូង	៧.៦១៧	០,៤	១១០,៥	០%	០%	ប៉ាគីស្ថាន ថៃ ឥណ្ឌា
១៨. ឥណ្ឌូណេស៊ី	២៨.៩៧៤	១,៥	៣៦,០	២២%	០%	ថៃ វៀតណាម ប៉ាគីស្ថាន
១៩. អាហ្វ្រិកខាងត្បូង	១២.៤៣៦	០,៧	៦១,៤	០%	០%	វៀតណាម ថៃ ឥណ្ឌា
២០. អូស្ត្រាលី	១៣.០៦៤	០,៧	៤៥,៣	០%	០%	ថៃ សហរដ្ឋអាមេរិក ប៉ាគីស្ថាន

ប្រភព ៖ អង្គការខ្សែចង្វាក់តម្លៃនៃក្រសួងពាណិជ្ជកម្ម

តារាងទី ៤ ៖ គោលនយោបាយស្រូវខែកក្កដា ឆ្នាំ ២០១០ របស់រដ្ឋាភិបាល

	បញ្ហាចម្បង (វិធានការគោលនយោបាយដែលត្រូវបានជ្រើសរើស)	ស្ថាប័នទទួលបន្ទុក
ផលិតកម្មស្រូវ		
ជ័យជំនះរហ័ស	បង្កើនផលិតភាពតាមរយៈការប្រើគ្រាប់ពូជដែលទទួលបានទិន្នផលខ្ពស់ និងបច្ចេកទេសផលិតកម្មទំនើប (ជួយសម្រួលដល់ការនាំចូលគ្រាប់ពូជ និងដី និងពង្រឹងផលិតកម្មគ្រាប់ពូជក្នុងស្រុក ពិនិត្យឡើងវិញលើសេវាផ្សព្វផ្សាយកសិកម្ម។ល។)	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
	បន្តពង្រីកប្រព័ន្ធស្រោចស្រព (ពង្រឹងគម្រោងស្រោចស្រពខ្នាតតូច ថែទាំប្រព័ន្ធស្រោចស្រព ជាដើម) ។	ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងពាក់ព័ន្ធផ្សេងទៀត
	ថែទាំផ្លូវថ្នល់ បង្កើតបណ្តាញផ្លូវភូមិ ៗតាមទីជនបទ	ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធនានា
	លើកកម្ពស់ឥណទានខ្នាតតូច	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា
រយៈពេលមធ្យម/ រយៈពេលវែង	ធ្វើឲ្យប្រសើរឡើងនូវផលិតភាព និងប្រពលវប្បកម្មដំណាំ (ផែនការគ្រប់គ្រងទឹករយៈពេលវែង និងការស្តារឡើងវិញនូវស្ថានីយ និងមជ្ឈមណ្ឌលកសិកម្ម កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម	ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
	អនុវត្តគោលនយោបាយថ្នាក់ជាតិសម្រាប់ ចែកចាយអគ្គិសនីកម្មនៅតាមជនបទ	ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល, ក្រសួងពាក់ព័ន្ធនានា
	បង្កើត និងពង្រឹងសមត្ថភាពអង្គការកសិករ	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាក់ព័ន្ធនានា
	លើកកម្ពស់ និងអនុវត្តគោលនយោបាយស្តីពីការប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព	ក្រសួងផែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាក់ព័ន្ធនានា
ការប្រមូលស្រូវ និងការកែច្នៃ		
ជ័យជំនះរហ័ស	លើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជនក្នុងការផលិត និងការកិនស្រូវ (បន្តអនុវត្តច្បាប់ស្តីពីការវិនិយោគ ធ្វើការកែលម្អ ប្រសិនបើចាំបាច់)	ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាក់ព័ន្ធនានា
	លើកកម្ពស់ការផ្តល់ហិរញ្ញប្បទានដល់ការប្រមូលស្រូវ (ផ្តល់ទុនបន្ថែម ៧ លានដុល្លារទៅឲ្យធនាគារអភិវឌ្ឍន៍ជនបទ បង្កើនទុនទ្វេដងសម្រាប់មូលនិធិអភិវឌ្ឍន៍ និងគាំទ្រកសិកម្ម ពី ៨លាន ទៅ ៣៦ លានដុល្លារ បង្កើតគ្រោងការធានាឥណទានដើម្បីធានាចំពោះប្រាក់កម្ចីពីធនាគារពាណិជ្ជទៅឲ្យវិស័យអង្ករ បង្កើតវិធីសាស្ត្រចែករំលែកហានិភ័យសម្រាប់ធនាគារពាណិជ្ជដើម្បីផ្តល់កម្ចីសម្រាប់ការកែច្នៃពាណិជ្ជកម្ម)	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា
	អនុវត្តចំពោះសមាគមម៉ាស៊ីនកិនស្រូវប្រហាក់ប្រហែលគ្នានឹងការប្រព្រឹត្តចំពោះ GMAC ដែរ	រាជរដ្ឋាភិបាលកម្ពុជា
រយៈពេលមធ្យម/ រយៈពេលវែង	បង្កើតលិខិតុបករណ៍ហិរញ្ញវត្ថុ និងយន្តការផ្តល់ហិរញ្ញប្បទានដ៏មានប្រសិទ្ធភាព (អនុវត្តច្បាប់ស្តីពីការផ្ទេរប្រាក់ដែលមានការធានា និងកិច្ចសន្យាផ្តល់ហិរញ្ញប្បទាន បង្កើតព័ត៌មានអំពីឥណទាន ពិចារណាលើការបង្កើតធនាគារអភិវឌ្ឍន៍កសិកម្ម)	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា
	បង្កើត " ទីផ្សារស្រូវបើកចំហរ " (បង្កើតការធ្វើកសិដ្ឋានចុះកិច្ចសន្យាជំរុញទីផ្សារទិញផលិតកម្មអង្ករកម្ចីយកស្រូវជាទ្រព្យបញ្ចាំ)	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាក់ព័ន្ធនានា
	ទម្លាក់តម្លៃអគ្គិសនី និងពង្រីកតំបន់គ្របដណ្តប់ (ពង្រឹងការធ្វើពិធីកម្មនូវប្រកបថាមពលតាមជនបទ កែលម្អការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ជាដើម) ។	ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា
កិច្ចការរៀបចំ		

ជ័យជំនះរបស់	បង្កើនការសម្របសម្រួលពាណិជ្ជកម្ម កាត់បន្ថយការចំណាយក្រៅផ្លូវការ លុបបំបាត់កុងត្រាផ្ទះ (ពង្រីកការប្រព្រឹត្តិសេសស្រដៀងគ្នាទៅនឹងវិស័យកាត់ដេរដែរ)	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម/កាំកុងត្រែល ក្រសួងពាក់ព័ន្ធ
	អនុវត្តសេវាច្រកចេញចូលតែមួយសម្រាប់ដំណើរការនាំចេញ (សម្រាប់ការចេញវិញ្ញាបនបត្រ SPS ការបាញ់ថ្នាំសម្លាប់សត្វល្អិត ការធ្វើចំណាត់ថ្នាក់ផលិតផល និងគុណភាព ទម្ងន់ ការវាស់វែង ការប្រកាសរបស់គយ)	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម/កាំកុងត្រែល ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល/វិទ្យាស្ថានបច្ចេកវិទ្យា ក្រសួងពាក់ព័ន្ធ
	ដោះស្រាយបញ្ហាធ្វើចំណាត់ថ្នាក់ផលិតផល និងគុណភាពឲ្យស្របទៅតាមបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ (កំណត់បទដ្ឋាន បង្កើតស្ថាប័នពិនិត្យផ្ទៀងផ្ទាត់ដែលមានការទទួលស្គាល់ជាអន្តរជាតិ ឬ លើកទឹកចិត្តដល់ស្ថាប័នអន្តរជាតិឯករាជ្យ ជាដើម) ។	ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល/វិទ្យាស្ថានបច្ចេកវិទ្យា ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម វិស័យកសិកម្ម
	លើកទឹកចិត្តដល់ការបង្កើតឃ្លាំងមានដែនកំណត់នៅក្នុងតំបន់ដែរភ្នំពេញ	ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រយៈពេលមធ្យម/ រយៈពេលវែង	បង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រ និងក្របខ័ណ្ឌច្បាប់ ដែលផ្តោតសំខាន់លើ SPS (ច្បាប់ស្តីពី SPS ពាក់ព័ន្ធនឹងអនុក្រឹត្យ និងប្រកាសនានា បង្កើតផ្នែកទទួលបន្ទុកកិច្ចការច្បាស់លាស់ក្នុងចំណោមក្រសួង ពាក់ព័ន្ធ ពង្រឹងធនធានមនុស្ស និងធនធានស្ថាប័នជាដើម) ។	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
	វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដើម្បីកាត់បន្ថយវត្តមានលើការនាំចេញ (ឧ. ពង្រឹងការជួសជុលផ្លូវថ្នល់ ភ្នំពេញ-ប៉ោយប៉ែត និង ភ្នំពេញ-ក្រុងព្រះសីហនុ ជាដើម) ។	ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ
	សម្របសម្រួលការធ្វើហិរញ្ញប្បទានសម្រាប់ការនាំចេញ (ពិចារណាលើការបង្កើតធនាគារអាហ៊ែរន-នីហ៊ែរណ)	ក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា
	សម្របសម្រួលការធ្វើហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ	ក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា
ការងារស្វែងរកទីផ្សារ		
ជ័យជំនះរបស់	រុករកឱកាសសម្រាប់ការនាំចេញនៅក្នុងទីផ្សារ ក្នុងតំបន់ និងទីផ្សារសាកល (ការសិក្សាអំពីទីផ្សារ នាំចូលដែលមានសក្តានុពល ដឹកនាំបេសកកម្មទៅរកទីផ្សារដែលមានសក្តានុពល រុករកនៅ ក្នុងប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី ហ្វីលីពីន ។ល។) ។	ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
	វិវេកការបង្កើតអង្គការទីភ្នាក់ងារទីផ្សារអង្គរ	ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យឯកជន
	ពង្រឹងការចែកចាយ និងការត្រួតពិនិត្យតាមដានព័ត៌មានទីផ្សារក្នុងប្រទេស។	ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធាន ទឹក និងខតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ
រយៈពេលមធ្យម/ រយៈពេលវែង	រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់វិស័យអង្គរបស់កម្ពុជាដើម្បីប្រកួតប្រជែងក្នុងទីផ្សារក្នុង តំបន់ និងទីផ្សារសាកល (កំណត់វត្តមាន កំណត់ទីផ្សារ ចរចាកិច្ចព្រមព្រៀងទ្វេភាគី ។ល។) ។	ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាក់ព័ន្ធនានា

ប្រភព: យោងតាម ឯកសារគោលនយោបាយស្តីពីការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ទិស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១០ ។

**ការពង្រីក និងការធ្វើពិពិធកម្ម
ការនាំចេញផលិតផលស្នូតកម្ពុជា**



ការពង្រីក និងការធ្វើពិពិធកម្ម ការនាំចេញ ផលិតផលស្បែកកម្ពុជា

សេចក្តីសង្ខេប

ក្នុងនាមជាអ្នកផលិតអំបោះ និងក្រណាត់ស្បែកដ៏ធំមួយ កម្ពុជាបានមើលឃើញវិស័យនេះជិតសាបសូន្យក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃអស្ថេរភាពសង្គម។ ដោយការចាប់ផ្តើមឡើងវិញនៅពាក់កណ្តាលឆ្នាំ ១៩៩០ នោះ ដៃគូអភិវឌ្ឍន៍មួយចំនួនតូចបានផ្តោតលើជំនួយសម្រាប់ពាណិជ្ជកម្ម (AFT) លើការខិតខំប្រឹងប្រែងព្យាយាមស្តារឡើងវិញលើវិស័យនេះ។ តម្រូវការដែលកើនឡើងជាលំដាប់ក្នុងទីផ្សារសាកលលោកសម្រាប់ផលិតផលពាក់ព័ន្ធនឹងស្បែក (ម៉ូដ ការតុបតែងលម្អគេហដ្ឋាន តម្រូវការផ្សេងៗទៀត) ហើយវិស័យនេះត្រូវបានកំណត់នៅក្នុង យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០០៧ ថាជា វិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលទាំង ១៩ ដើម្បីជួយដល់ការពង្រីក និងការធ្វើពិពិធកម្មលើបរិមាណនាំចេញរបស់ប្រទេស។ លើសពីនេះ ទៀត វិស័យនេះមានឥទ្ធិពលផ្ទាល់និងភ្លាមៗលើការកាត់បន្ថយភាពក្រីក្រនិងលើចំណូល និងការងាររបស់ស្ត្រីជាពិសេស។

បន្តទៀត ការអភិវឌ្ឍបន្តនៃចង្វាក់ផលិតកម្មស្បែកកម្ពុជាអាចនឹងត្រូវការការគ្រប់គ្រងរឹងមាំជាងមុន និងច្បាស់លាស់ជាងមុនរបស់រដ្ឋាភិបាលក្នុងការដាក់ចេញនូវផែនទីបង្ហាញផ្លូវ និងបរិយាកាសគោលនយោបាយសម្រាប់វិស័យនេះដើម្បីជួយឲ្យមានកំណើននិងការពង្រីកបន្ថែម ។

១ បញ្ហាដែលបានដោះស្រាយ

ក្នុងនាមជាអ្នកផលិតអំបោះ និងស្បែកកម្ពុជាដ៏ធំមួយ កម្ពុជាបានមើលឃើញសកម្មភាពពាក់ព័ន្ធ នឹងស្បែករបស់ខ្លួនមានការអាក់ខានយ៉ាងច្បាស់លាស់ក្នុងអំឡុងឆ្នាំមានភាពចម្រូងចម្រាស។ ត្រឡប់ទៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ដែលមានជំនួយដំបូងពី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) កម្ពុជាបានចាប់ផ្តើមស្តារវិស័យនេះឡើងវិញ ដោយផ្តោតជាសំខាន់លើកសិដ្ឋានផលិតស្បែក (ការផលិតស្បែកនៅ) ការផលិតអំបោះ តម្បាញ និងផលិតកម្មសម្លៀកបំពាក់ម៉ូដ និងក្រមា។ ចាប់តាំងពីឆ្នាំ ២០០៥ បន្ទាប់ពីការបញ្ចប់ជំនួយរបស់បារាំងលើវិស័យនេះ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ជាមួយនឹងមូលនិធិម្ចាស់ជំនួយពហុភាគីបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់។

ការវិភាគសមាហរណកម្មពាណិជ្ជកម្មដែលបានធ្វើបច្ចុប្បន្នកម្មក្នុងឆ្នាំ ២០០៧ របស់កម្ពុជា ដែលហៅថា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០០៧ (CTIS 2007) បានកំណត់ការនាំចេញស្បែកជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលទាំង ១៩ ដោយមានឱកាសសម្រាប់កម្ពុជាក្នុងការធ្វើពិពិធកម្មលើមូលដ្ឋាននៃការនាំចេញបច្ចុប្បន្នរបស់ខ្លួនរួមមានតាមរយៈការបង្កើនចង្វាក់តម្លៃនិងពង្រីកទីផ្សារសម្រាប់ផលិតផល និងភូមិសាស្ត្រទីផ្សារថ្មីៗទៀត^(២៦) ។

^(២៦) រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០០៧ ប្រកាសឲ្យប្រើ នៅរាជធានីភ្នំពេញ ខែធ្នូ ឆ្នាំ ២០០៧

២ គោលដៅដែលត្រូវបន្ត

សកម្មភាពការងារពាក់ព័ន្ធនឹងសូត្រ គឺជាការងារដែលត្រូវការកម្លាំងពលកម្មច្រើនដែលភាគច្រើនជាស្ត្រីរស់នៅតាមទីជនបទហើយការងារនេះមានឥទ្ធិពលកម្រិតខ្ពស់និងដោយផ្ទាល់ទៅលើការកាត់បន្ថយភាពក្រីក្រ។ ឧទាហរណ៍ ការផលិតស្រូវក្នុង១ហិកតាផ្តល់ប្រាក់ចំណូលចន្លោះពី ៥០០ - ៦០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់កសិករម្នាក់ នោះការដាំដើមមន ១ ហិកតា ស្មើគ្នា សម្រាប់ចិញ្ចឹមដង្កូវនាងនឹងផ្តល់ចំណូលបានប្រហែល ២០០០ ដុល្លារអាមេរិកសម្រាប់កសិករម្នាក់ ។

ផលិតផលសម្រេចធ្វើពីសូត្រ ដូចជាសម្លៀកបំពាក់ សម្ភារៈលម្អគេហដ្ឋាន ក្រមា កន្សែងផ្សេងៗ គឺមានតម្រូវការខ្ពស់ទាំងសម្រាប់ការនាំចេញផ្ទាល់ ឬ ការទិញពីសំណាក់ភ្ញៀវទេសចរណ៍ទេស។

គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ចំពោះវិស័យសូត្រ គឺធ្វើការអភិវឌ្ឍឡើងវិញនូវខ្សែចង្វាក់តម្លៃដើម្បីពង្រីក និងធ្វើពិពិធកម្មដល់ការនាំចេញរបស់ខ្លួន កាត់បន្ថយភាពក្រីក្រ និងផ្តល់ផលចំណេញដល់ស្ត្រី។

៣ បញ្ហាប្រឈមដែលជួបប្រទះ និងកត្តាឈានទៅករណីជ័យ

៣.១ ការអភិវឌ្ឍសមត្ថភាពផ្នែកខ្សែចង្វាក់តម្លៃ

ខ្សែចង្វាក់តម្លៃសូត្ររបស់កម្ពុជា រួមមានវិស័យរងចំនួន ៣ សំខាន់ៗ ៖ កសិដ្ឋានផលិតដើមមន ចិញ្ចឹមដង្កូវនាង និងការផលិតអំបោះសូត្រតម្បាញ និងការអភិវឌ្ឍផលិតផលសម្រេច និងការបង្កើតទីផ្សារ ។

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ កម្ពុជាផលិតសូត្របានចំនួនច្រើន គឺអំបោះ ៥០ តោន ក្នុងមួយឆ្នាំពីកសិដ្ឋានផលិតសូត្ររបស់ខ្លួន។ បច្ចុប្បន្ននេះ ការផលិតនេះមានប្រហែលជា ៥ តោន ក្នុងមួយឆ្នាំ ដែលមានអ្នកចិញ្ចឹមដង្កូវនាង ១ ៣០០ នាក់ និងដើមមនក្នុងផ្ទៃដី ១៦០ ហិកតា។ ផលិតកម្មនេះមានការកើនឡើងបន្តិចនៅពេលចុងបញ្ចប់នៃជំនួយប្រទេសបារាំងក្នុងឆ្នាំ ២០០៥ (ផលិតបាន ៧ តោន លើផ្ទៃដី ២៣០ ហិកតា) ប៉ុន្តែចំនួននេះបានធ្លាក់ចុះវិញបន្តិចចាប់ពីពេលនោះមក ដោយសារតែមានជំងឺជាអន្លើរ។ គម្រោងរយៈពេល ២ ឆ្នាំ មួយរបស់អង្គការ FAO បានចាប់ផ្តើមនាចុងឆ្នាំ២០០៩ និងផ្តោតលើការផលិតដង្កូវនាង ការគ្រប់គ្រងជំងឺ និងការដាំដើមមន (មនត្រូវដាំជាដើមទាបៗ ហើយវាអាចចាប់ផ្តើមការផលិតក្នុងអំឡុងពេល៨ខែក្រោយពីដាំ)។ គោលដៅគឺប្រអប់ដាក់ដង្កូវនាងដែលគ្មានជំងឺចំនួន ៥០០០ ប្រអប់ក្នុងមួយឆ្នាំ។ កសិដ្ឋានគំរូចំនួន ៧ នឹងត្រូវបានបង្កើតឡើងដើម្បីបង្រៀនបច្ចេកទេសក្នុងការចិញ្ចឹមដង្កូវនាង និងការហូតសូត្រ។

ការដាំនិងការផលិតអំបោះសូត្រមានចំនួនច្រើននៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ឧបសគ្គចម្បងមួយចំនួនរារាំងដល់ការពង្រីកឲ្យកាន់តែលឿននូវការផលិតតាមផ្ទះនោះ គឺកង្វះដីដែលធំល្មម (ដែលជាមធ្យមក្នុងពេលបច្ចុប្បន្ននេះគឺ ០,១៥ ហិកតា) និងតម្រូវការក្នុងការបង្កើនការហូតសូត្រដើម្បីផលិតអំបោះដោយត្រូវបម្លែងទៅជាពោងចក្រហូតសូត្រ (ការហូតសូត្រពេលបច្ចុប្បន្ននេះ គឺធ្វើឡើងដោយកសិករខ្លួនឯងផ្ទាល់ដែលនាំឲ្យមានគុណភាពមិនដូចគ្នា)។

សូត្រប្រហែលជា ៤០០ តោន ត្រូវបាននាំចូលជារៀងរាល់ឆ្នាំ។ ក្រណាត់ប្រហែលជា ២,៣ ទៅ ២,៤ លាន ម៉ែត្រការ៉េ ត្រូវបានផលិត និងប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ការនាំចូលសូត្រមានការធ្លាក់ចុះមកនៅត្រឹម ៣០០ តោន ក្នុងឆ្នាំ ២០០៩ ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុប៉ុន្តែចំនួននេះបានកើនឡើងវិញចាប់ពីឆ្នាំនោះមក^(២៧)។ ហានិភ័យដែលពាក់ព័ន្ធនឹងការនាំចូលនោះ គឺការឡើងចុះយ៉ាងខ្លាំងនៃតម្លៃដែលនេះអាចនឹងធ្វើឲ្យប្រាក់ចំណេញរបស់អ្នកតម្បាញមានការធ្លាក់ចុះ។ អ្នកតម្បាញ និងអ្នកចិញ្ចឹមដង្កូវនាងត្រូវបានរៀបចំជាសមាគម ដែលសមាគមធំជាងគេគឺ សមាគមភូមិសូត្រខ្មែរដែលប្រមូលផ្តុំអ្នកចិញ្ចឹមដង្កូវនាងប្រហែលជា ៧០០ នាក់ នៅតំបន់ពាយ័ព្យ និង ៨០០ នៅតំបន់ភាគខាងត្បូងប្រទេស។

វាខុសពីផលិតកម្មនៅក្នុងតំបន់ពាយ័ព្យ ការតម្បាញភាគច្រើនគឺផ្អែកទៅលើភាគខាងត្បូងប្រទេស (ដែលមានអ្នកតម្បាញប្រហែលជា ២០០០០ នាក់) និងចំនួនមានកម្រិតនៅភាគខាងជើង (ដែលមានអ្នកតម្បាញប្រហែលជា ៣០០ នាក់) សូមមើលតារាងទី១។ ជាការចាប់អារម្មណ៍តម្បាញគឺជាសកម្មភាពមួយដែលអនុវត្តដោយស្ត្រី។ ជាការពិតណាស់ដោយសារតែផលិតកម្មសូត្រនៅតែមានកម្រិតតិចតួចខ្លាំងកម្ពុជាបានក្លាយជាប្រទេសដែលនាំសូត្រចូលជំងឺមួយពីប្រទេស វៀតណាម ចិន និងអ៊ុយបេគីស្ថាន។

(២៧) ការសេចក្តីពេញចំណុះ "ការនាំចូលសូត្រ ចាប់ផ្តើមប្រចូល ខណៈវិស័យនេះទទួលរងពីវិបត្តិ" ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០០៩។

ដើម្បីធ្វើឲ្យមានអនុភាពដល់វិស័យតម្លៃស្រូវ គម្រោងមួយរបស់ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបាននឹងកំពុងព្យាយាមធ្វើការណែនាំ អំពីបទដ្ឋានសុក្រមាសខ្មែរ (CGS) និង យីហោរូមផ្នែកលើបទដ្ឋានបច្ចេកទេសដែលត្រូវបានកំណត់យ៉ាងល្អ និងបទដ្ឋានពាណិជ្ជកម្មស្មើភាពគ្នា និងមានទិសដៅជួយដល់ការបង្កើតយីហោផលិតផលស្រូវរបស់កម្ពុជានៅលើទីផ្សារសកលលោក។

វិស័យរងសំខាន់ទី ៣ នៃខ្សែចង្វាក់តម្លៃស្រូវ គឺការបង្កើតផលិតផល និងការបង្កើតទីផ្សារ។ លើកលែងតែសិប្បកម្មធំមួយគឺសិប្បកម្ម សិប្បករ អង្គរ (Artisansd Angkor) (ទាំងជាអ្នកត្បាញផង និងអ្នកផលិតផង/អ្នកលក់វាយផលិតផលសម្រេច) ក្រៅពីនេះ វិស័យនេះត្រូវបានគ្របដណ្តប់ ភាគច្រើនដោយផលិតករតូចតាច អ្នកលក់វាយ អង្គការមិនមែនរដ្ឋាភិបាល ដែលមានការប្រមូលផ្តុំគ្នាមិនបានល្អក្រោមការគ្រប់គ្រងរបស់អង្គការទាំង នេះ មានសមាគមសិប្បករកម្ពុជា វេទិកាស្រូវកម្ពុជា បណ្តាញសិប្បករកម្ពុជា និងអង្គការផ្សេងៗទៀត។ សិប្បករអង្គរ គឺជាសហគ្រាសរដ្ឋ-ឯកជន មួយដែល ៣០% ជាចំណែករបស់រដ្ឋាភិបាល ៣០% ជាចំណែករបស់ក្រុមហ៊ុន SCA (ក្រុមហ៊ុនប្រទេសបារាំង ប្រតិបត្តិការអាកាសយានដ្ឋានដ៏ធំ របស់កម្ពុជា) ហើយ ៤០% ទៀតគឺជារបស់សមាគមសិប្បករ។ ចំនួននៃអ្នកប្រតិបត្តិការនៅក្នុងវិស័យនេះមានការកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែ ចំនួននេះមានទំហំតូចណាស់ និងមានកម្រិតក្នុងការទទួលបានព័ត៌មានពីទីផ្សារ និងចំណេះដឹងមានក្រិតអំពីទីផ្សារអន្តរជាតិ លើកលែងតែចំពោះ ភ្ញៀវទេសចរ។ វិស័យរងនេះ ក៏ត្រូវការការលើកកម្ពស់ជំនាញក្នុងផ្នែករចនាផលិតផល ការបង្កើតផលិតផល និងការយល់អំពីតម្រូវការផលិតផល នៅក្នុងទីផ្សារនាំចេញដែលមានសក្តានុពល។

៣.២ ការសម្របសម្រួលរាជរដ្ឋាភិបាល-វិស័យឯកជន

ភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលនៅក្នុងការបង្កើតវិស័យនេះត្រូវបានកំណត់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

កិច្ចខិតខំប្រឹងប្រែងពីដំបូងបានធ្វើឡើងភាគច្រើនបំផុតដោយអ្នកផ្តល់ជំនួយហើយមានបំណងផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍវិស័យ នេះដែលដឹកនាំដោយវិស័យឯកជន។ ប៉ុន្តែ កិច្ចការនេះមិនទំនងជាមានភាពគ្រប់គ្រាន់ ដើម្បីជំរុញការអភិវឌ្ឍពេញលេញនូវចង្វាក់តម្លៃស្រូវរបស់ ប្រទេសកម្ពុជាដែលកំពុងឈានទៅមុខនោះនៅឡើយទេ។ រដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដាក់ចេញនូវគោលនយោបាយ និង បរិយាកាសបង្កលទ្ធភាពដល់វិស័យពាណិជ្ជកម្មសម្រាប់វិស័យនេះ និងជាអ្វីមួយដែលវិស័យឯកជនមិនអាចធ្វើតែឯងបានឡើយ។

ការគាំទ្ររបស់ម្ចាស់ជំនួយពហុភាគីនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៦ និងអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម (MoC) បានធ្វើការងារជាមួយក្រសួងនេះ នៅដំណាក់កាលដំបូងដើម្បីបង្កើតយុទ្ធសាស្ត្រគ្របដណ្តប់លើវិស័យស្រូវរបស់ កម្ពុជា។^(២៨) នៅពេលបច្ចុប្បន្នគម្រោងនេះកំពុងផ្តោតលើការព្យាយាមដើម្បីបង្កើតយុទ្ធសាស្ត្រ "ក្រុមប្រឹក្សាភិបាលស្រូវ" ដើម្បីប្រមូលផ្តុំអ្នក ដើរតួសំខាន់ៗទាំងអស់។ ក្រុមប្រឹក្សាភិបាលដែលបានស្នើសុំនេះ គឺដើម្បីបញ្ចូលមិនត្រឹមតែអង្គការតំណាងវិស័យឯកជន (អង្គការភូមិស្រូវ ខ្មែរសមាគមសិប្បករអង្គការផ្សេងៗទៀត) ប៉ុន្តែរួមទាំងក្រសួងតាមខ្សែបណ្តោយសំខាន់ៗក៏ស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួង ពាណិជ្ជកម្ម(MoC) ដែរដូចជាក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ក្រសួងកសិកម្មរុក្ខាប្រម៉ាញ និងនេសាទ (MAFF) ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល(MIME) ក្រសួងកិច្ចការនារី (MoWA) ជាដើម។ គោលបំណងនេះ គឺដើម្បីឲ្យក្រុមប្រឹក្សាភិបាលស្រូវអាចផ្តល់ជាកម្លាំងរុញច្រាន និងទស្សនៈនានាអំពីវិធីសាស្ត្រផ្សេងៗ ដែលរដ្ឋាភិបាលអាចបង្កើតបរិយាកាសគាំទ្រ និងបង្កលទ្ធភាពសម្រាប់ការអភិវឌ្ឍកាន់តែឆាប់រហ័ស។ លក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមប្រឹក្សាស្រូវកំពុងតែធ្វើសេចក្តីព្រាង។

៣.៣ ជំនួយសម្រាប់ពាណិជ្ជកម្ម

ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ពាក់កណ្តាលឆ្នាំ ២០០០ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គឺជាដៃគូអភិវឌ្ឍន៍ ដំបូងសម្រាប់វិស័យនេះតាមរយៈកម្មវិធី PRESNOC របស់ខ្លួន (១៩៩៥-១៩៩៨ ពង្រីកដល់ឆ្នាំ ២០០១) អនុវត្តតាមក្រោយដោយកម្មវិធី PASS (២០០២ - ២០០៥) របស់ខ្លួន។ នៅក្នុងឆ្នាំ ២០០៦ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានពង្រាយជំនួយហិរញ្ញប្បទានពី NZAid, SECO និង UNDP-TRADE^(២៩) ។ នៅពេលថ្មីៗនេះ អង្គការស្បៀង និងកសិកម្ម (FAO) បានចាប់ផ្តើមផ្តល់ជំនួយដែលផ្តោតលើការចិញ្ចឹមជង្គូរនាង។ រដ្ឋាភិបាលប្រទេសប៊ែលហ្សិកកំពុងរៀបចំផែនការផ្តល់ជំនួយដើម្បីពង្រឹងសមត្ថភាពផលិតកម្មអំបោះស្រូវក្នុងស្រុកនៅស្រុកភ្នំស្រុក។

^(២៨) ITC, អភិប្រមូលផ្តុំលើវិស័យ សម្រាប់វិស័យស្រូវកម្ពុជា ខែមីនា ឆ្នាំ ២០០៦
^(២៩) UNDP-TRADE តំណាងឲ្យគម្រោង " ជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ និងសមកាល " របស់ UNDP

៣.៤ ការកាត់បន្ថយកត្តាខាងក្រៅ

ការអភិវឌ្ឍកាន់តែឆាប់រហ័សនូវវិស័យនេះអាចនឹងទាមទារឲ្យមានការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈចែមទៀតលើធនធានស្ថាប័ន និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែនៅក្នុងរយៈពេលដ៏ខ្លីនេះទំនងជាមានតម្រូវការជំនួយសម្រាប់ពាណិជ្ជកម្ម (AIF) បន្ថែមដើម្បីបន្តវិនិយោគនៅពេលអនាគតក្នុងរយៈពេលយូរអង្វែងលើវិស័យនេះ។ ដើម្បីរៀបចំជំនួយសម្រាប់កសិកម្ម (AIF) ថ្មីគឺអាចនឹងត្រូវការការប្តេជ្ញាចិត្តច្បាស់លាស់បន្ថែម និងការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់វិស័យនេះ អាចក្នុងទម្រង់ដែលបានកំណត់ក្រោមជំនួយរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម (MoC) នាពេលបច្ចុប្បន្ន។

៤ លទ្ធផលសម្រេចបាន - ប្រសិទ្ធភាពដែលអាចរស់រវើកបាន

ទិន្នផលសរុបនៃវិស័យនេះ គឺប្រហែល ៥០ លានដុល្លារដែលក្នុងនោះ ប្រាក់ប្រហែល ២៥ លានដុល្លារ សម្រាប់ចំណាយលើការនាំចូលអំបោះសូត្រ។ ម៉្យាងទៀត តម្លៃបន្ថែមនៃវិស័យនេះ គឺប្រហែល ២៥ លានដុល្លារ។ ការនាំចេញផលិតផលសូត្រប៉ាន់ស្មានដែលបានស្នើសុំក្នុងឆ្នាំ ២០០៩ គឺមានតម្លៃប្រហែលពី ៣,៥ ទៅ ៤ លានដុល្លារ។ ការប្រែប្រួលដ៏ឆាប់រហ័សនូវផលិតកម្មក្នុងស្រុកសម្រាប់ការនាំចេញអំបោះសូត្រនាពេលបច្ចុប្បន្ន អាចបង្កើតការងារបន្ថែមពី ២០ ០០០ ទៅ ២៥ ០០០ កើនការងារដល់ពី ២២ ០០០ ទៅដល់ ២៥ ០០០ នាពេលបច្ចុប្បន្ននៅក្នុងវិស័យនេះ។

ការងារភាគច្រើនបំផុតដែលបានបង្កើតឡើងនៅក្នុងវិស័យសូត្របានផ្តល់ផលប្រយោជន៍ដល់ស្ត្រី និងផ្តោតលើតំបន់ដែលមានភាពក្រីក្រខ្លាំង និងត្រូវការបង្កើតការងារដែលបង្កើតឲ្យមានចំណូល។

៥ បទពិសោធន៍ដែលទទួលបាន

រហូតមកដល់បច្ចុប្បន្ន ការអភិវឌ្ឍឡើងវិញនូវវិស័យសូត្រនៅក្នុងប្រទេសកម្ពុជា ជាវិស័យឯកជន និងកិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយអ្នកផ្តល់ជំនួយស្ទើរតែទាំងស្រុង។ បំណងដំបូងបំផុត គឺដើម្បីជំរុញវិស័យនេះដែលជាសំខាន់តាមរយៈការផ្តួចផ្តើមគំនិតរបស់វិស័យឯកជន ដូចជាវេទិកាស្តីពីសូត្រកម្ពុជា ឬ the CraftNetwork-Cambodia ដែលអាចជួយបានយ៉ាងច្រើន ប៉ុន្តែនៅមានកម្រិតនៅឡើយ។ វាជាការចាំបាច់ដែលត្រូវបង្កើតភាពជាដៃគូរដ្ឋ-វិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលប្រឈមចំពោះវិស័យនេះ និងពង្រឹងការរីកចម្រើនដែលបានធ្វើកន្លងមក។ ការបង្កើតឡើងនូវក្រុមប្រឹក្សាអភិបាលសូត្រដែលបានស្នើឡើង គឺដើម្បីដោះស្រាយគម្លាតនៅក្នុងស្ថាប័ននេះ។

បន្ថែមទៅលើការបង្កើតយន្តការសមស្របសម្រាប់ភាពជាដៃគូរដ្ឋ-វិស័យឯកជនក្នុងវិស័យសូត្រ មានការចាំបាច់សម្រាប់រដ្ឋាភិបាលដែលត្រូវផ្តល់ក្របខ័ណ្ឌគោលនយោបាយសម្រាប់វិស័យនេះ និងផែនទីបង្ហាញផ្លូវសម្រាប់ដៃគូផ្សេងៗគ្នា ដើម្បីរួមចំណែកដល់ភាពជោគជ័យនៃគោលនយោបាយនេះ។ "យុទ្ធសាស្ត្រគ្របដណ្តប់លើវិស័យសូត្ររបស់ប្រទេសកម្ពុជា" ឆ្នាំ ២០០៦ អាចផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់កិច្ចខិតខំប្រឹងប្រែងនោះ ប៉ុន្តែចុងក្រោយ វាត្រូវតែជាគោលនយោបាយដែលបានបង្កើតឡើង និងឯកភាពដោយរដ្ឋាភិបាល មិនមែនជាយុទ្ធសាស្ត្រជំរុញអ្នកផ្តល់ជំនួយនោះឡើយ។ ឯកសារគោលនយោបាយនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលស្តីពីការនាំចេញអង្ករអាចនឹងផ្តល់នូវមធ្យោបាយ និងការណែនាំដ៏មានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្វីដែលអាចនឹងត្រូវការឲ្យកើតឡើងនៅក្នុងវិស័យសូត្រ។^(៣០)

ជំនួយសម្រាប់ពាណិជ្ជកម្ម (AIF) ទៅដល់វិស័យសូត្ររបស់ប្រទេសកម្ពុជា គឺជាឧទាហរណ៍ដ៏ល្អដែលបង្ហាញពីវិធីដែលជំនួយសម្រាប់ពាណិជ្ជកម្ម (AIF) អាចផ្តោតគោលដៅដោយផ្ទាល់លើក្រុមជនក្រីក្រ និងនាំមកនូវផលប្រយោជន៍ក្នុងការកាត់បន្ថយភាពក្រីក្រភ្លាមៗ បន្ថែមទៅលើការទទួលបានផ្នែកពាណិជ្ជកម្ម។

^(៣០) រាជរដ្ឋាភិបាលកម្ពុជា ឯកសារគោលនយោបាយស្តីពីការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ អនុម័តដោយដោយគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១០

តារាង ១ ៖ ចំនួន និងទីតាំងរបស់អ្នកតម្កល់ស្រូវនៅប្រទេសកម្ពុជា ឆ្នាំ ២០១០

តំបន់	# អ្នកតម្កល់	ឯកទេស
ខេត្តតាកែវ	១២ ៥៨៤	ហូល (៨៦%), ក្រណាត់លាត (៨%), ក្រម៉ា (៦%)
ខេត្តកណ្តាល	៤ ៥១៣	ជាមួង, ចរល្បាប់, លើក
ខេត្តកំពង់ចាម	៧៧០	ហូល (៩៥%)
ខេត្តព្រៃវែង	២ ០៣៧	ក្រណាត់លាត/Organza (៨៣%), ក្រម៉ា (១៧%)
តំបន់ពាយ័ព្យ	៣២១	ក្រណាត់លាត, ភួយ, ក្រម៉ា (៧០%)
សរុប	២០ ២២៥	

ប្រភព : ភូមិសាស្ត្រខ្មែរ (ខែមេសា ឆ្នាំ២០១០)



**ការកសាងសមត្ថភាពសម្រាប់ខ្សែចង្វាក់តម្លៃ
នៃការនាំចេញ និងពីតំបន់អំពីពាណិជ្ជកម្ម
នៅប្រទេសកម្ពុជា**



ការកសាងសមត្ថភាពសម្រាប់ខ្សែសង្វាក់តម្លៃនៃការនាំចេញ និងព័ត៌មានអំពីពាណិជ្ជកម្មនៅប្រទេសកម្ពុជា

សេចក្តីសង្ខេប

លទ្ធផលនៃការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០០៧ (CTIS 2007) គឺដើម្បីបង្ហាញពីតម្រូវការសម្រាប់ការអភិវឌ្ឍសមត្ថភាពនៅក្នុងវិស័យនៃការស្រាវជ្រាវអំពីខ្សែសង្វាក់តម្លៃ និងព័ត៌មានអំពីពាណិជ្ជកម្មនៅក្នុងរដ្ឋាភិបាល។ សរសរស្តម្ភទី ២ នៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ដែលបានចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ ២០០៨ មានទំនួលខុសត្រូវក្នុងការសម្របសម្រួលការងារ ស្តីពីការនាំចេញខ្សែសង្វាក់នៃការនាំចេញនៅក្នុងវិស័យសក្តានុពលសម្រាប់នាំចេញទាំង ១៩ ដែលបានកំណត់នៅក្នុង CTIS ឆ្នាំ ២០០៧។ សរសរស្តម្ភទី ២ បានកំណត់ជាដំបូងលើតម្រូវការដើម្បីបង្កើតអង្គការខ្សែសង្វាក់តម្លៃ និងព័ត៌មានអំពីពាណិជ្ជកម្ម (VCU) នៅក្នុងក្រសួងពាណិជ្ជកម្ម (MoC) ដើម្បីចាប់ផ្តើមអភិវឌ្ឍសមត្ថភាពស្រាវជ្រាវនិងស្រាវជ្រាវព័ត៌មាន។

ជាមួយនឹងការចាប់ផ្តើមបង្កើតអង្គការខ្សែសង្វាក់តម្លៃ (VCU) នៅក្នុងឆ្នាំ ២០០៩ និងការផ្លាស់ប្តូរនៃជំនួយរបស់ម្ចាស់ជំនួយនៅក្នុងឆ្នាំ ២០១១ វាជាការឆាប់រហ័សពេកដែលត្រូវកំណត់ផលប៉ះពាល់ជាក់លាក់ ឬមួយបង្រៀននឹងមាននោះ។ ប៉ុន្តែតាមវិស័យជាច្រើនបំផុត គឺគេត្រូវការសមត្ថភាពនោះជាចាំបាច់ព្រោះថាវាអាចផ្តល់ផលប្រយោជន៍ដល់វិស័យឯកជនក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើការនាំចេញរបស់ខ្លួនដោយក្នុងនោះរដ្ឋាភិបាល ត្រូវចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួនក្នុងចំណោមកិច្ចពិភាក្សានានារបស់ខ្លួនជាមួយនឹងដៃគូអភិវឌ្ឍន៍ជំនួយសម្រាប់ពាណិជ្ជកម្ម (AT) រដ្ឋាភិបាលចូលរួមក្នុងការធ្វើគោលនយោបាយផ្នែកលើវិស័យ ឬរដ្ឋាភិបាល វិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានាក្នុងការត្រួតពិនិត្យលើការរីកចម្រើនរបស់ខ្លួនស្ថិតក្រោមអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)។

១ បញ្ហាដែលបានដោះស្រាយ

នៅក្នុងឆ្នាំ ២០០៦-២០០៧ រាជរដ្ឋាភិបាលកម្ពុជា (RGC) ស្ថិតក្រោមការដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម (MoC) បានដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីជ្រើសរើសសមត្ថភាពសមាហរណកម្មពាណិជ្ជកម្មឆ្នាំ ២០០១ របស់ខ្លួន។ លទ្ធផល គឺការរៀបចំ *យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០០៧ (ដែលគេហៅថា CTIS ២០០៧)* ដែលបានឯកភាពដោយអនុគណៈកម្មាធិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគទាក់ទងនឹងពាណិជ្ជកម្ម នៅក្នុងខែមីនា ឆ្នាំ ២០០៧ និងអនុម័តដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងខែធ្នូ ឆ្នាំ ២០០៧។

យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០០៧ (CTIS 2007) បានកំណត់ និងផ្តល់ ការស្រាវជ្រាវដំបូងលើវិស័យប្រកបដោយសក្តានុពលទាំង ១៩ ដែលអាចធ្វើជាមូលដ្ឋានសម្រាប់ការពង្រីក និងការធ្វើពិពិធកម្ម លើមូលដ្ឋាននៃការនាំចេញរបស់ប្រទេសកម្ពុជា។ ទិសដៅនៃកិច្ចខិតខំប្រឹងប្រែងនោះ គឺដើម្បីបង្ហាញពីតម្រូវការសម្រាប់ការអភិវឌ្ឍសមត្ថភាពនៅក្នុងផ្នែកនៃការស្រាវជ្រាវអំពីខ្សែសង្វាក់តម្លៃ និងព័ត៌មានអំពីពាណិជ្ជកម្មនៅក្នុងរដ្ឋាភិបាល និងវិធីសាស្ត្រតូចៗឈានទៅរកការស្រាវជ្រាវខ្សែសង្វាក់តម្លៃដោយដៃគូអភិវឌ្ឍន៍រហូតដល់ចំណុចដែលត្រូវការ។

២ គោលដៅដែលត្រូវបន្ត

បន្ទាប់ពីការអនុវត្ត *យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០០៧ (CTIS 2007)* និង អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ខ្លួនឯង (ខែមករា ឆ្នាំ ២០០៨) អនុគណៈកម្មាធិការការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគទាក់ទងនឹងពាណិជ្ជកម្ម បានកំណត់ "សរសរស្តម្ភ" ចំនួន ៣ ដើម្បីគាំទ្រដល់ការអនុវត្តអភិក្រមគ្របដណ្តប់លើវិស័យ ពាណិជ្ជកម្ម (Trade SWAp) និងសម្រប

សម្រួលជំនួយរបស់ដៃគូអភិវឌ្ឍន៍ដែលឈានឆ្ពោះទៅមុខជាមួយនឹងសរសរស្តម្ភទី ២ ដែលផ្តោតលើខ្សែចង្វាក់តម្លៃនៃការនាំចេញ។ ចាប់ពីដំបូងមក សរសរស្តម្ភទី ២ បានអភិវឌ្ឍសមត្ថភាពស្រាវជ្រាវខ្សែចង្វាក់តម្លៃ និងព័ត៌មានអំពីពាណិជ្ជកម្មនៅក្នុងរដ្ឋាភិបាលដែលជាវត្ថុបំណងមួយក្នុងចំណោមវត្ថុបំណងសំខាន់ៗរបស់ខ្លួន ដោយផ្តោតលើការបង្កើតអង្គការខ្សែចង្វាក់តម្លៃ (VCU) នៅក្នុងក្រសួងពាណិជ្ជកម្ម (MoC)។^(៣១)

៣ បញ្ហាប្រឈម និងកត្តាឈានទៅកជោគជ័យ

៣.១ សាវតារបន្ថែម

ក្នុងខណៈពេលអនុវត្តការងារលើ យុទ្ធសាស្ត្រសហប្រតិបត្តិការពាណិជ្ជកម្មជា ឆ្នាំ២០០៧ (CTIS 2007) និងកំពុងដាក់ឱ្យអនុវត្តន៍អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) កំពុងមានការរីកចម្រើននោះ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ដោយមានជំនួយគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ធនាគារពិភពលោក និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរៀបចំកិច្ចប្រជុំមួយសម្រាប់ដៃគូ អភិវឌ្ឍន៍ដែលធ្វើការងារនៅក្នុងផ្នែកខ្សែចង្វាក់តម្លៃនៅខែកញ្ញាឆ្នាំ២០០៧។ ដោយឡែកការសិក្សាមួយត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ហើយបានទទួលអនុសាសន៍មួយចំនួនពីការសិក្សានោះ និងពីសិក្ខាសាលា។^(៣២) អនុសាសន៍សំខាន់ៗពីសកម្មភាពខ្សែចង្វាក់តម្លៃរបស់ដៃគូអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងការសិក្សាអំពីការសម្របសម្រួល រួមមាន ៖

១. ការបង្កើតលេខាធិការដ្ឋានខ្សែចង្វាក់តម្លៃដែលមានទាំងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកតំណាងវិស័យឯកជន ហើយវានឹងជួយក្នុងការកំណត់ព័ត៌មានត្រូវការ និងសម្របសម្រួលជំនួយអភិវឌ្ឍន៍លើវិស័យនាំចេញ ដែលមានសក្តានុពលជាអាទិភាពដូចជាកំណត់ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការពាណិជ្ជកម្មជា ឆ្នាំ២០០៧ (CTIS 2007)។
២. លេខាធិការដ្ឋាននេះនឹងដើរតួជាឃ្លាំងស្តុកខ្សែចង្វាក់តម្លៃ និងព័ត៌មានតាមវិស័យ
៣. ការបង្កើតក្រុមការងារតាមវិស័យដែលរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកតំណាងវិស័យឯកជននឹងធ្វើការងារជាមួយគ្នាលើវិស័យអាទិភាពនានា។

ជាលទ្ធផល ដោយសារតែមិនសូវអនុវត្តតាមទម្រង់ដើមដែលបានលើកឡើងនៅក្នុងលទ្ធផលនៃសិក្ខាសាលា ទើបធ្វើឱ្យអនុសាសន៍ទាំង ៣ ស្ថិតនៅក្នុងដំណាក់កាលផ្សេងៗនៃការអនុវត្ត។ សរសរស្តម្ភទី ២ នៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ស្ថិតក្រោមការដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម មានបំណងធ្វើជាអ្នកសម្របសម្រួល និងជាអ្នកដឹកនាំសកម្មភាពខ្សែចង្វាក់តម្លៃនៅក្នុងវិស័យនាំចេញជាអាទិភាព។ សរសរស្តម្ភទី២ បានរៀបចំក្រុមការងារមួយចំនួនដែលភាគច្រើនជាក្រុមការងារផ្នែកវិស័យនាំចេញដែលមានអាណត្តិប្រហាក់ប្រហែលគ្នាទៅនឹងអ្វីដែលសិក្ខាកាមបានលើកឡើងនៅក្នុងសិក្ខាសាលារៀបចំឡើងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) នៅខែកញ្ញា ឆ្នាំ២០០៧។ មិនតែប៉ុណ្ណោះ វិធានការដំបូងមួយចំនួនត្រូវបានអនុវត្តដើម្បីបង្កើតអង្គការខ្សែចង្វាក់តម្លៃ និងព័ត៌មានអំពីពាណិជ្ជកម្មនៅក្នុងនាយកដ្ឋានជំរុញពាណិជ្ជកម្ម (TPD) របស់ក្រសួងពាណិជ្ជកម្ម (MoC)។

ករណីសិក្សានេះ មិនគ្របដណ្តប់លើការអភិវឌ្ឍទាំង ៣ ឡើយទោះបីជាវាមានទំនាក់ទំនងជាមួយគ្នាក៏ដោយ ក៏ប៉ុន្តែវាផ្តោតតិចតួចប៉ុណ្ណោះទៅលើអង្គការខ្សែចង្វាក់តម្លៃ។

៣.២ ការអភិវឌ្ឍសមត្ថភាពដំបូងសម្រាប់ចង្វាក់តម្លៃ និងព័ត៌មានអំពីពាណិជ្ជកម្មនៅក្នុងរដ្ឋាភិបាល

ជាមួយនឹងជំនួយគាំទ្រដំបូងពីគម្រោងពាណិជ្ជកម្មរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទីប្រឹក្សាម្នាក់ត្រូវបានជ្រើសរើសនៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ដើម្បីជួយដល់ការអភិវឌ្ឍសមត្ថភាពនៅក្នុងការិយាល័យមួយក្នុងចំណោមការិយាល័យនានារបស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម (TPD)។ គោលដៅដំបូងនៃការគាំទ្រ គឺទៅលើ ៤ ផ្នែក ៖

១. អភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងវិភាគក្នុងចំណោមបុគ្គលិកដែលឈ្លាសវៃដើម្បីរៀបចំការសិក្សាអំពីចង្វាក់តម្លៃតាមវិស័យ ដូចជា ការសិក្សាអំពីការប្រើប្រាស់ឧបករណ៍មូលដ្ឋាន (ការវិភាគ SWOT ការប្រើប្រាស់ និងការរៀបចំទិន្នន័យពាណិជ្ជកម្មមូលដ្ឋាន ការប្រើប្រាស់ឧបករណ៍ព័ត៌មានមូលដ្ឋាន ដូចជាផែនទីពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និងបច្ចេកទេសស្ទង់មតិតាមផ្នែកជាដើម)។

^(៣១) ការអភិវឌ្ឍចង្វាក់តម្លៃ និងព័ត៌មានអំពីពាណិជ្ជកម្ម លទ្ធផលទី ១ នៅក្នុងផែនទីបង្ហាញផ្លូវនៃសរសរស្តម្ភទី ២ កំពុងបញ្ចប់ (សេចក្តីប្រាង្គ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១១)
^(៣២) USAID, សកម្មភាពចង្វាក់តម្លៃ និងការសិក្សាអំពីការសម្របសម្រួល នៅរាជធានីភ្នំពេញ ខែកញ្ញា ឆ្នាំ២០០៧

- ២. រៀបចំការសិក្សាអំពីខ្សែចង្វាក់តម្លៃតាមវិស័យដែលបានជ្រើសរើស ដោយផ្ដោតជាដំបូងទៅលើវិស័យអាទិភាពទាំង ១៩ ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០០៧ (CTIS 2007)
- ៣. ផ្សព្វផ្សាយព័ត៌មានមួយចំនួនក្នុងចំណោមព័ត៌មានទាំងឡាយក្នុងទម្រង់ជាគេហទំព័រសៀវភៅបោះពុម្ព ការបណ្តុះបណ្តាលមន្ត្រីវិស័យ ឯកជន និងមន្ត្រីរដ្ឋាភិបាលនៅតាមខេត្ត ជាដើម។ ចែករំលែក និងផ្តល់សុពលភាពដល់ការសិក្សាអំពីខ្សែចង្វាក់តម្លៃជាមួយនឹងក្រុម ការងារសរសរស្តម្ភទី ២ តាមវិស័យសមស្រប។
- ៤. បង្កើតបញ្ជីសារពើភណ្ឌអំពីការសិក្សាលើខ្សែចង្វាក់តម្លៃថ្មីៗ និងដែលមានក្នុងបច្ចុប្បន្ននេះ។

ជាមួយនឹងគម្រោងពាណិជ្ជកម្មរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានបញ្ចប់ នៅក្នុងខែធ្នូ ឆ្នាំ២០១០នោះ គោលដៅ ទាំង ៤ គឺពិតជាមានមហិច្ឆតាលើសពីអ្វីដែលអាចសម្រេចបានពិតប្រាកដ។ នៅក្នុងការអនុវត្តជាក់ស្តែងការផ្តោតជាសំខាន់របស់អង្គការ ខ្សែចង្វាក់តម្លៃ (VCU) ដែលទើបតែបង្កើតថ្មី គឺទៅលើគោលដៅទី ១ និង ២ ដូចជា ៖

- ការបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលអំពីបច្ចេកទេស និងឧបករណ៍ស្រាវជ្រាវខ្សែចង្វាក់តម្លៃ
- ការរៀបចំកម្រងសំណួរស្ថាប័នបំប៉នតាមមូលដ្ឋាន
- ការបង្កើតគំរូតាមប្រភេទសម្រាប់ការសិក្សាតាមវិស័យ និង
- ការបញ្ចប់ការសិក្សាអំពីខ្សែចង្វាក់តម្លៃទាំង ៣ ដូចជា អង្គរ ដំឡូងមី និងគ្រាប់ស្វាយចន្ទី។

៣.៣ ការសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល

ផ្តើមចេញពីក្រុមការងារអង្គការខ្សែចង្វាក់តម្លៃ (VCU) ដំបូងដែលមានបុគ្គលិក ៥រូបមកពីនាយកដ្ឋានជំរុញពាណិជ្ជកម្ម (TPD) ក្រសួង ពាណិជ្ជកម្មបានសម្រេចពង្រីកការបណ្តុះបណ្តាលទៅដល់ក្រុមមនុស្សកាន់តែធំជាងមុន ឬ "ក្រុមការងារស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្ម (MoC)" ដែលមានមនុស្សពី ២០ ទៅ ៣០ នាក់។ ដោយសារតែមានការបណ្តុះបណ្តាលដល់ក្រុមមន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម (MoC) កាន់តែ ច្រើនអំពីបច្ចេកទេស និងវិធីសាស្ត្រសិក្សាអំពីខ្សែចង្វាក់តម្លៃមូលដ្ឋាន ព្រមទាំងអំពីប្រភពទិន្នន័យ និងការប្រមូលទិន្នន័យច្រើនជាងផែនការ កាលពីដំបូង ទើបតម្រូវឲ្យមានការប្តេជ្ញាចិត្តកាន់តែច្បាស់លាស់ និងមានរយៈពេលកាន់តែវែងពីមន្ត្រីនៅក្នុងអង្គការខ្សែចង្វាក់តម្លៃ (VCU) ឲ្យផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើតការសិក្សាមូលដ្ឋាន និងការផ្សព្វផ្សាយព័ត៌មាន។ ការប្តេជ្ញាចិត្តគឺនៅមិនទាន់ច្បាស់លាស់ពេញ លេញនៅឡើយទេ ដូចជា ការបែងចែកតួនាទីផ្សេងគ្នារបស់ក្រុមការងារអង្គការខ្សែចង្វាក់តម្លៃ (VCU) ដំបូងនិង "ក្រុមការងារស្រាវជ្រាវ ធំជាងមុនរបស់ក្រសួងពាណិជ្ជកម្ម (MoC)" ឬ បញ្ចូលក្រុមការងារទាំងពីរទៅជាអង្គការខ្សែចង្វាក់តម្លៃ (VCU) ធំតែមួយ។

ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអន្តរក្រសួងលើការស្រាវជ្រាវខ្សែចង្វាក់តម្លៃ និងការបង្កើតប្រមូលយុទ្ធសាស្ត្រខ្សែចង្វាក់ តម្លៃនៅក្នុងចំណោមខ្សែបណ្តោយអន្តរក្រសួងសំខាន់ៗព្រមទាំងនៅក្នុងចំណោមដៃគូអភិវឌ្ឍន៍នឹងតម្រូវឲ្យមានការធ្វើឲ្យប្រសើរឡើង និងអនុវត្ត ឲ្យស៊ីជម្រៅឆ្ពោះទៅជាធានាឲ្យបាននូវការងារប្រកបដោយគុណភាព។ នៅក្នុងរយៈពេលខ្លីនេះការចែករំលែកព័ត៌មាន និងទិន្នន័យ គឺមានកម្រិត តិចតួចយ៉ាងខ្លាំងរវាងក្រសួងពាណិជ្ជកម្ម (MoC) (ដែលផ្តោតលើពាណិជ្ជកម្ម) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) (ដែលផ្តោតលើផលិតកម្ម) នៅក្នុងវិស័យនាំចេញជាច្រើនដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០០៧ (CTIS 2007)។ ចាំបាច់ត្រូវមានយន្តការនានាដើម្បី គាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។ ការពង្រឹងយន្តការនៅក្នុងសរសរស្តម្ភទី ២ ដែល តម្រូវឲ្យមានការសម្របសម្រួលកាន់តែប្រសើរឡើងនៅក្នុងក្រសួងនានា គួរតែមានឥទ្ធិពលវិជ្ជមានទៅលើការងារនេះ។ ការសម្របសម្រួលនៅ ក្នុងចំណោមដៃគូអភិវឌ្ឍន៍និងរវាងក្រសួងទាំងឡាយនិងរដ្ឋាភិបាលនៅមានកម្រិតតិចតួចនៅឡើយ ហើយនឹងតម្រូវឲ្យធ្វើការកែប្រែ។

៣.៤ ជំនួយសម្រាប់ពាណិជ្ជកម្ម

ការបង្កើតដំបូងនូវអង្គការខ្សែចង្វាក់តម្លៃ (VCU) ត្រូវបានផ្តល់មូលនិធិតាមរយៈគម្រោងពាណិជ្ជកម្មរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (TPD) បានបញ្ជូនគម្រោងតាមដានរយៈពេល ១ឆ្នាំ ទៅឲ្យមូលនិធិសង្គមម្ចាស់ជំនួយពហុភាគី នៃកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) នៃអភិក្រុមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)^(៣៣)។ សំណើនេះត្រូវបាន ឯកភាពសម្រាប់ការផ្តល់មូលនិធិដោយកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP)។ ប៉ុន្តែវានឹងតម្រូវឲ្យមានការប្តេជ្ញាចិត្តសម្រាប់រយៈពេល កាន់វែងពីអ្នកផ្តល់ជំនួយ ឬ ក្រុមអ្នកផ្តល់ជំនួយដើម្បីជួយក្រសួងពាណិជ្ជកម្ម (MoC) ឲ្យបង្កើតអង្គការមួយប្រកបដោយចីរភាព។ វាក៏នឹងមាន ការប្រែប្រួលចំពោះតិរិយាបទមួយផ្នែករបស់ដៃគូអភិវឌ្ឍន៍ (PD) ផងដែរ។

ការសិក្សាអំពីខ្សែចង្វាក់តម្លៃយ៉ាងច្រើនលើវិស័យនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជាត្រូវបានរៀបចំឡើងកាលពីពេលមុនដោយដៃគូ អភិវឌ្ឍន៍ (PD) ហើយជាញឹកញាប់វាត្រូវបានផ្តល់ និងមានការសម្របសម្រួលតិចតួច។ ប្រសិនបើដៃគូអភិវឌ្ឍន៍ (PD) មានភាពច្បាស់លាស់ចំពោះ

^(៣៣) TDSP, ឬ កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីគាំទ្រក្រុមហ៊ុនមួយចំនួនរបស់ SWAp ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា និងត្រូវបានអនុវត្តដោយ MoC។ កម្មវិធីត្រូវ បានផ្តល់មូលនិធិដោយមូលនិធិក្នុងអាណត្តិរបស់អង្គការពិភពលោក (MDTF) ដែលគ្របដណ្តប់ដោយធនាគារពិភពលោក និងផ្តល់មូលនិធិដោយ EU, Danida និង UNIDO.

អនុសាសន៍នានាដែលពួកគេបានផ្តល់ឲ្យក្នុងអំឡុងសិក្ខាលាវរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) នៅខែ កញ្ញា ឆ្នាំ២០០៧ ដែលបានពិភាក្សាពីខាងដើម ពួកគេនឹងត្រូវផ្សារភ្ជាប់ការងារវិភាគខ្សែចង្វាក់ម្តែរបស់ពួកគេឲ្យបានតែជិតស្និទ្ធជាងទៅនឹងការងារ របស់អង្គការខ្សែចង្វាក់តម្លៃ (VCU) ដោយប្រើប្រាស់វាជាឱកាសដើម្បីកសាងសមត្ថភាពនៅក្នុងអង្គការខ្សែចង្វាក់តម្លៃ (VCU)។ ការងារនេះ គឺស្ថិតនៅឆ្ងាយពីករណីនាពេលបច្ចុប្បន្ន។ ជាក់ស្តែង មានឧទាហរណ៍ពីរក្នុងចំណោមឧទាហរណ៍ជាច្រើននាពេលបច្ចុប្បន្ន គឺការរៀបចំឯកសារ គោលនយោបាយស្តីពីការនាំចេញអង្ករ ដែលអនុម័តនាពេលថ្មីៗនេះដោយគណៈរដ្ឋមន្ត្រី^(៣៤) ទាមទារឲ្យមានការស្រាវជ្រាវខ្សែចង្វាក់តម្លៃ ឡើងវិញក្រោមការផ្តល់មូលនិធិរបស់អ្នកផ្តល់ជំនួយ ដែលភាគច្រើនក្នុងចំណោមព័ត៌មាននេះអាចទទួលបានយ៉ាងងាយពីការងារដែលអង្គការ ខ្សែចង្វាក់តម្លៃ (VCU) កំពុងធ្វើលើផ្នែកអង្ករ។ ដូចគ្នានេះដែរការសិក្សាអំពីខ្សែចង្វាក់តម្លៃស្រដៀងគ្នាចំនួន ២ អំពីគ្រាប់ស្វាយចន្ទី ត្រូវបានរៀបចំឡើងនៅក្នុងអំឡុងឆ្នាំ ២០១០ ដោយមានការចែករំលែកព័ត៌មានក្នុងកម្រិតបន្តិចបន្តួចរហូតដល់គ្មានតែម្តងដោយរាប់បញ្ចូល ទាំងការសិក្សាមួយដែលធ្វើឡើងដោយអង្គការខ្សែចង្វាក់តម្លៃ (VCU) ផងដែរ។

៣.៥ ការកាត់បន្ថយកត្តាពីខាងក្រៅ

ក្រៅពីការប្តេជ្ញាចិត្តដ៏ច្បាស់លាស់ផ្នែកស្ថាប័ន និងធនធានមនុស្សចំពោះអង្គការខ្សែចង្វាក់តម្លៃ (VCU) ពីសំណាក់ក្រសួងពាណិជ្ជកម្ម (MoC) កត្តាពីខាងក្រៅដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលក្នុងការសម្រាលបន្តកនោះ គឺការតម្រូវឲ្យក្រសួងពាណិជ្ជកម្ម (MoC) ធ្វើការធានាឲ្យ មានធនធានជំនួយសម្រាប់ពាណិជ្ជកម្ម (AFT) រយៈពេលយូរអង្វែង ដែលចាំបាច់សម្រាប់បង្កើតអង្គការដែលមានចីរភាពពិតប្រាកដមួយដែល មានសមត្ថភាពផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពខ្ពស់។ ក្រសួងពាណិជ្ជកម្ម (MoC) ក៏នឹងចាំបាច់ត្រូវធានាឲ្យបាននូវការ ប្តេជ្ញាចិត្តកាន់តែខ្លាំងក្លាពីដៃគូអភិវឌ្ឍន៍ដែលបច្ចុប្បន្នមានការពាក់ព័ន្ធនឹងការងារខ្សែចង្វាក់តម្លៃ និងការស្រាវជ្រាវខ្សែចង្វាក់តម្លៃដើម្បីភ្ជាប់ ទំនាក់ទំនងការងាររបស់ពួកគេឲ្យបានតែជិតស្និទ្ធនឹងតម្រូវការក្នុងការអភិវឌ្ឍសមត្ថភាព របស់ក្រសួងពាណិជ្ជកម្ម (MoC) នៅក្នុងផ្នែកនេះ។

៤ លទ្ធផលដែលសម្រេចបាន - ប្រសិទ្ធភាពដែលអាចរស់រវើកបាន

វាហាក់ដូចជាឆាប់រហ័សពេកក្នុងការអភិវឌ្ឍសមត្ថភាពផ្នែកខ្សែចង្វាក់តម្លៃ និងព័ត៌មានពាណិជ្ជកម្មនៅក្នុងក្រសួងពាណិជ្ជកម្ម (MoC) ឲ្យមានលទ្ធភាពកំណត់ព័ត៌មានលម្អិតដែលអាចរស់រវើកបាន។ ការងារនេះ លើកលែងតែការបង្កើតអង្គការខ្សែចង្វាក់តម្លៃ (VCU) និងការ គាំទ្រដំបូងគួរតែមានកិច្ច ពិភាក្សារវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទៅលើចំណុចដែលត្រូវដើម្បីផលិតព័ត៌មានអំពីខ្សែចង្វាក់តម្លៃ និង ពាណិជ្ជកម្ម ហើយជាវិធីល្អបំផុតដែលត្រូវធ្វើកិច្ចការនេះ ដើម្បីឲ្យរដ្ឋាភិបាលមានសមត្ថភាពខ្ពស់ក្នុងដំណើរការនេះ។

នៅក្នុងរយៈពេលមធ្យមនិងរយៈពេលវែង សមត្ថភាពរឹងមាំផ្នែកខ្សែចង្វាក់តម្លៃនិងព័ត៌មានអំពីពាណិជ្ជកម្មនៅក្នុងក្រសួងពាណិជ្ជកម្ម (MoC) អាចបម្រើឲ្យដំណើរការយ៉ាងច្រើន ៖

- អាចបង្កើតព័ត៌មានដែលអាចផ្សព្វផ្សាយដោយមានសារៈប្រយោជន៍ចំពោះអាជីវកម្ម
- អាចបង្កើតព័ត៌មានដែលអាចប្រើប្រាស់ដោយដៃគូអភិវឌ្ឍន៍ រដ្ឋាភិបាល និងវិស័យអាជីវកម្ម នៅក្នុងបរិបទនៃសរសរស្តម្ភទី ២ ដើម្បីរៀបចំផែនការជំនួយសម្រាប់ពាណិជ្ជកម្ម (AFT) បន្ថែមសម្រាប់ខ្សែចង្វាក់តម្លៃនៃការនាំចេញ
- អាចបង្កើតព័ត៌មានមួយចំនួនដែលរដ្ឋាភិបាលត្រូវការដើម្បីបង្កើតបន្ថែមគោលនយោបាយតាមវិស័យ ដូចជាគោលនយោបាយ ដែលគេប្រើបច្ចុប្បន្នសម្រាប់អង្ករ ជាដើម
- អាចបង្កើតព័ត៌មានដែលរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍អាចប្រើប្រាស់ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការរីកចម្រើន ដែលធ្វើឡើងស្ថិតក្រោមវត្តបំណងរបស់អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)។

៥ បទពិសោធន៍ដែលទទួលបាន

វាក៏ជាការឆាប់រហ័សពេកដែរដែលត្រូវទទួលបានបទពិសោធន៍ជាច្រើនពីការងារដំបូងរបស់អង្គការខ្សែចង្វាក់តម្លៃ (VCU) ព្រោះដូចបាន បញ្ជាក់ហើយថា ការកសាងសមត្ថភាពត្រូវការពេលវេលា ជាពិសេសនៅពេលដែលខ្លួនព្យាយាមអភិវឌ្ឍសមត្ថភាពថ្មីដែលមិនធ្លាប់មានពីមុន មក។ ករណីនេះអាចជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលនៅពេលដែលជួបប្រទះជាមួយនឹងដៃគូផ្តល់ជំនួយសម្រាប់ពាណិជ្ជកម្ម (AFT) ដែល ទាមទារឲ្យសម្រេចបានលទ្ធផល និងប្រសិទ្ធភាពក្នុងរយៈពេលកាន់តែខ្លីនោះ។

^(៣៤) រាជរដ្ឋាភិបាលកម្ពុជា គណៈរដ្ឋមន្ត្រី ឯកសារគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ អនុម័តនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១០។



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce
No. ១៧១ MOC / SM 2010

ប្រកាស
ស្តីពីការ

បង្កើតក្រុមការងារសម្រាប់រៀបចំឯកសារស្តីពីការអនុវត្តជំនួយពាណិជ្ជកម្មនៃកម្ពុជា
(Case Story of Aid for Trade)

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ៩១ អនក្រ.បក ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងពាណិជ្ជកម្ម
- យោងអនុសាវណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិស្តីពី សេវាកម្មគម្រោង ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១០
- យោងតាមការចាំបាច់របស់ក្រសួងពាណិជ្ជកម្ម

ស ៤ ប ច

ប្រការ ១.-

បង្កើតក្រុមការងារប្រមូលព័ត៌មាន និងចងក្រងឯកសារស្តីពីលទ្ធផល និងសមិទ្ធផលទទួលបានពីការអនុវត្តជំនួយ បច្ចេកទេសពាណិជ្ជកម្មនៅកម្ពុជា (ជាឯកសារពហុព័ត៌មាន Multimedia) សម្រាប់ដាក់ជូនសន្និដ្ឋានកលលោកលើកទី ៣ ស្តីពី "ការពិនិត្យឡើងវិញជំនួយសម្រាប់ពាណិជ្ជកម្ម (Third Global Review of Aid for Trade)" ដែលមាន សមាសភាព ដូចខាងក្រោម:

១. ឯកឧត្តម ប៉ាន សូរស័ក្តិ	នាយកគម្រោងការពង្រឹងសមត្ថភាពសមាហរណកម្មពាណិជ្ជកម្ម	ប្រធាន
២. ឯកឧត្តម សុខ សុភ័ក្ត្រ	អគ្គនាយកពាណិជ្ជកម្មពាណិជ្ជកម្មអន្តរជាតិ	អនុប្រធាន
៣. ឯកឧត្តម ពេជ ឫទ្ធិ	អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស	សមាជិក

ក្រសួងពាណិជ្ជកម្ម
មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ឧទ្ធកាល័យឯកឧត្តម ទេសរដ្ឋមន្ត្រី
ទូរស័ព្ទលេខ : ៨៥៥ -២៣ ៨៦៦ ០៨៨/៨៦៦ ៨៧៨
ទូរសារលេខ : ៨៥៥ -២៣ ៨៦៦ ១៨៨/៨៦៦ ៨២៨
អ៊ីម៉ែល : moccab@moc.gov.kh

- ៤. លោក **សួន ប្រសិទ្ធ** អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សមាជិក
- ៥. លោក **ពាន់ យុវរដ្ឋ** អនុប្រធាននាយកដ្ឋានផ្ទៀងផ្ទាត់ច្បាប់ និងផ្តល់ព័ត៌មាន សមាជិក
- ៦. លោក **ស៊ឹម សុខខេង** អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា សមាជិក

ប្រការ ២.-

ក្រុមការងារត្រូវអនុវត្តន៍តាមភារកិច្ចដូចខាងក្រោម៖

- ក. ប្រមូលព័ត៌មានស្តីពីការអនុវត្តគម្រោងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅកម្ពុជា និងលទ្ធផលទទួលបានពី ការវាយតម្លៃនៃប្រសិទ្ធភាពអនុវត្តន៍គម្រោង,
- ខ. ធ្វើទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននានា និងជាមួយវិស័យឯកជន ដែលបាននិងកំពុងអនុវត្តន៍គម្រោងជំនួយបច្ចេកទេសពាណិជ្ជកម្ម ដើម្បីប្រមូលឯកសារ រូបថត ប័ណ្ណផ្សព្វផ្សាយ ទស្សនាវដ្តី ហើយពិភាក្សាជាមួយអង្គការ សាមី ដើម្បីឯកភាពជាគោលការណ៍មុនយកព័ត៌មានទាំងនោះទៅធ្វើការចងក្រងបោះពុម្ពផ្សាយ,
- គ. ចងក្រងជាឯកសារគោល ដោយឈរលើមូលដ្ឋាននៃមតិការបានផ្តល់ដោយគណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងការ អភិវឌ្ឍន៍ជំនួយសម្រាប់ពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង OECD,
- ឃ. រាល់ចំណាយសម្រាប់ជួលទីប្រឹក្សា ចងក្រង និងបោះពុម្ពឯកសារត្រូវយកថវិកាពីគម្រោងពង្រឹងសមត្ថភាពសមាហរណកម្មពាណិជ្ជកម្ម (Enhanced Integrated Framework) មកប្រើប្រាស់,
- ង. ក្រុមការងារ ត្រូវរៀបចំបោះពុម្ពឯកសារសកម្មភាពនេះតាមកាលបរិច្ឆេទបានកំណត់ដោយស្ថាប័ន WTO/OECD បន្ទាប់ពីទទួលបានការឯកភាពពីអនុគណៈកម្មាធិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគទាក់ទងពាណិជ្ជកម្ម និងពីក្រសួងពាណិជ្ជកម្ម ។

ប្រការ ៣.-

បទបញ្ជាទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ៤.-

នាយិកាខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងសាមីខ្លួន ត្រូវអនុវត្តន៍ប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១០


លោកជំទាវ ៊ឹម ស៊ីស៊ី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



បំណងខ្លួន

- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
- ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ស ខេង**
- ខុទ្ទកាល័យលោកជំទាវឧបនាយករដ្ឋមន្ត្រីប្រចាំការ **ម៉ែន សំអឌ**
- ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ពាត ឈន់**
- អង្គការសហប្រជាជាតិស្តីពីសេវាកម្មគម្រោង UNOPS
- ដូចប្រការ ៤
- ឯកសារ-កាលប្បវត្តិ

ក្រសួងពាណិជ្ជកម្ម
 មហាវិថីសហព័ទ្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
 រាជធានីភ្នំពេញ
 ព្រះរាជាណាចក្រកម្ពុជា

ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ៊ឹម ស៊ីស៊ី
 ទូរស័ព្ទលេខ : (៨៥៥)-២៣ ៨៦៦ ០៨៨/៨៦៦ ៨៧៨
 ទូរសារលេខ : (៨៥៥)-២៣ ៨៦៦ ១៨៨/៨៦៦ ៨២៨
 អ៊ីម៉ែល : moccab@moc.gov.kh



Ministry of Commerce

Address: Lot 19-61, MoC Road (113B Road),
Phum Teuk Thla, Sangkat. Teuk Thla, Khan Sen
Sok, Phnom Penh, Kingdom of Cambodia

Tel: (855) 23 866 088 / 866 478
Fax: (855) 23 866 188 / 866 425
Email: moccab@moc.gov.kh
Website: www.moc.gov.kh



**CAMBODIA Trade Sector Wide Approach
Ministry of Commerce**

Department of International Cooperation (D/ICO)
Secretariat of Trade SWAp

Address: Lot 19-61, MoC Road (113B Road), Phum
Teuk Thla, Sangkat. Teuk Thla, Khan Sen Sok,
Phnom Penh, Kingdom of Cambodia

Tel: (855) 23 866 064
Fax: (855) 23 866 074
www.moc.gov.kh/tradeswap